



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៤៤.....សហវ. ២៧

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ប្រកាស

**ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច
នៃមាតិកាវិភាគរបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ**

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី របបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១១/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ និងអនុក្រឹត្យពាក់ព័ន្ធស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ស្តីពីការគ្រប់គ្រងលទ្ធកម្មសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ០៦ អនក្រ.បក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៣ ស្តីពីការបង្កើតនាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ និងអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០៨ ស្តីពីការបំពេញបន្ថែមនិងកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០២ ស្តីពីមូលនិធិឃុំ សង្កាត់
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០០២ ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់
- បានឃើញអនុក្រឹត្យលេខ ១៣៤ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតម្លើងទីចាត់ការគយ និងរដ្ឋាករ នាយកដ្ឋានពន្ធដារ និងរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យទៅជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គ នាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានរតនាគារជាតិ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៦ អនក្រ.បក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិ ក្រុង ស្រុក
- បានឃើញប្រកាសលេខ ២០៣ ប្រក សហវ.ថ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៩ ស្តីពីបទបញ្ជាថវិកាខេត្ត ក្រុង
- បានឃើញប្រកាសលេខ ៣២៩ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០២ ស្តីពីទម្រង់និងមាតិកាថវិកាឃុំ សង្កាត់ និងត្រូវបានកែសម្រួលដោយប្រកាសលេខ ៨៨១ សហវ.ហម ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៣ និងប្រកាសលេខ ២០២ សហវ.ប្រក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៤ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមនូវគំរូតារាងរបាយការណ៍ មាតិកាថវិកា មាតិកាគណនីឃុំ សង្កាត់
- បានឃើញប្រកាសលេខ ១៤៤៨ សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃ មាតិកាថវិកាទូទៅរបស់រដ្ឋ
- បានឃើញប្រកាសលេខ ១៤០៩ សហវ.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ស្តីពីការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃ មាតិកាថវិកាខេត្ត ក្រុង និងស្រុក ខណ្ឌ
- បានឃើញប្រកាសលេខ ២៨៥ សហវ.ប្រក.ហម ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ ស្តីពីការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

- ប្រការ ១ :** ត្រូវបានដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចែកជាចំណាត់ថ្នាក់ចំណូល ចំណាយ និងត្រូវបានបែងចែក ជាក្រុម ប្រភេទ ជំពូក គណនី និងអនុ គណនី ដូចមានចែងក្នុងឧបសម្ព័ន្ធទី១ និងឧបសម្ព័ន្ធទី២ ភ្ជាប់ជាមួយប្រកាសនេះ។
- ប្រការ ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះត្រូវបានទុកជានិរាករណ៍។
- ប្រការ ៣ :** ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ចម្លងជូន:

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណរដ្ឋមន្ត្រី
- ឧទ្ធរណ៍យសវ្យោធនាយករដ្ឋមន្ត្រី
- ដើម្បីជូនជ្រាប-
- គ្រប់ក្រសួង ស្ថាប័ន "ដើម្បីអនុវត្ត"
- គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- អគ្គនាយកដ្ឋានរតនាគារជាតិ
- មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- រតនាគាររាជធានី ខេត្ត
- រដ្ឋបាលថ្នាក់ក្រោមជាតិ
- ដើម្បីអនុវត្ត -
- ឯកសារ-កាលប្បវត្តិ



ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៤៩... សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
			សរុបរួមចំណូលថវិកា (ក+ខ)	សរុបចំណូលជាចរន្ត និងសរុបចំណូលមូលធន។	✓	✓	✓	✓
			ក.សរុបចំណូលចរន្ត (ក្រុមទី១ + ក្រុមទី២)	ចំណូលដែលត្រូវប្រមូលជាប្រចាំ។ ចំណូលនេះរួមមានចំណូលពិត និងចំណូលតាមដីកា។	✓	✓	✓	✓
			ក្រុមទី១ : ចំណូលពិត (ប្រភេទទី១ + ប្រភេទទី២)	ចំណូលជាសាច់ប្រាក់ជាក់ស្តែង។ ចំណូលនេះរួមមានចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។	✓	✓	✓	✓
			ប្រភេទទី១ : ចំណូលសារពើពន្ធ	ចំណូលសារពើពន្ធគឺជាពន្ធអាករ និងសិទ្ធិដែលត្រូវបានបង្វែរជាភាគរួមទៅឲ្យរដ្ឋ។ ចំណូលនេះរួមមាន៖ ចំណូលសារពើពន្ធក្នុងប្រទេស និងចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស។	✓	✓	✓	✓
70			ចំណូលសារពើពន្ធក្នុងប្រទេស	កត់ត្រាចំណូលទទួលបានពីពន្ធដារ និងពន្ធគយក្នុងប្រទេស។	✓	✓	✓	
	7001		ពន្ធផ្ទាល់ (ពន្ធលើផលទុន ប្រាក់ចំណេញ)	ចំណូលមកពីការបង់ពន្ធលើផលទុន ប្រាក់ចំណេញរបស់រូបវន្តបុគ្គល និងនីតិបុគ្គល។	✓			
		70011	ពន្ធលើប្រាក់ចំណេញ (រូបវន្តបុគ្គល)	ចំណូលបានមកពីការបង់ពន្ធលើប្រាក់ចំណេញរបស់សហគ្រាសនិងក្រុមហ៊ុន (រូបវន្តបុគ្គល)។	✓			
		70012	ពន្ធលើប្រាក់ចំណេញ (នីតិបុគ្គល)	ចំណូលបានមកពីការបង់ពន្ធលើប្រាក់ចំណេញរបស់សហគ្រាសនិងក្រុមហ៊ុន (នីតិបុគ្គល)។	✓			
		70013	ពន្ធលើប្រាក់បៀវត្ស	ចំណូលបានមកពីការបង់ពន្ធប្រាក់បៀវត្សដោយបុគ្គលិករដ្ឋ ឬ ឯកជន ដែលជាប់កាតព្វកិច្ចបង់ពន្ធ។	✓			
		70014	ពន្ធលើឈ្នួលចលននិងអចលនទ្រព្យ (រូបវន្តបុគ្គល)	ចំណូលបានមកពីការបង់ពន្ធលើឈ្នួលផ្ទះ ដីធ្លី ផ្ទះសម្បែង និងពីការជួលគ្រឿងយន្ត (រូបវន្តបុគ្គល)។	✓			
		70015	ពន្ធលើឈ្នួលចលននិងអចលនទ្រព្យ (នីតិបុគ្គល)	ចំណូលបានមកពីការបង់ពន្ធលើឈ្នួលផ្ទះ ដីធ្លី ផ្ទះសម្បែង និងពីការជួលគ្រឿងយន្ត (នីតិបុគ្គល)។	✓			
	7002		ពន្ធប្រយោល	ចំណូលទទួលបានពីការបង់អាករលើផលរបរ និងអាករលើតម្លៃបន្ថែម។ អាករនេះអាចត្រូវបានប្រមូលគ្រប់ រូបភាពនៃ ដំណើរផលិតកម្ម ការចែកចាយទំនិញឬសេវា ដែលផលិតនៅក្នុងប្រទេស ឬ នាំចូលពីបរទេស ។	✓			
		70021	អាករលើផលរបរ	ចំណូលបានមកពីការបង់អាករលើផលរបររបស់សហគ្រាសនៅក្នុងរបបមេត្តការ។	✓			



Handwritten signature or mark in blue ink.

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		70022	អាករលើតម្លៃបន្ថែម	ចំណូលបានមកពីការបង់អាករបន្ថែមលើតម្លៃទំនិញសេវាកម្មផ្សេងៗ ដោយសហគ្រាសដែលផលិតទំនិញ ឬ ចែកចាយទំនិញ និងសេវាកម្មទាំងនោះនៅក្នុងប្រទេស។	✓			
		70025	អាករលើតម្លៃបន្ថែម របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)	ចំណូលបានមកពីការបង់អាករបន្ថែម លើតម្លៃប្រេងឥន្ធនៈដែលបាននាំចូល។	✓			
		70026	អាករលើតម្លៃបន្ថែម របបនាំចូល (សហគ្រាសផ្សេងៗទៀត)	ចំណូលបានមកពីការបង់អាករបន្ថែមលើតម្លៃទំនិញ ឬ សេវាកម្មផ្សេងៗ ក្រៅពីប្រេងឥន្ធនៈដែលបាននាំចូល។	✓			
		70027	អាករលើតម្លៃបន្ថែម របបនាំចូល ទំនិញជាសម្ភារៈកសិកម្ម (ជាបន្ទុករបស់រដ្ឋ)	ចំណូលប្រភេទនេះបានមកពីអាករលើតម្លៃបន្ថែមលើការនាំចូលទំនិញជាសម្ភារៈកសិកម្ម (ការកាត់ត្រាជាចំណូលថវិកាក្នុងអនុគណនីនេះ គឺដើម្បីមានគុណភាពរវាងចំណាយថវិកាដែលជាបន្ទុករបស់រដ្ឋ)។	✓			
	7003		អាករពិសេស	ចំណូលទទួលបានពីការបង់អាករពិសេសលើទំនិញនិងសេវាកម្មចំនួន ដែលបានកំណត់ទាំងរបបផ្ទៃក្នុងនិងរបបនាំចូល។ អាករពិសេសនេះ អាចត្រូវបានប្រមូលតាមកំរិតណាមួយនៃផលិតកម្ម ឬការចែកចាយ និងត្រូវបានគណនាតាមរយៈតម្លៃ ទំងន់ កំលាំង ឬ គុណភាពនៃផលិតផល ដូចជាពន្ធលើស្ករ បារី ថ្នាំជក់ ស្រា ប្រេងឥន្ធនៈ អាករលើអគ្គិសនី ឬ ហ្គាស...។ល។	✓	✓	✓	
		70031	អាករពិសេសលើទំនិញមួយចំនួន	ចំណូលបានមកពីការបង់អាករពិសេសលើទំនិញ ដែលផលិតឬចែកចាយនៅក្នុងប្រទេស។	✓			
		70032	អាករពិសេសលើទំនិញមួយចំនួន របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)	ចំណូលបានមកពីការបង់អាករពិសេសលើប្រេងឥន្ធនៈដែលបាននាំចូល។	✓			
		70033	អាករពិសេសលើទំនិញមួយចំនួន របបនាំចូល (សហគ្រាសផ្សេងៗទៀត)	ចំណូលបានមកពីការបង់អាករពិសេសលើទំនិញផ្សេងៗទៀត ក្រៅពីប្រេងឥន្ធនៈដែលបាននាំចូល ដូចជា អាករពិសេស លើការនាំចូលស្រា បារី ...។ល។	✓			
		70034	អាករពិសេសលើសេវាកម្មមួយចំនួន	ចំណូលបានមកពីការបង់អាករពិសេសលើសេវាកម្មមួយចំនួននៅក្នុងប្រទេស។	✓			
		70035	អាករសម្រាប់បំភ្លឺសាធារណៈ	ចំណូលទទួលបានមកពីការបង់ពន្ធលើការលក់ស្រា ស្រាបៀ និងបារី ដែលផលិតមកពីបរទេស និងផលិតផលក្នុងស្រុក នៅក្នុងមណ្ឌលដែនដីកាដាត្រី-ខេត្ត សម្រាប់ចំណាយការបំភ្លឺសាធារណៈ។		✓	✓	
		70038	ផ្សេងៗ	គណនីនេះរក្សាទុកសម្រាប់ករណីមានប្រភពចំណូលថ្មី ដែលតម្រូវឲ្យបង្កើតគណនីចំណូលដែលទទួលបានពីការអាករពិសេសផ្សេងទៀត ក្រៅពីអនុគណនីខាងលើ។	✓			



5

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៥... សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	7004		អាករលើសេវាដែលបានកំណត់	ចំណូលទទួលបានពីការបង់អាករលើសេវាដែលបានកំណត់ដូចជា អាករលើកាស៊ីណូ អាករលើឆ្នោត អាករលើល្បែងក្នុងផ្សេងៗ អាករលើអាកាសយានដ្ឋាន អាករលើការស្នាក់នៅ និងពន្ធសត្តិឃាត។ អាករនេះត្រូវបានគណនាលើលាភការវិនិយោគសេស និងអាករលើល្បែងចែងផ្សេងៗ ល្បែងក្នុង និង ការទទួលបាន ពីកាស៊ីណូ ...។ល។	✓	✓	✓	
		70041	អាករលើកាស៊ីណូ	ចំណូលបានមកពីការបង់អាករលើកាស៊ីណូ ចំណូលពីស្កតម៉ាស៊ីន។	✓			
		70042	អាករលើឆ្នោត	ចំណូលបានមកពីការបង់អាករលើឆ្នោត។	✓			
		70043	អាករលើល្បែងក្នុងផ្សេងៗ	ចំណូលបានមកពីការបង់អាករលើល្បែងក្នុងផ្សេងៗ ដូចជាការក្នុងបាល់ ...។ល។	✓			
		70044	អាករអាកាសយានដ្ឋាន	ចំណូលបានមកពីការបង់អាករអាកាសយានដ្ឋាន។	✓			
		70045	អាករលើការស្នាក់នៅ	ចំណូលទទួលបានមកពីការបង់អាករលើការស្នាក់នៅតាមសណ្ឋាគារ អាជ្ញាធរមិន ម៉ូតែល ផ្ទះសំណាក់ និងបឹងកាឡ។		✓	✓	
		70046	ពន្ធសត្តិឃាត	ចំណូលបានមកពីការបង់ពន្ធលើការធ្វើអាជីវកម្មពិសេសដូចជា ផ្អែក គោ ក្របី តាមសត្តិឃាតដ្ឋាន។		✓	✓	
	7005		អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិឬការអនុវត្តន៍សកម្មភាព	ចំណូលទទួលបានពីការបង់អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិ ឬការអនុវត្តន៍សកម្មភាព ដូចជា: ចំណូលទទួលបានពីការ ផ្តល់អាជ្ញាប័ណ្ណនាំចេញ និងអាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងស្រុក ពន្ធប៉ាតង់ និងពន្ធមធ្យោបាយដឹកជញ្ជូន។	✓	✓	✓	
		70051	ចំណូលពីអាជ្ញាប័ណ្ណនាំចេញ	ចំណូលបានមកពីការផ្តល់អាជ្ញាប័ណ្ណនាំចេញគ្រប់បែបយ៉ាង។	✓			
		70052	ចំណូលពីអាជ្ញាប័ណ្ណក្នុងស្រុក	ចំណូលបានមកពីការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងស្រុក ដូចជាអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែ អាជ្ញាប័ណ្ណឆ្នោត អាជ្ញាប័ណ្ណទេសចរណ៍...។ អនុគណនីនេះកត់ត្រាផងដែរនូវពន្ធដែលបង់ដោយអ្នកធ្វើសម្បទានដែលជាអ្នកធ្វើវិនិយោគដោយខ្លួនឯង។	✓			
		70053	ពន្ធប៉ាតង់	ចំណូលបានមកពីពន្ធប៉ាតង់ចំពោះសហគ្រាសដែលប្រកបអាជីវកម្ម។		✓	✓	
		70054	ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ	ចំណូលបានមកពីការបង់ពន្ធមធ្យោបាយដឹកជញ្ជូនដូចជា រថយន្ត ទោចក្រយានយន្ត និងជលយានយន្តគ្រប់ប្រភេទដែល ធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។		✓	✓	
	7006		ពន្ធប្រថាប់ត្រា	ចំណូលបានមកពីការបង់ពន្ធប្រថាប់ត្រា។		✓	✓	

(Signature)

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៧៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		70061	ពន្ធប្រថាប់ត្រា លើតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់	ចំណូលបានមកពីការបង់ពន្ធប្រថាប់ត្រា ៤% នៃតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និងដីធ្លី ឬ ការដាក់កាតហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។		✓	✓	
		70062	ពន្ធប្រថាប់ត្រា លើតម្លៃមធ្យោបាយដឹកជញ្ជូន ឬ យានយន្តចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់	ចំណូលបានមកពីការបង់ពន្ធប្រថាប់ត្រា ៤% នៃតម្លៃមធ្យោបាយដឹកជញ្ជូន ឬយានយន្តចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬ យានយន្តគ្រប់ប្រភេទ។		✓	✓	
		70063	ពន្ធប្រថាប់ត្រា លើតម្លៃភាគហ៊ុនចំពោះការផ្ទេរ	ចំណូលបានមកពីការបង់ពន្ធប្រថាប់ត្រា ០,១% នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬ ទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន។		✓	✓	
		70064	ពន្ធប្រថាប់ត្រា លើតម្លៃកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬ សេវា	ចំណូលបានមកពីការបង់ពន្ធប្រថាប់ត្រា ០,១% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬ សេវាដែលប្រើប្រាស់ថវិការដ្ឋ។		✓	✓	
		70065	ពន្ធប្រថាប់ត្រា លើលិខិតមានលក្ខណៈគតិយុត្តិ	ចំណូលបានមកពីការបង់ពន្ធប្រថាប់ត្រា ១ ០០០ ០០០ រៀល (មួយលានរៀល) ចំពោះលិខិតមានលក្ខណៈគតិយុត្តិ ជាអាទិ៍លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។		✓	✓	
	7007		ពន្ធលើអចលនទ្រព្យ	ចំណូលបានមកពីការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។		✓	✓	
		70071	ពន្ធលើអចលនទ្រព្យ (រូបវន្តបុគ្គល)	ចំណូលបានមកពីការបង់ពន្ធលើអចលនទ្រព្យរួមមានដី ផ្ទះ អាគារ និងសំណង់ផ្សេងៗដែលគ្រប់គ្រងដោយរូបវន្តបុគ្គល។		✓	✓	
		70072	ពន្ធលើអចលនទ្រព្យ (នីតិបុគ្គល)	ចំណូលបានមកពីការបង់ពន្ធលើអចលនទ្រព្យរួមមាន ដី ផ្ទះ អាគារ និងសំណង់ផ្សេងៗដែលគ្រប់គ្រងដោយនីតិបុគ្គល។		✓	✓	
		70073	ពន្ធលើដីធ្លីមិនបានប្រើប្រាស់	ចំណូលបានមកពីការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដែលទុកដីឲ្យនៅទំនេរមិនធ្វើផលិតកម្ម ឬទិញដីទុក។		✓	✓	
	7008		ចំណូលសារពើពន្ធផ្សេងៗទៀត	ចំណូលទទួលបានពីពន្ធតែមប្រី និងចំណូលបានមកពីការពិន័យលើការយឺតយ៉ាវនិងកំហុសនៃការបង់ពន្ធ។	✓			
		70081	ពន្ធតែមប្រី	ចំណូលបានមកពីការបង់ពន្ធតែមប្រីតាមកិច្ចសន្យា ។	✓			
		70082	ការផាកពិន័យ និងទោសបញ្ញត្តិសារពើពន្ធ	ចំណូលបានមកពីការពិន័យលើការយឺតយ៉ាវ និងកំហុសនៃការបង់ពន្ធ។	✓			
		70083	ចំណូលលក់ឯកសារពន្ធ	ចំណូលពីការលក់ឯកសារពន្ធ។	✓			



(Handwritten signature)

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៤៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
71			ចំណូលពន្ធលើការនាំចូល	កត់ត្រាចំណូលទទួលបានពីការបង់ពន្ធ អាករ និងកម្រៃផ្សេងៗ លើការនាំចូល និងការនាំចេញ។	✓			
	7100		ពន្ធនិងអាករលើការនាំចូល	ចំណូលទទួលបានពីការបង់ពន្ធ អាករ និងកម្រៃផ្សេងៗ លើការនាំចូល។	✓			
		71001	ពន្ធគយពីការនាំចូល	ចំណូលទទួលបានពីការបង់ពន្ធលើការនាំចូលទំនិញផ្សេងៗ លើកលែងតែការនាំចូលប្រេងឥន្ធនៈ។	✓			
		71002	កម្រៃពីការងារគយ	ចំណូលទទួលបានពីការយកកម្រៃផ្សេងៗក្នុងការនាំចូល ដូចជាការនាំចូលទំនិញសម្រាប់លក់ក្នុងអាគារ លក់ទំនិញរួចពន្ធ ការនាំចូលទំនិញឆ្លងកាត់ ការស្តុកទំនិញក្នុងឃ្លាំងឬទីលានហូសកាលកំណត់ កម្រៃ បំពេញបែបបទគយ កម្រៃត្រួតពិនិត្យទំនិញតាមរយៈម៉ាស៊ីនស្កែន និងកម្រៃផ្សេងៗទៀត ដែលពុំមែនជាពន្ធ ឬ អាករ។	✓			
		71003	ពន្ធគយលើផលិតផលគេលសិលា	ចំណូលទទួលបានពីការបង់ពន្ធលើការនាំចូលប្រេងឥន្ធនៈ។	✓			
		71004	អាករបន្ថែមលើផលិតផលគេលសិលាសម្រាប់ថែទាំផ្លូវថ្នល់	ចំណូលទទួលបានពីការបង់អាករបន្ថែមចំនួន ០,០២ ដុល្លារ ក្នុងមួយលីត្រ ចំពោះការនាំចូលប្រេងសាំង និង ០,០៤ ដុល្លារ ក្នុងមួយលីត្រ ចំពោះការនាំចូលប្រេងម៉ាស៊ូត ហើយចំណូលនេះប្រើប្រាស់សម្រាប់ថែទាំ ផ្លូវថ្នល់ និងគោលនយោបាយធារាសាស្ត្រ។	✓			
		71005	ផលនៃការលក់ផ្នែកគយ	ចំណូលទទួលបានពីការលក់ទំនិញផ្សេងៗ (លើសច្បាប់គយ) ដែលអង្គភាពគយប្រើប្រាស់បាន។	✓			
		71006	ពិន័យផ្សេងៗលើការនាំចូល	ចំណូលទទួលបានពីការបង់ពិន័យផ្សេងៗលើការនាំចូល។	✓			
		71007	ពន្ធនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ ផលិតឱសថ (ជាបន្ទុករបស់រដ្ឋ)	ចំណូលប្រភេទនេះបានមកលើការនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ (ការកត់ត្រាជា ចំណូលបរិក្ខារក្នុងអនុគណនីនេះ គឺដើម្បីមានតុល្យភាពរវាងចំណាយថវិកាដែលជាបន្ទុករបស់រដ្ឋ)។	✓			
		71008	ផ្សេងៗ	គណនីនេះរក្សាទុកសម្រាប់ករណីមានប្រភពចំណូលថ្មី ដែលតម្រូវឱ្យបង្កើតគណនីចំណូលដែលទទួល បានពីការបង់ពន្ធ ឬ អាករលើការនាំចូលផ្សេងទៀតក្រៅពីអនុគណនីខាងលើ។	✓			
	7101		ពន្ធនិងអាករលើការនាំចេញ	ចំណូលទទួលបានពីការបង់ពន្ធ អាករ និងកម្រៃផ្សេងៗ លើការនាំចេញ។	✓			



២៩

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៥៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ៧ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		71011	អាករលើការនាំចេញឈើ	ចំណូលទទួលបានពីការបង់អាករ លើការនាំចេញឈើគ្រប់ប្រភេទ។	✓			
		71012	អាករលើការនាំចេញកៅស៊ូ	ចំណូលទទួលបានពីការបង់អាករលើការនាំចេញកៅស៊ូ។	✓			
		71013	អាករលើការនាំចេញផលិតផលរុក្ខជាតិ	ចំណូលទទួលបានពីការបង់អាករលើការនាំចេញផលិតផលរុក្ខជាតិ។	✓			
		71014	អាករលើការនាំចេញទំនិញផ្សេងៗ	ចំណូលទទួលបានពីការបង់អាករលើការនាំចេញទំនិញផ្សេងៗ ក្រៅពីឈើ កៅស៊ូ និងផលិតផលរុក្ខជាតិ។	✓			
		71015	កម្រៃគ្រប់គ្រង និងទិដ្ឋាការនាំចេញ	ចំណូលទទួលបានពីការផ្តល់កូតា និង អាជ្ញាប័ណ្ណនាំចេញសំលៀកបំពាក់ ស្បែកជើង ...។ល។	✓			
		71016	ពិន័យផ្សេងៗពីការនាំចេញ	ចំណូលទទួលបានពីការពិន័យផ្សេងៗលើការនាំចេញដែលមិនគោរពតាមបទដ្ឋាន។	✓			
		71018	ផ្សេងៗ	គណនីនេះរក្សាទុកសម្រាប់ករណីមានប្រភពចំណូលថ្មី ដែលតម្រូវឲ្យបង្កើតគណនីចំណូលដែលទទួលបានពីការបង់ពន្ធ ឬ អាករលើការនាំចេញផ្សេងទៀត ក្រៅពីអនុគណនីខាងលើ។	✓			
			ប្រភេទទី ២ : ចំណូលមិនមែនសារពើពន្ធ	ចំណូលពីផលទុននៃទ្រព្យសម្បត្តិរដ្ឋ ផលទុនលើការលក់-ជួលទ្រព្យសម្បត្តិរដ្ឋនិងសេវា ផលពីការដាក់ពិន័យ និងការដាក់ ទណ្ឌកម្ម ការឧបត្ថម្ភ អំណោយ ផលហិរញ្ញវត្ថុ និងផលផ្សេងៗ និងផលពិសេស។	✓	✓	✓	✓
72			ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	ចំណូលទទួលបានពីការជួល និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។	✓	✓	✓	
	7200		ផលនៃសម្បទាន និងការជួលដីធ្លី	ចំណូលទទួលបានពីការជួលទ្រព្យសម្បត្តិរដ្ឋ ដូចជាការជួលទូរស័ព្ទនេសាទ ការជួលដីព្រៃឈើ ការជួលដែនទឹកសំរាប់ធ្វើ អាជីវកម្មប្រេងកាត ការជួលដីសំរាប់រុក្ខាប្រមាញ់ និងការជួលដីផ្សេងៗទៀត។	✓	✓	✓	
		72001	សម្បទាននេសាទ	ចំណូលទទួលបានពីការជួលទូរស័ព្ទនេសាទ។	✓			
		72002	សម្បទានព្រៃឈើ	ចំណូលទទួលបានពីការធ្វើសម្បទានព្រៃឈើ ដូចជាចំណូលពីការលក់ឈើឈរ អនុផលព្រៃឈើ និងចំណូលពីការលក់ ឈើខុសច្បាប់ដែលបែបបទបាន។	✓			
		72003	សម្បទានពីប្រេងកាត	ចំណូលទទួលបានពីការជួលដី ឬ ដែនទឹកដែលមានប្រេងកាត ទៅឲ្យឯកជនដើម្បីធ្វើអាជីវកម្មប្រេងកាត។	✓			



(Handwritten signature)

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៥ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ១២ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
		72004	សម្បទានរ៉ែ	ចំណូលទទួលបានពីការជួលផ្ទៃដីសំរាប់ដំណាក់កាលសិក្សាស្រាវជ្រាវរុករ៉ែ និងជួលដី ជីវកម្ម និងទីតាំងអាជីវកម្មក្នុង ដំណាក់កាលធ្វើអាជីវកម្មរ៉ែ និងចំណូលទទួលបានពីស្វយសារ និងកាត់ចំណែករបស់រដ្ឋពីការធ្វើអាជីវកម្មរ៉ែ។ ចំណូល ទទួលបានពីការធ្វើអាជីវកម្មវត្ថុធាតុដើមសំណង់ដូចជាដី ខ្សាច់ ថ្ម គ្រួស រ៉ែ បុកស៊ីត រ៉ែដែក ហ្គាស ឧស្ម័ន ធូលីថ្ម គ្បង...។ល។	✓	✓	✓	
		72005	ការជួលដីទំនេរ (មានតែដី)	ចំណូលពីការជួលដីសំរាប់សង់ទីផ្សារលក់ដូរ និងសំណង់ចាស់ទ្រុឌទ្រោមផ្សេងទៀត ដែលមិនអាចប្រើបាន។	✓	✓	✓	
		72006	ចំណូលពីចំណតរថយន្ត	ចំណូលទទួលបានពីរថយន្តធ្វើអាជីវកម្មប្រើប្រាស់ចំណតដែលរដ្ឋបានកំណត់។		✓	✓	
		72007	ចំណូលពីចំណតជលយាន	ចំណូលទទួលបានពីទូក កាណូត កប៉ាល់ ធ្វើអាជីវកម្មប្រើប្រាស់កំពង់ផែ ចំណតជើងទឹក ដែលរដ្ឋបានកំណត់។		✓	✓	
		72008	ផលនៃការជួលដីផ្លូវផ្សេងៗ	ចំណូលពីការជួលដីផ្លូវផ្សេងៗទៀតដែលមិនមាននៅក្នុងអនុគណនីខាងលើ។	✓	✓	✓	
7201			ផលទុនពីសហគ្រាសសាធារណៈ	កត់ត្រាចំណូលទទួលបានពីសហគ្រាសសាធារណៈ ដូចជាចំនួនលើសនៃទុនចល័ត ប្រាក់ចំណេញ ការបង់ប្រាក់រំលស់ និងទុនផ្សេងៗទៀត។	✓			
		72011	ការដកចំនួនលើសនៃទុនចល័ត	ចំណូលទទួលបានពីការបង់មកវិញនូវទុនចល័តដែលលើសពីតម្រូវការរបស់សហគ្រាសសាធារណៈ។	✓			
		72012	ភាគលាភរបស់សហគ្រាសសាធារណៈ	ចំណូលទទួលបានពីការបង់ភាគលាភរបស់សហគ្រាសសាធារណៈ ក្រោយការិយបរិច្ឆេទបិទបញ្ចប់ប្រចាំឆ្នាំ ដូចជា ប្រាក់ចំណេញរបស់ក្រុមហ៊ុនកៅស៊ូកម្ពុជា កំពង់ផែស្វ័យ័ត កាំសាប អគ្គីសនីកម្ពុជា រដ្ឋាករទឹក...។ល។	✓			
		72013	ការបង់ប្រាក់រំលស់ (អចលនវត្ថុ)	ចំណូលទទួលបានពីការបង់ប្រាក់រំលស់របស់សហគ្រាសសាធារណៈ។	✓			
		72014	ប្រាក់ធានារ៉ាប់រងសង្គម	ចំណូលប្រភេទនេះបានមកពីការបង់របស់សហគ្រាសសាធារណៈ សំរាប់ផលប៉ះពាល់ទៅលើសុខភាពបុគ្គលិក កម្មករ...។ល។	✓			
		72018	ផលទុនផ្សេងៗពីសហគ្រាសសាធារណៈ	ផលទុនផ្សេងៗទៀតរបស់សហគ្រាសសាធារណៈក្រៅពីអនុគណនីខាងលើ ។	✓			
73			ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	កត់ត្រាចំណូលទទួលបានពីការលក់ទ្រព្យសម្បត្តិរួចគោចក្រៅពីដីធ្លី និងអាគារ ចំណូលទទួលបានពីការជួលទ្រព្យសម្បត្តិ និងចំណូលទទួលបានពីការផ្តល់សេវាដោយរដ្ឋ។	✓	✓	✓	✓

(Signature)

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៤៩... សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ៧៥ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
	7300		ផលទុនសហគ្រាសសាធារណៈរដ្ឋបាល សេវាដំណើរការ(រកចំណេញ)	ចំណូលទទួលបានពីស្ថាប័នរដ្ឋ និងសហគ្រាសសាធារណៈក្នុងការផ្តល់សេវា និងការផ្តល់សិទ្ធិ។	✓	✓		
		73001	ផលទុនរបស់អាកាសចរណ៍ស៊ីវិល	ចំណូលទទួលបានពីប្រតិបត្តិការនៃក្រុមហ៊ុនអាកាសចរនៅកម្ពុជា និងសិទ្ធិនៃការហោះហើរឆ្លងកាត់លំហអាកាសកម្ពុជា។	✓			
		73002	ផលទុននៃសកម្មភាពភាពយន្ត	ចំណូលទទួលបានពីការអនុញ្ញាតឱ្យថតខ្សែភាពយន្ត។	✓			
		73003	ផលទុននៃសកម្មភាពទេសចរណ៍	ចំណូលទទួលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ។ ចំណូលទទួលបានពីការចូល ទស្សនាកំសាន្តរមណីយដ្ឋានធម្មជាតិ ការជួលស្តង់សំរាប់ពិពណ៌ ជួលកន្លែងលក់ ជួលសំលៀកបំពាក់សំរាប់ភ្ញៀវទេសចរណ៍...។ល។	✓			
		73004	ផលទុននៃសកម្មភាពវប្បធម៌	ចំណូលទទួលបានពីការលក់សំបុត្រចូលទស្សនាសារមន្ទីរជាតិ ព្រះបរមរាជវាំង ការអនុញ្ញាតឱ្យថតចំលងបទចម្រៀង។	✓			
		73005	ផលទុនពីប្រៃសណីយ៍ និងទូរគមនាគមន៍	ចំណូលទទួលបានពីការផ្តល់សេវាផ្នែកបញ្ជីសំបុត្រ ឬត្រីកោណ និងការប្រើប្រាស់សេវាទូរគមនាគមន៍។	✓			
		73006	ផលទុនពីវិទ្យុ និងទូរទស្សន៍	ចំណូលទទួលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងវិទ្យុ។	✓			
		73007	ផលទុននៃសេវាផ្គត់ផ្គង់អគ្គិសនី និងទឹក	ចំណូលទទួលបានពីចំណែកគិតជាភាគរយនៃផលចំណេញលើសកម្មភាពផលិតទឹកស្អាត និងអគ្គិសនីបង់ដោយរដ្ឋាករ ទឹកនិងផលពីសេវាផ្គត់ផ្គង់ទឹកផ្សេងទៀត និងពីអ្នកផ្គត់ផ្គង់អគ្គិសនី។	✓			
		73008	ផលទុនផ្សេងៗទៀត	ចំណូលទទួលបានពីផលទុនផ្សេងៗទៀតរបស់ស្ថាប័នរដ្ឋ និងសហគ្រាសសាធារណៈ ក្រៅពីអនុគណនីខាងលើ ដូចជាចំណូល ២% លើផលិតផលស្រាបៀរអង្ករ ចំណូលពីពាណិជ្ជសញ្ញា ចំណូលពីសេវាសោតទស្សន៍ ចំណូលពីការ លក់ផលិតផលកសិកម្មមាន ស្រូវពូជ ពោត សណ្តែក ពូជសត្វ កូនរុក្ខជាតិ។ ចំណូលទទួលបានពីវិភាគទានលូទឹកស្អុយ ១០% លើថ្លៃប្រើប្រាស់ទឹកស្អាត បង់ ដោយរដ្ឋាករទឹកស្វយ័ត។	✓	✓		
	7301		ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ	ចំណូលទទួលបានពីការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ។	✓	✓	✓	✓
		73011	ការលក់សម្ភារៈបរិក្ខារ សម្ភារៈខូចខាត សម្ភារៈសិក្សា	ចំណូលទទួលបានពីការលក់សម្ភារៈបរិក្ខារចាស់ៗដូចជា រថយន្ត ម៉ូតូ កំពូទ័រ តុ ទូ ...។ល។	✓	✓	✓	✓

(Signature)

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ០០៥ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ៧ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		73012	លក់ឯកសារ លក់ប័ត្រ និងលិខិតបោះពុម្ពផ្សេងៗ	ចំណូលទទួលបានពីការលក់សៀវភៅការងារ ការលក់ឯកសារផ្សេងៗ និងលក់ប័ត្រ របស់ពន្ធដារនិងគយ ចំណូលពីការចេញលិខិតបញ្ជាក់ពាក់ព័ន្ធបទល្មើសផ្សេងៗ ចំណូលពីការលក់ឯកសារដេញថ្លៃ ...។ល។	✓			
		73013	ផលបានពីការលក់ទ្រព្យសម្បត្តិកំទេចកំទី សត្វពាហនៈ	ចំណូលទទួលបានពីការលក់ទ្រព្យសម្បត្តិកំទេចកំទី និងសត្វពាហនៈ។	✓			
		73018	ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ ផ្សេងៗទៀត	ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ ផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓
7302			ផលពីការគ្រប់គ្រងរដ្ឋបាល	ចំណូលទទួលបានពីស្ថាប័នរដ្ឋក្នុងការចេញលិខិតអនុញ្ញាតបើកបរ លិខិតឆ្លងដែន សោហ៊ុយយុត្តិធម៌ និង ចំណូលពីការ ចុះបញ្ជីគណៈបក្សនយោបាយ។ ចំណូលសំរាប់ទំនាក់ទំនងរដ្ឋបាលនិងការអនុញ្ញាតរដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណត់ដោយច្បាប់។	✓	✓	✓	✓
		73021	អាករស្ថានទូត (លិខិតឆ្លងដែននិងទិដ្ឋាការ)	ចំណូលទទួលបានពីការផ្តល់ទិដ្ឋាការ និងការចេញលិខិតឆ្លងដែន។	✓			
		73022	ផលពីការចុះបញ្ជីគណបក្សនយោបាយ	ផលពីការចុះបញ្ជីគណបក្សនយោបាយ។	✓			
		73023	ផលពីការបង្កើតសហគ្រាស	ចំណូលទទួលបានពីការចុះបញ្ជីធ្វើពាណិជ្ជកម្ម ផ្អាកសញ្ញា ចុះបញ្ជីឈ្មោះអ្នកទទួលការសាងសង់លទ្ធកម្ម ច្បាប់អាជីវកម្មយានយន្ត...។ល។	✓			
		73024	ផលពីការបង់សិទ្ធិប្រឡង	ចំណូលទទួលបានពីវិភាគទានដែលបង់ដោយសិស្សដើម្បីទទួលបានសិទ្ធិប្រឡង។	✓			
		73025	ផលពីការលក់ស្លាកលេខ	ចំណូលទទួលបានពីសេវាផ្តល់ស្លាកលេខ បច្ចេកទេសយានយន្ត។	✓			
		73026	ចំណូលពីប្រដាប់ក្តី	ចំណូលទទួលបានពីការជំនុំជំរះក្តី (ពន្ធហ្នឹង ពន្ធសមមាត្រ ពន្ធបណ្តឹងសារទុក្ខ ពន្ធខ្មែរណ៍ ពន្ធ សកម្មភាពគុណការ ពាក្យសុំបម្រុងសាលដីកា និងពាក្យសុំអន្តរាគមន៍...)។	✓			
		73027	ផលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន និងសេវាត្រួតពិនិត្យអនាម័យសត្វ	ចំណូលទទួលបានពីការត្រួតពិនិត្យគុណភាពទំនិញ គុណភាពឱសថ កាសែត និងភាពយន្ត និងការគោរព បទដ្ឋាន និង ចំណូលពីការពិនិត្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការឃ្លាំមើលការអនុវត្ត នីតិវិធី។ ចំណូលទទួលបានពីការប្រើសេវាកម្មត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វធ្វើចរាចរ និងនៅសត្តុឃាតដ្ឋាន ...។ល។	✓	✓	✓	
		73028	ចំណូលពីការអនុញ្ញាតិរដ្ឋបាល ទំនាក់ទំនងរដ្ឋបាល និងការគ្រប់គ្រង រដ្ឋបាលផ្សេងៗ	ចំណូលទទួលបានពីការបញ្ជាក់លិខិតលេខា លិខិតចល័តច្បាប់ដើម វិញ្ញាបនប័ត្រ លិខិតផ្សេងៗ និង ចំណូលពីការ អនុញ្ញាតផ្សេងៗ ដល់អ្នកប្រើប្រាស់ដែលបានធានាអះអាងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ និងចំណូលពីការគ្រប់គ្រង រដ្ឋបាលផ្សេងៗ។		✓	✓	✓

17

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៤៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	7303		ការជួលទ្រព្យសម្បត្តិអចល័ត	ចំណូលទទួលបានពីការជួលសហគ្រាសសាធារណៈ ការជួលសម្ភារៈ មធ្យោបាយដឹកជញ្ជូន ការជួលអចលនវត្ថុផ្សេងៗ ក្រៅពីដីធ្លី។	✓	✓	✓	✓
		73031	ការជួលសហគ្រាសសាធារណៈនៅថ្នាក់រដ្ឋបាលកណ្តាល	ចំណូលទទួលបានពីការជួលសហគ្រាសសាធារណៈនៅរដ្ឋបាលកណ្តាល។	✓			
		73032	ការជួលសហគ្រាសសាធារណៈនៅថ្នាក់ខេត្ត (មន្ទីរជំនាញ)	ចំណូលទទួលបានពីការជួលសហគ្រាសសាធារណៈនៅតាមរាជធានី ខេត្ត។	✓			
		73033	ការជួលសម្ភារៈ និងមធ្យោបាយដឹកជញ្ជូន	ចំណូលទទួលបានពីការជួលសម្ភារៈ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ។	✓			
		73034	ការជួលអចលនវត្ថុ (អសង្ហារឹម)	ចំណូលទទួលបានពីការជួលអាគារ ដូចជា រោងកុន ឃ្លាំង រោងមហាស្រព រោងជាង ...។ ចំណូលទទួលបានពីការជួល ទ្រព្យសម្បត្តិអចល័តនៅតាមឃុំ សង្កាត់។	✓			
		73035	ការជួលគ្រឹះស្ថានសាធារណៈនៅថ្នាក់ជាតិ	ចំណូលទទួលបានពីការជួលគ្រឹះស្ថានសាធារណៈនៅថ្នាក់ជាតិ។	✓			
		73036	ការជួលគ្រឹះស្ថានសាធារណៈនៅថ្នាក់ក្រោមជាតិ	ចំណូលទទួលបានពីការជួលគ្រឹះស្ថានសាធារណៈនៅថ្នាក់ក្រោមជាតិ។		✓	✓	✓
		73038	ផលពីការជួលទ្រព្យសម្បត្តិផ្សេងៗ	ផលពីការជួលទ្រព្យសម្បត្តិផ្សេងៗ ក្រៅពីអនុគណនីខាងលើ។	✓			
	7304		ការផ្តល់សេវាកម្ម	ចំណូលទទួលបានពីការផ្តល់សេវាដោយរដ្ឋ។	✓	✓	✓	✓
		73041	ផលនៃការដឹកជញ្ជូនទំនិញ	ចំណូលទទួលបានពីការផ្តល់សេវាដឹកជញ្ជូនទំនិញដោយរដ្ឋ។	✓			
		73042	កម្រៃនៃការថែទាំ	ចំណូលទទួលបានពីការផ្តល់សេវាថែទាំ ដូចជាចំណូល ១% បានពីការពិនិត្យ និងព្យាបាលអ្នកជំងឺ ដោយមន្ទីរពេទ្យរដ្ឋ។ ចំណូលទទួលបានពីកម្រៃថែទាំល្អ ១០% លើថ្លៃប្រើប្រាស់ទឹកស្អាត កម្រៃថែទាំបរិស្ថាន។	✓			
		73043	សេវាសុវិយោធន៍	ចំណូលទទួលបានពីការចុះបញ្ជីក្បាលដី និងការចេញប្លង់កាន់កាប់ដីធ្លី ផ្ទះសម្បែង។	✓	✓	✓	✓
		73044	សេវាសំណង់	ចំណូលទទួលបានពីការអនុញ្ញាតឲ្យសាងសង់។	✓	✓	✓	✓
		73045	សេវាលិខិតថ្កោលទោស	ចំណូលបានពីផលនៃសេវាលិខិតថ្កោលទោស ច្រកចេញចូលតែមួយ។	✓			
		73048	ផលពីសេវាផ្សេងៗទៀត	ចំណូលទទួលបានពីផលនៃសេវាផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓
	7305		ការជួលទ្រព្យសម្បត្តិអចល័តផ្សេងទៀត	ចំណូលទទួលបានពីការជួលទ្រព្យសម្បត្តិអចល័ត កម្រៃសេវា និងចំណូលផ្សេងៗ របស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលកំណត់ដោយច្បាប់។		✓	✓	✓



ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៤... សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	មរិយា	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
		73051	ចំណូលពីសក្តិសាសនា	ចំណូលទទួលបានពីកន្លែងធ្វើអាជីវកម្មពិសេសនៅតាមសក្តិសាសនា។		✓	✓	
		73052	ការជួលកន្លែងលក់ដូរក្នុងទីផ្សារ	ចំណូលទទួលបានពីការជួលតូប កន្លែងលក់ដូរក្នុងទីផ្សារ។		✓	✓	
		73053	ចំណូលពីកំពង់ចម្លង	ចំណូលទទួលបានពីការបម្រើសេវាកម្មចម្លងអ្នកធ្វើដំណើរនៅតាមកំពង់ដង ដទៃទៀត ដែលរដ្ឋបានកំណត់។		✓	✓	
		73054	ចំណូលពីឃ្លីត្រី និងកន្លែងបែងចែកផលិតផល	ចំណូលទទួលបានពីអាជីវកម្មដែលធ្វើការប្រមូលផ្តុំ និងបែងចែកការប្រើប្រាស់ផលនេសាទ ដែលរដ្ឋបានកំណត់។		✓	✓	
		73055	ចំណូលពីការស៊ីផ្សារ	ចំណូលដែលបានប្រមូលពីអាជីវករលក់ដូរក្នុងនិងក្រៅទីផ្សារដែលរដ្ឋបានកំណត់។		✓	✓	
		73058	ការជួលទ្រព្យសម្បត្តិអចលនផ្សេងៗ	ចំណូលទទួលបានពីការជួលទ្រព្យសម្បត្តិអចលនផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។		✓	✓	✓
	7398		ចំណូលពីការដោះដូរផ្សេងៗទៀត	កត់ត្រាចំណូលទទួលបានពីការលក់ទ្រព្យសម្បត្តិផ្សេងៗ ក្រៅពីគណនីខាងលើ។	✓			
74			ចំណូលពីការដាក់ពិន័យ និងការដាក់ទណ្ឌកម្ម	កត់ត្រាចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្មដែលត្រូវទូទាត់ទៅឲ្យរដ្ឋ ចំពោះបទល្មើសនឹងច្បាប់ឬបទបញ្ជារដ្ឋបាល។ ការពិន័យនិងការដាក់ទណ្ឌកម្មសារពើពន្ធ ដែលទាក់ទងនឹងពន្ធពិសេសមួយ ត្រូវបានចុះជាចំណូលក្នុងផ្នែកនេះ ប៉ុន្តែការ ដាក់ពិន័យនិងការដាក់ទណ្ឌកម្មសារពើពន្ធផ្សេងៗទៀត ត្រូវបានកត់ត្រានៅក្នុងចំណូលសារពើពន្ធផ្សេងៗទៀត។	✓	✓	✓	
	7401		ផលពីការដាក់ពិន័យ និងការដាក់ទណ្ឌកម្ម	ចំណូលទទួលបានពីការពិន័យចំពោះការមិនអនុវត្តតាមកិច្ចសន្យានៃការជួលអាគារ ឬដីធ្លី... និងចំណូលពីការត្រួតពិនិត្យ ដោយឆ្លក់ថយន្តលើសទម្ងន់។	✓	✓	✓	
	7402		ផលពីការទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធគយ	ចំណូលទទួលបានពីការពិន័យនិងការដាក់ទណ្ឌកម្មចំពោះបទល្មើសគេចពន្ធដែលរួម សហការរវាងសមត្ថកិច្ចគយ និងអាជ្ញាធរមូលដ្ឋាន។	✓	✓	✓	
75			ការឧបត្ថម្ភ អំណោយ	ការឧបត្ថម្ភឬអំណោយ អាចជាហិរញ្ញវត្ថុឬសម្ភារៈ។ ពាក្យឧបត្ថម្ភត្រូវបានប្រើប្រាស់សំរាប់ការបង្វែរដោយរដ្ឋឬអង្គការអន្តរជាតិ រឺអំណោយមានធម្មជាតិដូចគ្នានឹងការឧបត្ថម្ភ ប៉ុន្តែបានមកពីបុគ្គលឯកជន (បុគ្គល ឬ សមាគម)។	✓	✓	✓	✓
	7501		ឧបត្ថម្ភធនពីថ្នាក់ជាតិ	ចំណូលឧបត្ថម្ភពីថវិកាជាតិផ្តល់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។		✓	✓	✓
	7502		ឧបត្ថម្ភធនរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ	ចំណូលឧបត្ថម្ភថវិកា រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ។		✓	✓	✓



ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១១៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ៧ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		75021	ឧបត្ថម្ភធនពីរាជធានី ខេត្ត	ចំណូលឧបត្ថម្ភពីថវិកាដ្ឋបាលរាជធានី ខេត្ត។		✓	✓	✓
		75022	ឧបត្ថម្ភធនពីក្រុង ស្រុក ខណ្ឌ	ចំណូលឧបត្ថម្ភពីថវិកាដ្ឋបាលក្រុង ស្រុក ខណ្ឌ។		✓	✓	✓
		75023	ឧបត្ថម្ភធនពីឃុំ សង្កាត់	ចំណូលឧបត្ថម្ភពីថវិកាដ្ឋបាលឃុំ សង្កាត់។		✓	✓	✓
7503			ការចូលរួមធនធានពីសមាសភាគអភិវឌ្ឍន៍មូលដ្ឋាន	ចំណូលទទួលបានពីការចែករំលែកពីសមាសភាគអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។		✓	✓	✓
7504			ឧបត្ថម្ភធនចរន្តពីក្រៅប្រទេសទ្វេភាគី	ចំណូលទទួលបានពីឧបត្ថម្ភធនពីក្រៅប្រទេសទ្វេភាគី។	✓	✓	✓	✓
7505			ឧបត្ថម្ភធនចរន្តពីក្រៅប្រទេសពហុភាគី	ចំណូលទទួលបានពីឧបត្ថម្ភធនពីក្រៅប្រទេសពហុភាគី។	✓	✓	✓	✓
7506			ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ	ចំណូលទទួលបានពីថ្លៃសេវាក្នុងការអនុវត្តមុខងារជាភ្នាក់ងារ ក្នុងនាមជាក្រសួង ស្ថាប័ន មន្ទីរជំនាញ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។		✓	✓	✓
		75061	ពីក្រសួង ស្ថាប័ន	ចំណូលទទួលបានពីថ្លៃសេវាក្នុងការអនុវត្តមុខងារជាភ្នាក់ងារ ក្នុងនាមជាក្រសួង ស្ថាប័ន។		✓	✓	✓
		75062	ពីមន្ទីរជំនាញ	ចំណូលទទួលបានពីថ្លៃសេវាក្នុងការអនុវត្តមុខងារជាភ្នាក់ងារ ក្នុងនាមជាមន្ទីរជំនាញ។		✓	✓	✓
		75063	ពីរាជធានី ខេត្ត	ចំណូលទទួលបានពីថ្លៃសេវាក្នុងការអនុវត្តមុខងារជាភ្នាក់ងារ ក្នុងនាមជារាជធានី ខេត្ត។		✓	✓	✓
		75064	ពីក្រុង ស្រុក ខណ្ឌ	ចំណូលទទួលបានពីថ្លៃសេវាក្នុងការអនុវត្តមុខងារជាភ្នាក់ងារ ក្នុងនាមជាក្រុង ស្រុក ខណ្ឌ។		✓	✓	✓
		75068	ផ្សេងៗ	ចំណូលទទួលបានពីថ្លៃសេវាក្នុងការអនុវត្តមុខងារជាភ្នាក់ងារផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។		✓	✓	✓
7507			ចំណូលបដិភាគពីប្រជាពលរដ្ឋ-សប្បុរសជន ក្នុងនិងក្រៅប្រទេស	ចំណូលទទួលបានពីប្រជាពលរដ្ឋ-សប្បុរសជនក្នុងនិងក្រៅប្រទេស។		✓	✓	✓
7508			ចំណូលចរន្តពីប្រភពផ្សេងៗ	ចំណូលទទួលបានពីប្រភពផ្សេងៗ។	✓	✓	✓	✓
7510			មូលនិធិបម្រុង	មូលនិធិបានមកពីការបូកយោងអតិរេកថវិកាជាក់ស្តែងរបស់ឆ្នាំមុនៗសម្រាប់ចំណាយវិនិយោគ។				✓
7511			ឧបត្ថម្ភធនពីថ្នាក់ជាតិសម្រាប់ចំណាយវិនិយោគ	ចំណូលឧបត្ថម្ភពីថវិកាជាតិផ្តល់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ចំណាយវិនិយោគ។		✓	✓	✓
7512			ឧបត្ថម្ភធនរវាងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ចំណាយវិនិយោគ	ចំណូលឧបត្ថម្ភរវាងថវិកាដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ចំណាយវិនិយោគ។		✓	✓	✓

Ja

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩... សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
		75121	ឧបត្ថម្ភធនពីរាជធានី ខេត្ត សម្រាប់ចំណាយវិនិយោគ	ចំណូលឧបត្ថម្ភពីថវិកាដ្ឋបាលរាជធានី ខេត្ត សម្រាប់ចំណាយវិនិយោគ។		✓	✓	✓
		75122	ឧបត្ថម្ភធនពីក្រុង ស្រុក ខណ្ឌ សម្រាប់ចំណាយវិនិយោគ	ចំណូលឧបត្ថម្ភពីថវិកាដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ចំណាយវិនិយោគ។		✓	✓	✓
		75123	ឧបត្ថម្ភធនពីឃុំ សង្កាត់ សម្រាប់ចំណាយវិនិយោគ	ចំណូលឧបត្ថម្ភពីថវិកាដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយវិនិយោគ។		✓	✓	✓
	7513		ចំណូលពីការចូលរួមចំណែករបស់ប្រជាជនមូលដ្ឋានក្នុងការអនុវត្តគម្រោង	ចំណូលពីការរួមចំណែករបស់ប្រជាពលរដ្ឋមូលដ្ឋានទៅក្នុងតម្លៃគម្រោង។		✓	✓	✓
	7514		ឧបត្ថម្ភធនពីក្រៅប្រទេសទ្វេភាគី សម្រាប់ចំណាយវិនិយោគ	ចំណូលឧបត្ថម្ភធនមូលធនពីក្រៅប្រទេស-ទ្វេភាគី សម្រាប់ចំណាយវិនិយោគ។	✓	✓	✓	✓
	7515		ឧបត្ថម្ភធនពីក្រៅប្រទេសពហុភាគី សម្រាប់ចំណាយវិនិយោគ	ចំណូលឧបត្ថម្ភធនមូលធនពីក្រៅប្រទេស-ពហុភាគីសម្រាប់ចំណាយវិនិយោគ។	✓	✓	✓	✓
	7516		ឧបត្ថម្ភធនទទួលសម្ភារៈបរិក្ខារទ្វេភាគី និងពហុភាគី	ការឧបត្ថម្ភជាទទួលសម្ភារៈបរិក្ខារពី ទ្វេភាគី -ពហុភាគីសម្រាប់វិនិយោគដែលមិនមែនជាហិរញ្ញវត្ថុ។		✓	✓	
	7517		ចំណូលពីប្រជាពលរដ្ឋ-សប្បុរសជនក្នុងនិងក្រៅប្រទេសសម្រាប់ចំណាយវិនិយោគ	ចំណូលដែលបានពីប្រជាពលរដ្ឋ សប្បុរសជនក្នុងនិងក្រៅប្រទេសសម្រាប់ចំណាយវិនិយោគ។		✓	✓	✓
	7518		ចំណូលពីប្រភពផ្សេងៗ សម្រាប់ចំណាយវិនិយោគ	ចំណូលទទួលបានពីប្រភពផ្សេងៗទៀតសម្រាប់ចំណាយមូលធនក្រៅពីគណនីទាំងខាងលើ។		✓	✓	✓
	7519		ឧបត្ថម្ភធនសម្រាប់ការរំលស់បំណុល	ឧបត្ថម្ភធនដែលបានទទួលជាសាច់ប្រាក់សម្រាប់រំលស់បំណុល ឬ បានទទួលឧបត្ថម្ភធន ហើយកាត់កងត្រង់ជាមួយបំណុល។	✓			
76			ផលហិរញ្ញវត្ថុ	កត់ត្រាចំណូលទទួលបានពីកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ដូចជាការប្រាក់ទទួលបាន ចំណេញពីការប្តូរប្រាក់។	✓	✓	✓	✓
	7601		ការប្រាក់នៃការឲ្យខ្ចី	ចំណូលជាការប្រាក់ពីការឲ្យខ្ចីនូវមូលធន។	✓			
		76011	ការប្រាក់លើកម្ចី	ចំណូលពីការប្រាក់កម្ចី។	✓			
		76012	ការប្រាក់លើកតិសន្យាហិរញ្ញវត្ថុ	ចំណូលពីការប្រាក់លើកតិសន្យាហិរញ្ញវត្ថុ។	✓			
		76018	ចំណូលការប្រាក់ផ្សេងៗទៀត	ចំណូលពីការប្រាក់ផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓			
	7602		អន្តរការីយកម្មនៃទិដ្ឋារម្មណ៍ប្រតិបត្តិ	ចំណូលទទួលបានពីការបង់ជាភាគរយដោយទិដ្ឋារម្មណ៍ប្រតិបត្តិ។	✓			



Handwritten signature or mark.

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
	7603		ភតិសន្យា	ចំណូលទទួលបានពីការបង់ជាភាគរយដោយក្រុមហ៊ុនទិញសម្ភារៈលើការទទួលបានលិខិតធានាដើម្បីខ្ចីលុយពីធនាគារ។	✓			
	7604		អន្តរការីយកម្មនៃទីផ្សារអចលនវត្ថុ	ចំណូលទទួលបានពីការបង់ជាភាគរយដោយក្រុមហ៊ុនអចលនទ្រព្យក្នុងការទិញ និងលក់អចលនទ្រព្យ។	✓			
	7605		អន្តរការីយកម្មនៃទីផ្សារធានារ៉ាប់រង	ចំណូលទទួលបានពីការបង់ជាភាគរយនៃការលក់ប័ណ្ណធានារ៉ាប់រង។	✓			
	7606		ចំណេញពីការប្តូរប្រាក់	ចំណូលពីលំអៀងនៃការប្តូរប្រាក់។	✓			
	7698		ផលហិរញ្ញវត្ថុផ្សេងទៀត	ចំណូលពីការគ្រប់គ្រងហិរញ្ញវត្ថុផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងគណនីខាងលើ ដូចជាចំណូលពី ការបង្វែរបៀវត្សនិងប្រាក់បំណាច់ផ្សេងៗ សំណេះចំណាយឆ្លងឆ្នាំ។	✓	✓	✓	✓
77			ផលផ្សេងៗ និងផលពិសេស	ត្រូវបានកត់ត្រានៅក្នុងជំពូកនេះនូវចំណែកមួយនៃចំណូលតាមដីកា ដែលជាគំនិតផ្តួចផ្តើមរបស់រតនាគារជាតិ ឬ អាណាប័ក និងកត់ត្រាផងដែរនូវចំណូលពិតដែលបានពីការបោះផ្សាយប្រតិបត្តិការនៃការគ្រប់គ្រង (កម្រៃជើងសាររតនាគារ) ឬ ការប្រគល់ឲ្យនូវសកម្មអចលកម្មហិរញ្ញវត្ថុ ឬ មិនមែនហិរញ្ញវត្ថុ។	✓	✓	✓	✓
	7701		ផលផ្សេងៗ និងកិច្ចប្រតិបត្តិការគ្រប់គ្រង	ចំណូលទទួលបានពីសេវារតនាគារ និងអតិរេកថវិកាជធានី-ខេត្ត ក្រុង-ស្រុក។	✓			
		77011	ចំណូលពីការបង់អតិរេករបស់ថវិកាជធានី-ខេត្ត	ចំណូលទទួលបានពីអតិរេកថវិកាជធានី-ខេត្ត ក្រោយបញ្ចប់កិច្ចប្រតិបត្តិការចុងឆ្នាំ។	✓			
		77012	ចំណូលពីការបង់អតិរេករបស់ថវិកាក្រុង-ស្រុក	ចំណូលទទួលបានពីអតិរេកថវិកាក្រុង-ស្រុក ក្រោយបញ្ចប់កិច្ចប្រតិបត្តិការចុងឆ្នាំ។	✓			
		77013	កម្រៃរតនាគារ	ចំណូលទទួលបានពីការប្រើប្រាស់សេវារតនាគារក្នុងប្រតិបត្តិការបង្វែរសាច់ប្រាក់ ដូចជាការបង្វែរលើគណនីបញ្ជើ...។ល។	✓			
	7702		ផលនៃឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈ	ចំណូលទទួលបានពីការលក់សហគ្រាសសាធារណៈទៅឲ្យឯកជនកាន់កាប់។	✓			
	7703		ចំណូលពីការលក់ដី រ៉ែ និងសម្បត្តិធម្មជាតិផ្សេងៗ	ចំណូលនេះបានមកពីការលក់ដីដែលមានរ៉ែ និងសម្បត្តិធម្មជាតិរបស់រដ្ឋទៅឲ្យឯកជនធ្វើអាជីវកម្ម។	✓			
	7704		ចំណូលពីការលក់អាគារ	ចំណូលនេះបានមកពីការលក់អាគារ។	✓	✓	✓	✓
	7705		ចំណូលពីការលក់ឋានកម្ម បច្ចេកទេស សម្ភារៈ និងហត្ថបករណ៍	ចំណូលនេះបានមកពីការលក់ឋានកម្មបច្ចេកទេស សម្ភារៈឧបករណ៍ និងហត្ថបករណ៍ឧស្សាហកម្ម... (គ្រឿងម៉ាស៊ីនដែលប្រើប្រាស់ក្នុងឧស្សាហកម្ម)។	✓	✓	✓	✓

២៩

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៥... សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ៧២... ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	7706		ចំណូលពីការលក់រថយន្តដឹកជញ្ជូន	ចំណូលនេះបានមកពីការលក់រថយន្តដឹកជញ្ជូន។	✓	✓	✓	✓
	7707		ចំណូលពីការលក់ឧបករណ៍ធុនធ្ងន់	ចំណូលនេះបានមកពីការលក់ឧបករណ៍ធុនធ្ងន់។	✓	✓	✓	✓
	7708		ចំណូលពីការលក់ឧបករណ៍ការិយាល័យនិងគ្រឿងសង្ហារឹម	ចំណូលនេះបានមកពីការលក់ឧបករណ៍ការិយាល័យនិងគ្រឿងសង្ហារឹម (អង្កុលីលេខ កុំព្យូទ័រ ម៉ាស៊ីនថត ចម្លង ទូរស័ព្ទ កាត់កាត់សារ និងគ្រឿងសង្ហារឹម ។ល។	✓	✓	✓	✓
	7709		ចំណូលពីការលក់សម្ភារៈព័ត៌មានវិទ្យានិងទូរគមនាគមន៍	ចំណូលនេះបានមកពីការលក់សម្ភារៈព័ត៌មានវិទ្យា និងទូរគមនាគមន៍។	✓			
	7798		ផលផ្សេងៗទៀត	ចំណូលនេះបានមកពីចំណូលផ្សេងៗទៀត ក្រៅពីគណនីខាងលើ។	✓	✓	✓	✓
			ក្រុមទី ២ : ចំណូលតាមដីកា (ប្រភេទទី៣)	ចំណូលមិនឆ្លងកាត់សាច់ប្រាក់។	✓	✓	✓	✓
			ប្រភេទទី ៣ : ចំណូលតាមដីកា (មិនឆ្លងកាត់សាច់ប្រាក់)	ចំណូលមិនឆ្លងកាត់សាច់ប្រាក់។	✓	✓	✓	✓
78			ការបញ្ចូលវិញនូវសំវិធានធន និងរំលស់អចលកម្ម	ចំណូលនេះបានមកពីការបញ្ចូលមកវិញនូវការបង់រំលស់ ឬការសឹកវិចនៃអចលកម្មបីនាដំណាច់ ការិយបរិច្ឆេទនីមួយៗ។	✓			
	7801		ការបញ្ចូលវិញនូវរំលស់អចលកម្មអរូបី	ចំណូលនេះបានមកពីការបញ្ចូលមកវិញនូវការបង់រំលស់ ឬការសឹកវិចនៃអចលកម្មបីនាដំណាច់ ការិយបរិច្ឆេទនីមួយៗដូចជា មូលនិធិពាណិជ្ជកម្ម សិទ្ធិក្នុងកតិសន្យា សោហ៊ុយបង្កើតសហគ្រាស សោហ៊ុយស្រាវជ្រាវ និងអភិវឌ្ឍន៍ ប្រកាសនីយប័ត្រ អាជ្ញាប័ណ្ណ...។ល។	✓			
	7802		ការបញ្ចូលវិញនូវរំលស់អចលកម្មរូបី	ចំណូលនេះបានមកពីការបញ្ចូលមកវិញនូវការបង់រំលស់ ឬការសឹកវិចនៃអចលកម្មបីនាដំណាច់ ការិយបរិច្ឆេទនីមួយៗដូចជាដីធ្លី សំណង់ បន្ទប់កម្មបច្ចេកទេស សំភារៈឧបករណ៍ និងហត្ថលេខាឧស្សាហកម្ម សំភារៈឧបករណ៍ការិយាល័យ សង្ហារឹម សំភារៈច្របូបប្រមូលវិញ...។ល។	✓			
	7803		ការបញ្ចូលវិញនូវសំវិធានធនសំរាប់ហានិភ័យ និងមន្ទុក	ចំណូលនេះបានមកពីការបញ្ចូលមកវិញនូវសំវិធានធនសំរាប់ហានិភ័យ និងបន្ទុកដែលបានគ្រោងទុកមួយ ចំណែកសំរាប់ការចំណាយទៅលើករណីដែលអាចកើតឡើងជាហេតុនៃសហគ្រាស សាធារណៈរបស់រដ្ឋ...។ល។	✓			
	7804		ការបញ្ចូលវិញនូវការធ្លាក់ចុះតម្លៃអចលកម្មអរូបី	ចំណូលនេះបានមកពីការបញ្ចូលមកវិញនូវចំណាយដែលបានគ្រោងទុកសំរាប់ការខាតបង់ ឬការប្រែប្រួល នៃតម្លៃអចលកម្មអរូបី។	✓			
	7805		ការបញ្ចូលវិញនូវការធ្លាក់ចុះតម្លៃអចលកម្មរូបី	ចំណូលនេះបានមកពីការបញ្ចូលមកវិញនូវចំណាយដែលបានគ្រោងទុកសំរាប់ការខាតបង់ ឬការប្រែប្រួល នៃតម្លៃអចលកម្មរូបី។	✓			

49

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៩៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
			ខ.សរុបចំណូលមូលធន (ក្រុមទី១ + ក្រុមទី២)	ចំណូលជាមូលធនប្រមូលផ្តុំគណនីទាំងឡាយដែលទាក់ទងនឹងមូលនិធិផ្ទាល់ ការខ្ចី និងបំណុលប្រហាក់ប្រហែល។ ចំណូលនេះរួមមាន៖ ចំណូលពិត និងចំណូលតាមដីកា។	✓	✓	✓	✓
			ក្រុមទី១ : ចំណូលពិត (ប្រភេទទី១ + ប្រភេទទី២)	ចំណូលជាសាច់ប្រាក់ជាក់ស្តែង។ ចំណូលពិតរួមមាន៖ ចំណូលពីប្រភពផ្ទាល់ និងចំណូលពីប្រភពខាងក្រៅ។	✓	✓	✓	✓
			ប្រភេទទី១ : ចំណូលពីប្រភពផ្ទាល់	ចំណូលទទួលបានពីក្នុងប្រទេស ។ ចំណូលនេះមានអចលកម្មហិរញ្ញវត្ថុ។	✓	✓	✓	✓
27			អចលកម្មហិរញ្ញវត្ថុផ្សេងៗ	ចំណូលប្រភេទនេះរួមមានតម្លៃដែលទទួលបានក្នុងក្របខ័ណ្ឌនៃការចល័តវិកាដូចជា តម្លៃដែលបានទទួលដោយការខ្ចី (កាតហ៊ុន ឬ មូលបត្រ) ។	✓			
	2701		ការខ្ចី (ការសង់វិញនូវមូលធន)	ចំណូលពីការសង់មកវិញនូវការខ្ចី (ការសង់វិញនូវមូលធន)។	✓			
		27011	ការខ្ចី ទៅសហគ្រាសសាធារណៈ	ចំណូលពីការសង់មកវិញនូវការខ្ចីទៅសហគ្រាសសាធារណៈ (មានដូចជា៖ រដ្ឋាករ ទឹកស្វយ័តភ្នំពេញ អគ្គិសនីកម្ពុជា កំពង់ផែភ្នំពេញ កាសាប....)។	✓			
		27012	ការខ្ចី ទៅសហគ្រាសឯកជន	ចំណូលពីការសង់មកវិញនូវការខ្ចីទៅសហគ្រាសឯកជន (មានដូចជា៖ ក្រុមហ៊ុនហ្គ្រីនក្រេដ ធនាគារអភិវឌ្ឍន៍ជនបទ....)។	✓			
		27013	ការខ្ចី ទៅអង្គការមិនមែនរដ្ឋាភិបាល	ចំណូលពីការសង់មកវិញនូវការខ្ចីទៅអង្គការមិនមែនរដ្ឋាភិបាល។	✓			
		27018	ការខ្ចីផ្សេងៗ	ចំណូលពីការសង់មកវិញនូវការខ្ចីផ្សេងៗ។	✓			
			ប្រភេទទី២ : ចំណូលពីប្រភពខាងក្រៅ	ចំណូលទទួលបានពីក្រៅប្រទេស។ ចំណូលនេះរួមមានការខ្ចីនិងបំណុលប្រហាក់ប្រហែល។	✓	✓	✓	✓
50			ការខ្ចីប្រាក់ និងចំណូលប្រហាក់ប្រហែល	កត់ត្រាចំណូលទទួលបានពីការខ្ចីប្រាក់ក្នុងប្រទេស និងក្រៅប្រទេស។	✓			
	5001		ការខ្ចីប្រាក់ក្នុងប្រទេស	ចំណូលទទួលបានពីការខ្ចីប្រាក់ក្នុងប្រទេស។	✓			
		50011	ធនាគារជាតិនៃកម្ពុជា	ចំណូលទទួលបានពីការខ្ចីប្រាក់តាមរយៈធនាគារជាតិនៃកម្ពុជា។	✓			
		50012	ធនាគារពាណិជ្ជ	ចំណូលទទួលបានពីការខ្ចីប្រាក់ តាមរយៈធនាគារពាណិជ្ជ។	✓			
		50018	ផ្សេងៗ	ចំណូលទទួលបានពីការខ្ចីប្រាក់ក្នុងប្រទេសផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓			



(Handwritten signature)

ឧបសម្ព័ន្ធទី១ មាតិកាចំណូលថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	5002		ការខ្ចីក្រៅប្រទេស-ពហុភាគី	ចំណូលពីការខ្ចីបុរេក្រៅប្រទេសពីពហុភាគីដូចជា (ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការអាយហ្វាត...)។	✓			
	5003		ការខ្ចីក្រៅប្រទេស-ទ្វេភាគី	ចំណូលពីការខ្ចីក្រៅប្រទេស-ទ្វេភាគីដូចជា (ជប៉ុន បារាំង អាឡឺម៉ង់....)។	✓			
	5004		ការខ្ចីពីទីផ្សារហិរញ្ញវត្ថុ	ចំណូលពីការខ្ចីពីទីផ្សារហិរញ្ញវត្ថុ។	✓			
		50041	សញ្ញាប័ណ្ណ	ចំណូលពីការលក់សញ្ញាប័ណ្ណដែលបោះផ្សាយដោយរដ្ឋាភិបាល។	✓			
		50042	ប័ណ្ណរដ្ឋាភិបាល	ចំណូលពីប័ណ្ណរដ្ឋាភិបាល។	✓			
			ប្រភេទទី៣ : ចំណូលតាមដីកា (មិនឆ្លងកាត់សាច់ប្រាក់)	ចំណូលមិនឆ្លងកាត់សាច់ប្រាក់គឺជាកិច្ចប្រតិបត្តិការនៃការបង្វែរ ឬ ផ្ទេរធនធាន ។	✓	✓	✓	✓

(Signature)



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៥៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
			សរុបរួមចំណាយថវិកា (ក+ខ)	សរុបចំណាយចរន្ត និងសរុបចំណាយមូលធន។	✓	✓	✓	✓
			ក. សរុបចំណាយបរទេស (ក្រុមទី១+ក្រុមទី២)	ចំណាយជាប្រចាំដែលប្រមូលផ្តុំនូវគណនីទាំងឡាយសម្រាប់កត់ត្រាលំហូរនៃទុននីមួយៗ ក្នុងនោះមាន៖ ចំណាយពិត ចំណាយតាមដីកា និងចំណាយមិនបានគ្រោងទុក។	✓	✓	✓	✓
			ក្រុមទី១ : ចំណាយពិត (ប្រភេទទី១ + ប្រភេទទី២ + ប្រភេទទី៣ + ប្រភេទទី៤)	ចំណាយជាសាច់ប្រាក់ជាក់ស្តែងដែលក្នុងនោះរួមមាន៖ ចំណាយមធ្យោបាយសេវា បន្ទុកហិរញ្ញវត្ថុ អន្តរាគមន៍សាធារណៈ ចំណាយផ្សេងៗ និងការសងនិងការបង្វិលវិញ។	✓	✓	✓	✓
			ប្រភេទទី១ : បរទេសចរណ៍ និងសេវា	ចំណាយដើម្បីទទួលបាននូវមធ្យោបាយនិងសេវាផ្សេងៗ ដែលរួមមាន៖ ទំនិញ សេវាកម្ម និងបន្ទុកបុគ្គលិក។	✓	✓	✓	✓
60			ការទិញ	កត់ត្រាចំណាយលើការទិញសម្ភារៈសម្រាប់ការងារថែទាំនិងជួសជុលទាំងឡាយណាដែលធ្វើដោយរដ្ឋ សម្ភារៈផ្គត់ផ្គង់រដ្ឋបាល ស្បៀងអាហារ សំលៀកបំពាក់និងការតុបតែង និងចំណាយលើការប្រើប្រាស់ថាមពលនិងទឹក។	✓	✓	✓	✓
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	ចំណាយលើសម្ភារៈផ្គត់ផ្គង់ ប្រេងឥន្ធនៈនិងប្រេងរំកិល ដែលពាក់ព័ន្ធនឹងការងារថែទាំនិងជួសជុលទ្រព្យសង្ហារឹម និងទ្រព្យអសង្ហារឹម។	✓	✓	✓	✓
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ	ចំណាយលើការទិញសម្ភារៈប្រើប្រាស់សំរាប់សំអាតនិងអនាម័យ ដូចជា អូសាវែល សាប៊ូ ថ្នាំបាញ់កញ្ចក់ ក្រដាស អនាម័យ ថ្នាំបាញ់បន្ទប់ ប្រាស់ កន្សែងដៃ ថ្នាំបាញ់មូស...។ល។	✓	✓	✓	✓
		60012	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំអគារ ប្រាសាទ និងសំណង់ផ្សេងៗ	ចំណាយលើការទិញសម្ភារៈសម្រាប់ជួសជុលថែទាំអគារផ្សេងៗ ដូចជា របងអគារធ្វើការ រៀបចំសួនច្បារ ប្រាសាទ និងចំណាយសម្រាប់ជួសជុលអាកាសយានដ្ឋាន ឬកំពង់ផែ ។ល។	✓	✓	✓	✓
		60013	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំផ្លូវថ្នល់ ស្ពាន និងលូ	ចំណាយលើការទិញសម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំផ្លូវថ្នល់ ស្ពាន លូ ដែលការងារថែទាំនេះធ្វើដោយមន្ត្រីរបស់រដ្ឋ ដូចជា៖ ចំណាយលើការទិញម្ចាស់សិលា ខ្សាច់ម៉ត់ ខ្សាច់គ្រាប់ ស៊ីម៉ង់ គ្រួស ដី...។ល។	✓	✓	✓	✓
		60014	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍	ចំណាយលើការទិញសម្ភារៈជួសជុល ថែទាំឧបករណ៍ ដូចក្នុងគណនី៦០០៥ និងគណនី៦១០៥ ដូចជា៖ កង់ឡាន កង់ម៉ូតូ ប៊ូស៊ី...។ល។	✓	✓	✓	✓
		60015	ប្រេងឥន្ធនៈនិងប្រេងរំកិល	ចំណាយលើការទិញប្រេងឥន្ធនៈនិងប្រេងរំកិលសម្រាប់ថែទាំយានយន្តនិងសម្រាប់ប្រើប្រាស់ការងាររដ្ឋបាល។	✓	✓	✓	✓
		60018	សម្ភារៈផ្គត់ផ្គង់ថែទាំផ្សេងៗ	ចំណាយលើការទិញសម្ភារៈថែទាំទ្រព្យសង្ហារឹមនិងទ្រព្យអសង្ហារឹមផ្សេងៗទៀត ក្រៅពីអនុគណនីទាំងលើ។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៥/... សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	ចំណាយលើការទិញសម្ភារៈការិយាល័យ ការបោះពុម្ព សៀវភៅមើល និងឯកសារផ្សេងៗ សម្រាប់ដំណើរការរដ្ឋបាល។	✓	✓	✓	✓
		60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	ចំណាយលើការទិញសម្ភារៈការិយាល័យ និងបោះពុម្ព ដូចជា ក្រដាសកាត់ ខ្នាតប៊ិច ហ្វឺត ស៊ីមី និងបោះពុម្ពតែមប្រើ ទិដ្ឋាការ លតាប័ត្រ ។ល។	✓	✓	✓	✓
		60022	សៀវភៅមើលនិងឯកសារ	ចំណាយលើការទិញសៀវភៅមើលនិងឯកសារផ្សេងៗ ដូចជា៖ សៀវភៅថវិកា វចនានុក្រម សៀវភៅធម៌ សៀវភៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបម្រើឲ្យការងាររដ្ឋបាល។	✓	✓	✓	✓
		60028	សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងៗ	ចំណាយលើការទិញសម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓
	6003		សៀវភៅអាហារនិងផលិតផលកសិកម្ម	ចំណាយលើការទិញអាហារនិងភេសជ្ជៈសម្រាប់រដ្ឋបាល ក្រៅពីការទទួលភ្ញៀវនិងការប្រជុំក្នុងគណនី ៦១១០ និងចំណាយលើការទិញផលិតផលចាំបាច់សម្រាប់សកម្មភាពកសិកម្ម ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា...។ល។	✓	✓	✓	✓
		60031	សៀង	ចំណាយលើការទិញផ្លែឈើ ទឹក នំ ភេសជ្ជៈ សម្រាប់រដ្ឋបាល និងទិញអង្កររបស់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។	✓	✓	✓	✓
		60032	ចំណីសត្វ	ចំណាយលើការទិញស្មៅក្រៀមនិងចំណីសត្វផ្សេងៗ។	✓			
		60033	ពូជនិងកូនរុក្ខជាតិ	ចំណាយលើការទិញគ្រាប់ពូជសម្រាប់កសិដ្ឋាន កូនឈើ និងដើមផ្កាសម្រាប់លម្អសួន។	✓			
		60034	ផលិតផលការពារសុខុមាលភាពរុក្ខជាតិ និងដី	ចំណាយលើការទិញផលិតផលដើម្បីការពាររុក្ខជាតិ ដូចជា៖ ថ្នាំសំលាប់សត្វល្អិត ដី...។ល។	✓			
		60035	ពូជសត្វ ឱសថ និងវត្ថុធាតុសម្រាប់បសុពេទ្យ	ចំណាយលើការទិញពូជសត្វនិងផលិតផលដូចជា៖ ឱសថនិងវត្ថុធាតុសម្រាប់ព្យាបាលសត្វ ។ល។	✓			
		60038	សៀវភៅអាហារនិងផលិតផលកសិកម្មផ្សេងៗ	ចំណាយលើការទិញសៀវភៅអាហារនិងផលិតផលកសិកម្មផ្សេងទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៧៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
	6004		សំលៀកបំពាក់និងការតុបតែង	ចំណាយលើការផ្គត់ផ្គង់ឯកសណ្ឋាន សំលៀកបំពាក់ការពារសុវត្ថិភាព មេដាយ សញ្ញាសក្តិ និងគ្រឿងបន្ទាប់បន្សំនៃសំលៀកបំពាក់ជូនមន្ត្រីមានសមត្ថកិច្ចនិងមន្ត្រីរាជការដែលតម្រូវឲ្យមានឯកសណ្ឋានតាមច្បាប់កំណត់។	✓	✓	✓	
		60041	ឯកសណ្ឋាន	ចំណាយលើការផ្គត់ផ្គង់ឯកសណ្ឋានជូនមន្ត្រីមានសមត្ថកិច្ចនិងមន្ត្រីរាជការដែលតម្រូវឲ្យមានឯកសណ្ឋានតាមច្បាប់កំណត់ ដោយរួមទាំងគ្រឿងបន្ទាប់បន្សំនៃសំលៀកបំពាក់ដូចជា មួក សញ្ញាសក្តិ ...។ល។	✓	✓	✓	
		60042	សំលៀកបំពាក់ការពារសុវត្ថិភាព	ចំណាយលើការទិញសំលៀកបំពាក់ការពារសុវត្ថិភាព ជូនមន្ត្រីមានសមត្ថកិច្ចនិងមន្ត្រីរាជការក្នុងពេលបំពេញការងារដូចជា ស្បែកជើងសុវត្ថិភាព មួក សម្រាប់អ្នកធ្វើការនៅការដ្ឋានសំណង់ ។ល។	✓	✓	✓	
		60043	មេដាយ (គ្រឿងឥស្សរិយយស)	ចំណាយលើការផ្គត់ផ្គង់មេដាយ (គ្រឿងឥស្សរិយយស) លិខិតនិងប័ណ្ណសរសើរ ជូនមន្ត្រីមានសមត្ថកិច្ចនិងមន្ត្រីរាជការដែលបំពេញការងារបានល្អ។	✓	✓	✓	
		60048	សំលៀកបំពាក់និងការតុបតែងផ្សេងៗ	ចំណាយលើការផ្គត់ផ្គង់សំលៀកបំពាក់និងការតុបតែងផ្សេងទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	ចំណាយលើការទិញសម្ភារៈគ្រប់ប្រភេទ ដូចជា សម្ភារៈតូចតាចសម្រាប់ប្រើប្រាស់ និងសម្ភារៈបរិក្ខារបច្ចេកទេស សម្ភារៈ ឧបករណ៍ដឹកជញ្ជូន សង្ហារឹម ។ល។ ដែលមិនស្ថិតនៅក្នុងចំណាត់ថ្នាក់ចំណាយជាមូលធន។	✓	✓	✓	✓
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	ចំណាយលើការទិញសម្ភារៈនិងបរិក្ខារបច្ចេកទេស ដូចជា កំពូទ័រ ព្រីនធ័រ ម៉ាស៊ីនថត ទូរស័ព្ទ ដំបងឆក់ របាំងការពារផ្សែង ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង បំពង់ពន្លត់អគ្គិភ័យ អាគុយ ឧបករណ៍បំពង់សម្លេង...។ល។	✓	✓	✓	✓
		60052	សង្ហារឹម	ចំណាយលើការទិញគ្រឿងសង្ហារឹម ដូចជា តុ ទូដាក់ឯកសារ សាឡុង កៅអី...។ល។	✓	✓	✓	✓
		60053	សម្ភារៈប្រើប្រាស់	ចំណាយលើការទិញសម្ភារៈប្រើប្រាស់ ដូចជាសម្ភារៈកីឡាគ្រប់ប្រភេទ ថ្មពិលគ្រប់ប្រភេទ ហ្វីលថត កាសែតថតសំលេង កាសែតវីដេអូ ញញួរ សោចាក់ ម៉ាស៊ីនចោះឫស្មី ម៉ាស៊ីនខាត់ ចប តង់កៅស៊ូ ណា រ៉ាងនន...។ល។	✓	✓	✓	✓
		60054	សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន	ចំណាយលើការទិញសម្ភារៈនិងឧបករណ៍ដឹកជញ្ជូន ដែលមិនស្ថិតនៅក្នុងចំណាត់ថ្នាក់ចំណាយមូលធន ដូចជា រថយន្ត ម៉ូតូ កង់...។ល។	✓	✓	✓	



២

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		60058	សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ	ចំណាយលើការទិញសម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓
	6006		ថាមពលនិងទឹក	ចំណាយលើការប្រើប្រាស់ថាមពលនិងទឹក សម្រាប់កិច្ចដំណើរការរដ្ឋបាល។	✓	✓	✓	✓
		60061	អគ្គិសនី	ចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់កិច្ចដំណើរការរដ្ឋបាល។	✓	✓	✓	✓
		60062	ទឹក	ចំណាយលើការប្រើប្រាស់ទឹក សម្រាប់កិច្ចដំណើរការរដ្ឋបាល។	✓	✓	✓	✓
		60068	ផ្សេងៗ	ចំណាយលើការប្រើប្រាស់ថាមពលផ្សេងៗទៀត ដូចជា ធុនថ្ម ហ្គាស...។ល។	✓	✓	✓	✓
	6007		សម្ភារៈបរិក្ខារថែទាំសុខភាព	ចំណាយលើការទិញផលិតផល សម្ភារៈបរិក្ខារថែទាំសុខភាព ដែលប្រើប្រាស់ផ្ទាល់ដោយភ្នាក់ងាររបស់រដ្ឋ សម្រាប់ថែទាំសុខភាពជនប្រជាជន ដូចជា៖ គីមីពិនិត្យជាតិពុល សម្ភារៈរបស់ឱសថការី គ្រែពេទ្យ ឧបករណ៍ វះកាត់ គ្រែដកធ្មេញ បំពង់ពិសោធន៍ ឧបករណ៍វាស់ស្ទង់ ខ្យល់អុកស៊ីសែន...។ល។	✓			
		60071	បំពង់ហ្គាសនិងអុកស៊ីសែន	ចំណាយលើការទិញបំពង់ហ្គាសនិងខ្យល់អុកស៊ីសែន។	✓			
		60072	សម្ភារៈបរិក្ខារពេទ្យ	ចំណាយលើការទិញបរិក្ខារពេទ្យ។	✓			
		60078	សម្ភារៈបរិក្ខារថែទាំសុខភាពផ្សេងៗ	ចំណាយលើការទិញបរិក្ខារថែទាំសុខភាពផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓			
	6098		សម្ភារៈផ្គត់ផ្គង់ផ្សេងៗ	ចំណាយលើការទិញសម្ភារៈផ្គត់ផ្គង់ផ្សេងៗទៀត ក្រៅពីគណនី៧ខាងលើ និងមិនស្ថិតនៅក្នុងចំណាត់ថ្នាក់ ចំណាយជាមូលធន។	✓	✓	✓	✓
61			សេវាកម្ម	ជំពូកនេះកត់ត្រាលំដាប់ចំណាយលើសេវាខាងក្រៅ ដែលផ្តល់ដោយសហគ្រាស អង្គការរដ្ឋ ឬ ក្រុមហ៊ុនឯកជន ជាបុគ្គលនិងនីតិបុគ្គល។	✓	✓	✓	✓
	6101		កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	សំដៅលើការចំណាយដែលចេញវិក្កយបត្រដោយសហគ្រាសឯកជន ដែលបានផ្តល់នូវសេវាសាធារណៈមួយ ដូចជាការ ដឹកសំរាម ការសម្អាតផ្លូវ ថ្នល់ អគារ ការថែសួនច្បារ...។ល។	✓	✓	✓	✓
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	ចំណាយលើការជួលមធ្យោបាយដឹកជញ្ជូន ដូចជា៖ ម៉ូតូ រថយន្ត...។ល។	✓	✓	✓	✓
	6103		ថ្លៃឈ្នួលនិងបន្ទុក (អសង្ហារឹម)	ថ្លៃឈ្នួលដែលត្រូវបានបង់ទៅម្ចាស់កម្មសិទ្ធិ ដូចជា៖ ចំណាយលើការជួលផ្ទះនិងអគារសម្រាប់ប្រើឱ្យ ការងាររដ្ឋបាល សម្រាប់ធ្វើជាមន្ទីរនៅតាមខេត្តនិងសម្រាប់បម្រើការងារនៅក្រសួងសេ...។ល។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៤៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6104		សោហ៊ុយបណ្តុះបណ្តាលបុគ្គលិក ក្នុងនិងក្រៅប្រទេស	ចំណាយគ្រប់យ៉ាងដែលទាក់ទងនឹងការបណ្តុះបណ្តាលមន្ត្រីរាជការនៅក្នុងនិងក្រៅប្រទេសសម្រាប់រយៈពេលវែង លើសពី១០ថ្ងៃ លើកលែងតែចំណាយទូទាត់សោហ៊ុយក្នុងប្រទេសដែលមាននៅក្នុងគណនី១១២ និងចំណាយទូទាត់សោហ៊ុយក្រៅប្រទេសដែលមាននៅក្នុងគណនី១១៣។ សោហ៊ុយទាំងនោះមានដូចជា៖ សម្ភារៈតូចតាចបម្រើឲ្យការបណ្តុះបណ្តាល ការចំណាយទូទាត់ទៅឲ្យគ្រូបង្រៀន និងអ្នកជំនាញការដែលមិនមែនជាមន្ត្រីរាជការ ការបង់ថ្លៃសាលាសម្រាប់មន្ត្រីរាជការដែលត្រូវទៅបណ្តុះបណ្តាលនៅសាលាឯកជនក្នុងនិងក្រៅប្រទេស។	✓	✓	✓	
	6105		ការថែទាំនិងជួសជុល	ចំណាយលើការថែទាំនិងជួសជុលដែលផ្តល់ដោយក្រុមហ៊ុនឬសហគ្រាសឯកជនជានីតិបុគ្គលនិងបុគ្គល។ ប្រសិនបើការងារថែទាំនិងជួសជុលនេះផ្តល់ដោយភ្នាក់ងាររបស់រដ្ឋ ការចំណាយលើការទិញសម្ភារៈត្រូវកត់ត្រាក្នុងជំពូក៦០ (ការទិញ) និងសោហ៊ុយបុគ្គលិកត្រូវកត់ត្រាក្នុងជំពូក៦៤ (បន្ទុកបុគ្គលិក)។	✓	✓	✓	✓
		61051	ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ តំបន់ឆ្នេរ និងដែននេសាទ	ចំណាយលើការថែទាំ ដីធ្លី សួនច្បារ ព្រៃឈើ និងតំបន់ឆ្នេរ ដូចជាចំណាយលើការកាប់ផ្តាច់ព្រៃ កូររាស់ដី ចាក់ដីបំពេញ សោហ៊ុយវាស់វែងដី ធ្វើប្លង់ ការស្តារស្រះ ត្រពាំង បឹងប្តូរ ទន្លេ...។ល។	✓	✓	✓	✓
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	ចំណាយលើការថែទាំ ជួសជុលអគារនិងប្រាសាទ ដូចជា៖ ចំណាយលើការងារលាបថ្នាំ ការរៀបចំបណ្តាញឡើងវិញ ដែលបណ្តាលមកពីការជួសជុលអគារនិងការជួសជុលបង់អគារ ការជួសជុលទីផ្សារ សក្តានុពលផ្សេងៗ ដែលជួសជុលជាងពីរក្រៅ លើកលែងចំណាយទូទាត់ថ្លៃទិញឧបករណ៍ថ្មីបំពាក់បន្ថែម ដែលពាក់ព័ន្ធទៅនឹងជំពូក៦០។	✓	✓	✓	✓
		61053	ការថែទាំនិងជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងលូ	ចំណាយលើការងារថែទាំនិងជួសជុលផ្លូវ ស្ពាន និងលូ ដូចជា៖ ចំណាយលើការលុបសំបុកមាន ជួសជុលផ្លូវ ស្ពានប្រឡាយឡើងវិញ ប្តូរផ្ទាំងប៉ាណូដែលខូច ជួសជុលស្ពាន ស្ពានលូ និងការចំណាយលើប្រេងឥន្ធនៈ ដែលបម្រើឲ្យការងារថែទាំនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។	✓	✓	✓	✓
		61054	ការថែទាំបណ្តាញផ្សេងៗ	ចំណាយលើការងារជួសជុលថែទាំគ្រប់ប្រព័ន្ធបណ្តាញទាំងអស់ដែលមិនមែនជាផ្លូវចរាចរ ដូចជា៖ បណ្តាញលូទឹកស្អាត វ៉ាអេត្រីសនី ជួសជុលម៉ាស៊ីនត្រជាក់ តបណ្តាញអគ្គិសនី ដែលមិនមែនជាបណ្តាញអគ្គិសនី ដែលមិនមែនជាបណ្តាញអគ្គិសនី...។ល។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
		61055	ការថែទាំប្រព័ន្ធធារាសាស្ត្រ	ចំណាយលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ដូចជា ក្បាលហុងទឹក សំណង់ សិល្បៈការសម្រាប់ស្នាក់ទឹកនិងបញ្ចេញបញ្ចូលទឹក ទំនប់ទឹក អាងស្តុបទឹក ប្រឡាយ...។ល។	✓	✓	✓	✓
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	ចំណាយដែលពាក់ព័ន្ធនឹងការងារថែទាំយានយន្ត (សោហ៊ុយយានយន្ត)។	✓	✓	✓	✓
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	ចំណាយលើការជួសជុលនិងថែទាំសម្ភារៈឧបករណ៍ការិយាល័យ សម្ភារៈព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដូចជា៖ ម៉ាស៊ីនថតចម្លង ទូរស័ព្ទ ម៉ាស៊ីនហ្វាក់ កុំព្យូទ័រ និងឧបករណ៍បច្ចេកទេសដូចជា ម៉ាស៊ីនផ្សាយ ទូរទស្សន៍...។ល។	✓	✓	✓	✓
		61058	ការថែទាំនិងជួសជុលផ្សេងៗ	ចំណាយលើការថែទាំនិងជួសជុលសម្ភារៈឧបករណ៍បច្ចេកទេសដទៃទៀតក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓
	6106		សោហ៊ុយធានារ៉ាប់រង	សោហ៊ុយធានារ៉ាប់រង ដូចជា៖ អគារ យានយន្ត...។ល។	✓	✓	✓	
	6107		សោហ៊ុយសិក្សាពិសោធន៍ សោហ៊ុយនៃការប្រើប្រាស់សេវា និងសោហ៊ុយនៃការប្រើប្រាស់សិទ្ធិ	ចំណាយលើការសិក្សាពិសោធន៍និងចំណាយលើសោហ៊ុយដើម្បីទទួលបាននូវការប្រើប្រាស់សេវានិងសិទ្ធិដែលមិនទាក់ទងនឹងការងារវិនិយោគ។	✓	✓	✓	✓
		61071	សោហ៊ុយសិក្សាពិសោធន៍	ចំណាយលើសោហ៊ុយសិក្សាពិសោធន៍ ដូចជា៖ ការសិក្សាលើប្រជាសាស្ត្រ សិក្សាពីតម្រូវការ ការជួលម៉ូដែលសម្រាប់សិក្សាស្រាវជ្រាវ...។ល។	✓	✓	✓	
		61072	សោហ៊ុយនៃការប្រើប្រាស់សេវា	ចំណាយលើការបង់សោហ៊ុយផ្សេងៗ ដើម្បីទទួលបាននូវការប្រើប្រាស់សេវា ដូចជា៖ ចំណាយលើការជួលមេធាវីភ្នាក់ងារអចលកម្ម។	✓	✓	✓	
		61073	សោហ៊ុយនៃការប្រើប្រាស់សិទ្ធិ	ចំណាយលើការបង់សោហ៊ុយផ្សេងៗដើម្បីទទួលបាននូវការប្រើប្រាស់សិទ្ធិ ដូចជា៖ ចំណាយលើម៉ូដែលនូវសិទ្ធិថតចម្លងនិងផ្សព្វផ្សាយ ការបង់សេវាដើម្បីទទួលបានសិទ្ធិប្រើប្រាស់ផ្នែកព័ត៌មានវិទ្យា។	✓	✓	✓	
		61074	សំណង់ផ្នែកស៊ីវិល	ចំណាយឧបត្ថម្ភជាប្រាក់គោលនយោបាយដល់ប្រជាជនជាថ្នូរដល់ការដកហូតដីធ្លីប្តូរសម្បត្តិរដ្ឋ ដើម្បីជាគុណប្រយោជន៍សាធារណៈ។	✓	✓	✓	✓
		61078	សោហ៊ុយផ្សេងៗទៀត	ចំណាយផ្សេងៗ ក្រៅពីអនុគណនីខាងលើ ទាក់ទងនឹងការសិក្សាពិសោធន៍និងចំណាយលើសោហ៊ុយដើម្បីទទួលបាននូវការប្រើប្រាស់សេវានិងសិទ្ធិ ដែលមិនទាក់ទងនឹងការងារវិនិយោគ។	✓	✓	✓	✓
	6108		សោហ៊ុយដឹកជញ្ជូន	ចំណាយលើសោហ៊ុយដឹកជញ្ជូន ដែលផ្តល់ដោយសហគ្រាសនិងក្រុមហ៊ុនជាន់គុណនិងឃោសន៍។	✓	✓	✓	✓
		61081	សម្ភារៈនិងទំនិញ	ចំណាយលើការដឹកជញ្ជូនសម្ភារៈនិងទំនិញ ដូចជា៖ ការដឹកជញ្ជូនហិបកាទូត កែសម្រួល ជាដើម...។ល។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
		61088	សោហ៊ុយដឹកជញ្ជូនផ្សេងៗ	ចំណាយលើការដឹកជញ្ជូនផ្សេងៗ។	✓	✓	✓	✓
	6109		បុគ្គលិកខាងក្រៅ	ចំណាយលើការជួលបុគ្គលិកពីខាងក្រៅដែលមិនមែនជាមន្ត្រីរាជការ។	✓	✓	✓	✓
		61091	ភ្នាក់ងារជាតិជាប់កិច្ចសន្យា	ចំណាយលើការជួលទីប្រឹក្សា និងអ្នកជំនួយការជាជនជាតិខ្មែរ និងបុគ្គលិកជាប់កិច្ចសន្យា ដែលជ្រើសរើសដោយក្រសួង ស្ថាប័នផ្ទាល់។	✓	✓	✓	✓
		61092	ភ្នាក់ងារបរទេសជាប់កិច្ចសន្យា	ចំណាយលើការជួលទីប្រឹក្សា និងអ្នកជំនួយការជាជនជាតិបរទេស។	✓	✓	✓	
		61093	បុគ្គលិកសមូហភាពសាធារណៈផ្សេងៗ	ចំណាយលើបុគ្គលិក-សមូហភាពសាធារណៈផ្សេងៗទៀត ដែលមិនមែនជាមន្ត្រីរាជការ ដូចជាៈចំណាយលើបុគ្គលិកឃុំ ដែលដឹកក្មេងៗទៅសាលា សហគមន៍ភូមិ ឃុំ...។ល។	✓	✓	✓	✓
		61098	បុគ្គលិកខាងក្រៅផ្សេងៗ	ចំណាយលើបុគ្គលិកខាងក្រៅផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓
	6110		ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	ចំណាយលើសោហ៊ុយទទួលភ្ញៀវ ប្រជុំ សិក្ខាសាលា សន្និសីទ ពិធីបុណ្យ ពិធីតាំងពិពណ៌ក្នុងនិងក្រៅប្រទេស ការឃោសនានិងផ្សព្វផ្សាយព័ត៌មានសាធារណៈ និងចំណាយលើការទិញវត្ថុអនុស្សាវរីយ៍សម្រាប់ជូនភ្ញៀវនៅក្នុងនិងក្រៅប្រទេស។	✓	✓	✓	✓
		61101	សោហ៊ុយទទួលភ្ញៀវជាតិ	ចំណាយគ្រប់បែបយ៉ាងដែលពាក់ព័ន្ធនឹងការទទួលភ្ញៀវជាតិ ដូចជាភេសជ្ជៈ (តែ កាហ្វេ ទឹកក្រូច ស្ករ នំ ផ្លែឈើ ។ល។) និងចំណាយផ្សេងៗទៀត ដែលទាក់ទងនឹងការរៀបចំពិធីជប់លៀងក្នុងការទទួលភ្ញៀវ លើកលែងតែចំណាយលើសោហ៊ុយបេសកកម្មក្នុងប្រទេសដែលមានគណនីលេខ ៦១១២។	✓	✓	✓	✓
		61102	សោហ៊ុយទទួលភ្ញៀវបរទេស	ចំណាយគ្រប់បែបយ៉ាងដែលពាក់ព័ន្ធនឹងការទទួលភ្ញៀវបរទេស ដូចជាភេសជ្ជៈ (តែ កាហ្វេ ទឹកក្រូច ស្ករ នំ ផ្លែឈើ ។ល។) និងចំណាយផ្សេងៗទៀត ដែលទាក់ទងនឹងការរៀបចំពិធីជប់លៀងក្នុងការទទួលភ្ញៀវ លើកលែងតែចំណាយលើសោហ៊ុយបេសកកម្មក្រៅប្រទេសដែលមានគណនីលេខ ៦១១៣។	✓	✓	✓	✓
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	ចំណាយលើការប្រជុំ សម្ភោធសមិទ្ធផល សន្និសីទ សន្និបាត និងការបណ្តុះបណ្តាលរយៈពេលខ្លីក្រោម ១០ថ្ងៃ។	✓	✓	✓	✓
		61104	ចំណាយរៀបចំពិធីបុណ្យ	ចំណាយលើការរៀបចំពិធីបុណ្យជាតិ បុណ្យប្រពៃណី បុណ្យចម្រើនព្រះជន្មរាជ្យព្រះមហាក្សត្រ បុណ្យត្រឡប់ពីពិធីបុណ្យ ផ្សេងៗទៀត។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៤៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		61105	ចំណាយសម្រាប់វត្ថុអនុស្សាវរីយ៍ នៅក្នុងនិងក្រៅប្រទេស	ចំណាយលើការទិញវត្ថុអនុស្សាវរីយ៍សម្រាប់ជូនភ្ញៀវក្នុងនិងក្រៅប្រទេស ដែលទាក់ទងនឹងការទទួលភ្ញៀវ ការចូលរួមប្រជុំក្រៅប្រទេស ការបណ្តុះបណ្តាលក្រៅប្រទេស ការរៀបចំកិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទផ្សេងៗ ដូចជាការចំណាយលើការទិញកាបូបដាក់ឯកសារមានសរសេរខ្លឹមសារសន្និបាត និងការដូរគ្រប់ប្រភេទ...។ល។	✓	✓	✓	
		61106	ចំណាយសម្រាប់ការតាំងពិពណ៌ នៅក្នុងនិងក្រៅប្រទេស	ចំណាយគ្រប់ប្រភេទលើការរៀបចំតាំងពិពណ៌នៅក្នុងនិងក្រៅប្រទេស ដោយផ្ទាល់និងដោយប្រយោល លើកលែងតែ សោហ៊ុយបេសកកម្ម ការស្នាក់នៅ និងការហូបចុករបស់មន្ត្រី ដែលត្រូវទៅចូលរួមរៀបចំពិធី។	✓	✓	✓	
		61107	ការឃោសនា និងផ្សព្វផ្សាយព័ត៌មានសាធារណៈ	ចំណាយលើការផ្តល់សេវាសម្រាប់ការផ្សព្វផ្សាយព័ត៌មានសាធារណៈផ្ទាល់ ដូចជាផ្ទាំងប៉ាណូនៅព្រលានយន្តហោះ ផ្ទាំងព័ត៌មានសម្រាប់ផ្សព្វផ្សាយពីសុខភាព ការរៀបចំស្បត់ផ្សព្វផ្សាយតាមទូរទស្សន៍...។ល។	✓	✓	✓	✓
		61108	សោហ៊ុយទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយផ្សេងៗ	ចំណាយលើសោហ៊ុយទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓
6111			ចំណាយលើការដាវសារព័ត៌មាននិងឯកសារ	ចំណាយលើការដាវសារព័ត៌មាន និងទស្សនាវដ្តីជាប្រចាំ សៀវភៅរាជកិច្ច និងឯកសារផ្សេងៗទៀត។	✓	✓	✓	✓
		61111	ចំណាយលើការដាវសារព័ត៌មាន	ចំណាយលើការដាវសារព័ត៌មានជាប្រចាំ។	✓	✓	✓	✓
		61112	ចំណាយលើការដាវទស្សនាវដ្តី	ចំណាយលើការដាវទស្សនាវដ្តីជាប្រចាំ។	✓	✓	✓	✓
		61113	ចំណាយលើការដាវសៀវភៅរាជកិច្ច	ចំណាយលើការដាវសៀវភៅរាជកិច្ច។	✓	✓	✓	✓
		61118	ចំណាយលើការដាវសារព័ត៌មាននិងឯកសារផ្សេងៗ	ចំណាយលើការដាវសារព័ត៌មាន និងឯកសារផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓
6112			ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស	ចំណាយលើប្រាក់បេសកកម្ម និងសោហ៊ុយធ្វើដំណើរនិងស្នាក់នៅរបស់មន្ត្រីរាជការ ដែលត្រូវបំពេញបេសកកម្មក្នុងប្រទេស ដោយបេសកកម្មរបស់អនុក្រឹត្យ។	✓	✓	✓	✓
		61121	សោហ៊ុយដឹកជញ្ជូន	ចំណាយលើសោហ៊ុយធ្វើដំណើរសម្រាប់ចុះបំពេញបេសកកម្មនៅក្នុងប្រទេស ដូចជាទិញសំបុត្រឡាន យន្តដំហោះ កប៉ាល់ បង់ពន្ធព្រលាន...។ល។	✓	✓	✓	
		61122	សោហ៊ុយបេសកកម្ម	ចំណាយលើបេសកកម្មក្នុងប្រទេស។	✓	✓	✓	✓
		61123	សោហ៊ុយស្នាក់នៅ	ចំណាយលើការស្នាក់នៅ និងហូបចុក របស់មន្ត្រីរាជការដែលត្រូវទៅបេសកកម្មក្នុងប្រទេស។	✓	✓	✓	
		61128	ចំណាយទូទាត់សោហ៊ុយក្នុងប្រទេសផ្សេងៗ	ចំណាយលើសោហ៊ុយផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	



ឧបសម្ព័ន្ធទី២ មាតិកាបំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៥៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ពាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6113		ចំណាយទូទាត់សោហ៊ុយក្រៅប្រទេស	ចំណាយលើប្រាក់បេសកកម្ម និងសោហ៊ុយធ្វើដំណើរនិងស្នាក់នៅរបស់មន្ត្រីរាជការ ដែលត្រូវបំពេញបេសកកម្មក្រៅប្រទេស ដោយបេសកកម្មរបស់អនុក្រឹត្យ។	✓	✓	✓	
		61131	សោហ៊ុយដឹកជញ្ជូន	ចំណាយលើសោហ៊ុយធ្វើដំណើរសម្រាប់ចុះបំពេញបេសកកម្មក្រៅប្រទេស ដូចជាទិញសំបុត្រឡានយន្តហោះ កប៉ាល់ បង់ពន្ធព្រលាន...។ល។	✓	✓	✓	
		61132	សោហ៊ុយបេសកកម្ម	ចំណាយលើរបបប្រាក់បេសកកម្មក្រៅប្រទេស។	✓	✓	✓	
		61133	សោហ៊ុយស្នាក់នៅ	ចំណាយលើការស្នាក់នៅ និងហូបចុករបស់មន្ត្រីរាជការដែលត្រូវចុះបេសកកម្មក្រៅប្រទេស។	✓	✓	✓	
		61138	ចំណាយទូទាត់សោហ៊ុយក្រៅប្រទេសផ្សេងៗ	សោហ៊ុយចំណាយផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	
6114			សោហ៊ុយប្រៃសណីយ៍និងទូរគមនាគមន៍	ចំណាយលើការឆ្លើងកសារនិងទិន្នន័យផ្សេងៗ តាមប្រៃសណីយ៍ និងចំណាយលើការប្រើប្រាស់សេវា ទូរស័ព្ទ ទូរសារ និងសេវាអ៊ីនធឺណិត ...។ល។	✓	✓	✓	✓
		61141	សោហ៊ុយប្រៃសណីយ៍	ចំណាយលើសោហ៊ុយប្រៃសណីយ៍ ដូចជាការឆ្លើងកសារ កញ្ចប់ឥត់...។ល។	✓	✓	✓	✓
		61142	សោហ៊ុយទូរគមនាគមន៍	ចំណាយលើសោហ៊ុយទូរគមនាគមន៍ ដូចជាការប្រើប្រាស់សេវាទូរស័ព្ទ ទូរសារ និងសេវាអ៊ីនធឺណិត។	✓	✓	✓	✓
6115			សោហ៊ុយធនាគារ	ចំណាយលើសោហ៊ុយសម្រាប់សេវាធនាគារជាតិ ធនាគារពាណិជ្ជ ដូចជាសោហ៊ុយលើការបង់ចំណូលជាប្រើប័ណ្ណ កម្រៃជើងសារ លើការទិញមូលបត្រ និងភាគហ៊ុន...។ល។	✓	✓	✓	
6198			សោហ៊ុយនិងសេវាកម្មផ្សេងៗ	ចំណាយលើសោហ៊ុយនិងសេវាកម្មផ្សេងៗទៀត ក្រៅពីគណនីខាងលើ។	✓	✓	✓	✓
64			បន្ទុកបុគ្គលិក	ជំពូកនេះកត់ត្រាចំណាយលើបន្ទុកបុគ្គលិក ដូចជាលាភការ ប្រាក់បំណាច់ រង្វាន់ផ្សេងៗ និងប្រាក់វិភាជន៍សង្គមសម្រាប់អំណាចសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ បុគ្គលិកមិនមែនក្របខ័ណ្ឌ និងបុគ្គលិកអណ្តែតដែលមានទិដ្ឋភាពពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។	✓	✓	✓	✓
	6401		លាភការនិងប្រាក់បំណាច់នៃអំណាចសាធារណៈ	ចំណាយលើការផ្តល់លាភការ និងប្រាក់បំណាច់នៃអំណាចសាធារណៈ។	✓			
		64011	ឧទ្ធកាល័យព្រះបរមរាជវាំង	ចំណាយលើប្រាក់បៀវត្សរបស់ព្រះមហាក្សត្រ និងចំណាយលើការទទួលភ្ញៀវ និងចំណាយរៀបចំតុបតែងជាប្រយោជន៍ដល់ព្រះមហាក្សត្រ។	✓			



(Handwritten signature)

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		64012	ប្រាក់បំណាច់ ប្រធាន អនុប្រធាន និងសមាជិកស្ថាប័នកំពូល	ចំណាយលើប្រាក់បៀវត្ស និងប្រាក់បំណាច់ផ្សេងៗទៀត ជូនប្រធាន អនុប្រធាន និងសមាជិកព្រឹទ្ធសភា រដ្ឋសភាជាតិ និងក្រុមប្រឹក្សាធម្មនុញ្ញ។	✓			
		64013	ប្រាក់បំណាច់ នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី	ចំណាយលើប្រាក់បៀវត្ស និងប្រាក់បំណាច់ផ្សេងៗទៀត ជូននាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី។	✓			
		64014	ប្រាក់បំណាច់ រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ	ចំណាយលើប្រាក់បៀវត្ស និងប្រាក់បំណាច់ផ្សេងៗទៀតជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។	✓			
		64015	ប្រាក់បំណាច់អង្គទូត	ចំណាយលើប្រាក់បំណាច់ជូនមន្ត្រីអង្គទូត។	✓			
		64016	លាភការទីប្រឹក្សា	ចំណាយលើការផ្តល់លាភការជូនទីប្រឹក្សាដែលមានទិដ្ឋាការពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។	✓			
		64017	លាភការបេសកជន	ចំណាយលើការផ្តល់លាភការជូនបេសកជនដែលមានទិដ្ឋាការពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។	✓			
		64018	លាភការអ្នកជំនួយការ	ចំណាយលើការផ្តល់លាភការជូនអ្នកជំនួយការដែលមានទិដ្ឋាការពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។	✓			
6402			លាភការនិងប្រាក់បំណាច់ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍	ចំណាយលើការផ្តល់លាភការ និងប្រាក់បំណាច់ជូនបុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលកំពុងបម្រើការងារក្នុងក្រសួង-ស្ថាប័នរដ្ឋាភិបាល។	✓	✓	✓	
		64021	បៀវត្សមូលដ្ឋាន	ចំណាយលើបៀវត្សមូលដ្ឋាន ដោយគិតទៅតាមប្រភេទកំប្រាក់ និងទៅតាមតំលៃសន្ទស្សន៍របស់ប្រភេទកំប្រាក់។	✓	✓	✓	
		64022	ប្រាក់បំណាច់មុខងារ	ចំណាយលើប្រាក់បំណាច់មុខងារ ដោយគិតទៅតាមមុខងារ និងទៅតាមអត្ថិភាពការងាររបស់មុខងារ។	✓	✓	✓	
		64023	ប្រាក់បំណាច់ម៉ោងបន្ថែម	ចំណាយលើប្រាក់បំណាច់ម៉ោងបន្ថែមជូនមន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ ដែលបានធ្វើការងារលើសម៉ោង និងចំណាយជាប្រាក់ឧបត្ថម្ភជូនមន្ត្រីដែលជាគ្រូបង្គោល។	✓	✓	✓	
		64024	ប្រាក់កំរៃគុកោសល្យ	ចំណាយលើប្រាក់កំរៃគុកោសល្យជូនមន្ត្រី និងគ្រូបង្រៀន។	✓			
		64025	ប្រាក់បំប៉នជីវភាពពិសេស	ចំណាយលើប្រាក់បំប៉នជីវភាពពិសេស។	✓			
		64026	ប្រាក់បំណាច់តំបន់	ចំណាយឧបត្ថម្ភដល់មន្ត្រីរាជការ ប៉ូលីស និងទាហាន ដែលទៅធ្វើការនៅកន្លែងឆ្ងាយ។	✓	✓	✓	



(Handwritten signature)

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៥៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ១១ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		64027	ប្រាក់បំណាច់ទទួលខុសត្រូវ	ចំណាយឧបត្ថម្ភដល់មន្ត្រីរាជការ ប៉ូលីស និងទាហាន ដែលបំពេញភារកិច្ចតាមការចាត់តាំងរបស់ក្រសួង- សុ ថាប័ន។	✓	✓	✓	
		64028	ប្រាក់បំណាច់ការងារធ្ងន់និងប៉ះពាល់សុខភាព	ចំណាយលើប្រាក់បំណាច់ការងារធ្ងន់ និងប៉ះពាល់សុខភាព ដូចជាមន្ត្រីដែលបានចាត់ឱ្យទៅបំពេញការងារនៅ តំបន់ដែល មានជំងឺគ្រុនចាញ់ មន្ត្រីរតនាគារជាតិដែលធ្វើការងាររាប់លុយ មន្ត្រីធ្វើការងារនៅក្នុងមន្ទីរពិសោធន៍ ...។ល។	✓	✓	✓	
	6403		រង្វាន់និងប្រាក់បំណាច់ផ្សេងៗ	ចំណាយលើរង្វាន់ និងប្រាក់បំណាច់ផ្សេងៗ ជូនបុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ ដែលកំពុងបម្រើការងារក្នុង ក្រសួង-ស្ថាប័នរដ្ឋាភិបាល។	✓	✓	✓	
		64031	កិរិយាមអាទិភាព	ចំណាយឧបត្ថម្ភដល់មន្ត្រីរាជការដែលអនុវត្តការងារតំរូវការជាអាទិភាព។	✓	✓	✓	
		64032	ប្រាក់បំណាច់សម្រាប់ប្រឡង-ប្រឡងប្រជែង	ចំណាយលើគណៈកម្មការរៀបចំការប្រឡង (ឬ ប្រកួត) រួមទាំងការចំណាយផ្សេងៗទៀតនៅក្នុងការប្រឡង លើកលែង តែសម្ភារៈសម្រាប់បម្រើឱ្យការប្រឡង និងប្រាក់ឧបត្ថម្ភកំលាំងការពារសុវត្ថិភាពនៅក្នុងការរៀបចំ ការប្រឡង (ឬ ប្រកួត)។	✓	✓	✓	
		64033	រង្វាន់	ចំណាយលើការផ្តល់រង្វាន់ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ជូនមន្ត្រីរាជការ។	✓	✓	✓	
		64034	ប្រាក់បំណាច់បុគ្គលិកអង្គភាពផ្សេងៗ	ចំណាយលើកងកំលាំងការពារសុវត្ថិភាព អ្នកយកព័ត៌មានវិទ្យុ ទូរទស្សន៍ ឧបត្ថម្ភកងត្រួតពិនិត្យ កងកិត្តិយស អ្នក បំពាក់កងផ្កា ដែលមកពីស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាលនៅក្នុងការរៀបចំពិធីផ្សេងៗ ដូចជាការប្រឡង សញ្ញាប័ត្រ ការប្រកួតកីឡា ការទទួលភ្ញៀវ...។ល។	✓	✓	✓	
		64035	ប្រាក់បំណាច់គ្រូបង្គោលអង្គភាពផ្សេងៗ	ការចំណាយលើប្រាក់បំណាច់គ្រូបង្គោលមកពីអង្គភាពផ្សេងៗ។	✓			
		64036	ប្រាក់ឧបត្ថម្ភគ្រូនិងសិក្ខាកាម	ចំណាយលើប្រាក់ឧបត្ថម្ភគ្រូឧទ្ទេសនិងសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល។	✓			
		64038	ប្រាក់បំណាច់ផ្សេងៗ	រង្វាន់និងប្រាក់បំណាច់ផ្សេងៗទៀតក្រៅពីអនុគណនីខាងលើ ដូចជាចំណាយឧបត្ថម្ភអ្នកនិពន្ធ អ្នកបកប្រែ អ្នកផ្ទៀងផ្ទាត់ អ្នករៀបចំចងក្រងឯកសារ អ្នកសរសេរសញ្ញាប័ត្រ អ្នកវាយកុំព្យូទ័រ អ្នកគូររូប ...។ល។	✓	✓	✓	
	6404		លាភការនិងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ	ចំណាយលើការផ្តល់លាភការ និងប្រាក់បំណាច់ ជូនបុគ្គលិកមិនមែនក្របខ័ណ្ឌដែលមានទិដ្ឋាការពីរដ្ឋ លេខាធិការដ្ឋានមុខងារសាធារណៈ។	✓	✓	✓	
		64041	បៀវត្សមូលដ្ឋាន បុគ្គលិកជាប់កិច្ចសន្យា	ចំណាយជាបៀវត្ស ជូនបុគ្គលិកជាប់កិច្ចសន្យា។	✓	✓	✓	



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៤.៥... សហវ.ប្រក ចុះថ្ងៃទី២២ ខែ ៧៥... ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ជាតិ	ថ្នាក់ខេត្ត	ថ្នាក់ស្រុក	ថ្នាក់ឃុំ
		64042	លាភការផ្សេងៗទៀត បុគ្គលិកជាប់កិច្ចសន្យា	ចំណាយជាលាភការផ្សេងៗទៀត ជូនបុគ្គលិកជាប់កិច្ចសន្យាដែលមានគុណសម្បត្តិ ដូចជាប្រាក់លើកទឹកចិត្ត។	✓	✓	✓	
		64043	បៀវត្សមូលដ្ឋាន បុគ្គលិកអណ្តែត	ចំណាយជាបៀវត្ស ជូនបុគ្គលិកអណ្តែត។	✓	✓	✓	
		64044	លាភការផ្សេងៗទៀត បុគ្គលិកអណ្តែត	ចំណាយជាលាភការផ្សេងៗទៀត ជូនបុគ្គលិកអណ្តែតដែលមានគុណសម្បត្តិ ដូចជាប្រាក់លើកទឹកចិត្ត។	✓	✓	✓	
		64048	លាភការផ្សេងៗ	ចំណាយឧបត្ថម្ភផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	
	6405		ប្រាក់វិភាជន៍សង្គមសម្រាប់មន្ត្រីរាជការ	ចំណាយលើប្រាក់វិភាជន៍សង្គមផ្សេងៗ ដូចជាប្រាក់បំណាច់ជាលក្ខណៈគ្រួសារ ឧបត្ថម្ភមន្ត្រីមានជំងឺ អ្នកសំរាលកូន មរណៈភាព និងវត្តជន អ្នកសុំឈប់ពីការងារ គ្រោះថ្នាក់ក្នុងការងារ និងទ្វេលភាព។	✓	✓	✓	
		64051	មន្ត្រីមានជំងឺ	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលមានជំងឺ។	✓	✓	✓	
		64052	អ្នកសំរាលកូន	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលសំរាលកូន។	✓	✓	✓	
		64053	មរណៈភាព	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលទទួលមរណៈភាព។	✓	✓	✓	
		64054	ឧបត្ថម្ភវត្តជន	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលចូលវត្តជន។	✓	✓	✓	
		64055	ឧបត្ថម្ភដល់អ្នកសុំឈប់ពីការងារ	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលឈប់ពីការងារ។	✓	✓	✓	
		64056	គ្រោះថ្នាក់ក្នុងការងារនិងទ្វេលភាព	ចំណាយឧបត្ថម្ភដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ដែលជួបគ្រោះថ្នាក់ក្នុងពេលបំពេញភារៈកិច្ច។	✓	✓	✓	
		64058	ប្រាក់វិភាជន៍សង្គមផ្សេងៗទៀតសម្រាប់មន្ត្រីរាជការ	ចំណាយឧបត្ថម្ភផ្សេងៗទៀត ដល់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	
	6406		ប្រាក់វិភាជន៍សង្គមសម្រាប់គ្រួសារមន្ត្រីរាជការ	ចំណាយឧបត្ថម្ភកូននិងប្រពន្ធរបស់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍។	✓	✓	✓	
		64061	កូនមានអាយុក្រោម ១៥ឆ្នាំ	ចំណាយឧបត្ថម្ភកូនដែលមានអាយុតិចជាង ១៥ឆ្នាំ។	✓	✓	✓	
		64062	កូនរៀនអនុវិទ្យាល័យ វិទ្យាល័យ	ចំណាយឧបត្ថម្ភកូនរៀនអនុវិទ្យាល័យ វិទ្យាល័យ។	✓	✓	✓	
		64063	ប្រាក់បំណាច់អ្នកក្នុងបន្ទុក	ចំណាយឧបត្ថម្ភប្រពន្ធរបស់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍។	✓	✓	✓	
		64064	ឧបត្ថម្ភដល់កូនកំព្រារបស់មន្ត្រីរាជការ	ចំណាយឧបត្ថម្ភដល់កូនកំព្រារបស់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍។	✓	✓	✓	
		64068	ប្រាក់វិភាជន៍សង្គមផ្សេងៗទៀតសម្រាប់គ្រួសារមន្ត្រីរាជការ	ចំណាយឧបត្ថម្ភផ្សេងៗទៀត ដល់កូននិងប្រពន្ធរបស់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍ ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	



A

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១២៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6407		លាភការនិងប្រាក់បំណាច់នៃអំណាចរដ្ឋបាលថ្នាក់ក្រោមជាតិ	ចំណាយលើលាភការនិងប្រាក់បំណាច់នៃអំណាចរដ្ឋបាលថ្នាក់ក្រោមជាតិ។		✓	✓	✓
		64071	ប្រាក់បំណាច់អភិបាល (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)	ចំណាយលើប្រាក់បៀវត្ស និងប្រាក់បំណាច់ផ្សេងៗ ដល់គណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។		✓	✓	
		64072	ប្រាក់បំណាច់អភិបាលរង (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)	ចំណាយលើប្រាក់បៀវត្ស និងប្រាក់បំណាច់ផ្សេងៗ ដល់អភិបាលរង រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។		✓	✓	
		64073	ប្រាក់ឧបត្ថម្ភសមាជិកក្រុមប្រឹក្សា និងមេឃុំ ចៅសង្កាត់	ចំណាយប្រាក់ឧបត្ថម្ភជូនសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងប្រាក់ឧបត្ថម្ភមេឃុំ ចៅសង្កាត់ និងសមាជិកឃុំ សង្កាត់...។		✓	✓	✓
		64074	ប្រាក់ឧបត្ថម្ភមន្ត្រីភូមិ	ចំណាយលើប្រាក់ឧបត្ថម្ភប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ។		✓	✓	✓
		64075	លាភការទីប្រឹក្សា	ចំណាយលើការផ្តល់លាភការជូនទីប្រឹក្សាដែលមានទិដ្ឋភាពពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។		✓	✓	
		64076	លាភការបេសកជន	ចំណាយលើការផ្តល់លាភការជូនបេសកជនដែលមានទិដ្ឋភាពពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។		✓	✓	
		64077	លាភការអ្នកជំនួយការ	ចំណាយលើការផ្តល់លាភការជូនអ្នកជំនួយការដែលមានទិដ្ឋភាពពីរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។		✓	✓	
		64078	ប្រាក់បំណាច់ផ្សេងៗទៀត	ចំណាយលើប្រាក់បំណាច់ផ្សេងៗទៀត ក្រៅពីគណនីខាងលើ។		✓	✓	
	6498		បន្ទុកផ្សេងៗទៀត	ចំណាយលើបន្ទុកផ្សេងៗទៀត ក្រៅពីគណនីខាងលើ។	✓	✓	✓	✓
			ប្រភេទទី២ : បន្ទុកហិរញ្ញវត្ថុ	គឺជាចំណាយដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។	✓	✓	✓	✓
66			បន្ទុកហិរញ្ញវត្ថុ	ជំពូកនេះកត់ត្រាចំណាយលើការប្រាក់នៃកម្ចីក្នុងប្រទេសនិងក្រៅប្រទេស និងការប្រាក់សម្រាប់ការបោះផ្សាយប័ណ្ណតេឡាភាព និងសញ្ញាប័ណ្ណផ្សេងៗ។ ចំណែកឯបន្ទុកដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងការអនុវត្តសេវាធនាគារ ត្រូវបានកត់ត្រានៅក្នុងគណនី ៦១១៥។ រីឯការសង់វិញនូវប្រាក់ដើមនៃកម្ចីនេះ ត្រូវកត់ត្រានៅក្នុងចំណាយជាមូលធន (ជំពូក ៥០)។ ចំពោះលម្អៀងនៃការប្តូរប្រាក់ត្រូវបានចាត់ទុកជាការខាតបង់ពីការធ្វើប្រតិបត្តិ ការហិរញ្ញវត្ថុជាប្រភេទប័ណ្ណ។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ពាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6601		ការប្រាក់នៃបំណុលក្នុងប្រទេស	ចំណាយលើការប្រាក់នៃការខ្ចីក្នុងប្រទេស និងចំណាយលើការប្រាក់សម្រាប់ការបោះផ្សាយប័ណ្ណ រតនាគារ និងសញ្ញាប័ណ្ណផ្សេងៗ។	✓			
		66011	ធនាគារជាតិនៃកម្ពុជា	ចំណាយលើការប្រាក់នៃការខ្ចីពីធនាគារជាតិនៃកម្ពុជា។	✓			
		66012	ធនាគារពាណិជ្ជ	ចំណាយលើការប្រាក់នៃការខ្ចីពីធនាគារពាណិជ្ជ។	✓			
		66013	ប័ណ្ណរតនាគារ	ចំណាយលើការប្រាក់នៃការបោះផ្សាយប័ណ្ណរតនាគារ។	✓			
		66014	សញ្ញាប័ណ្ណ	ចំណាយលើការប្រាក់នៃការបោះផ្សាយសញ្ញាប័ណ្ណ។	✓			
		66018	ផ្សេងៗ	ចំណាយលើការប្រាក់ផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓			
	6602		ការប្រាក់នៃបំណុលក្រៅប្រទេស	ចំណាយលើការប្រាក់នៃការខ្ចីក្រៅប្រទេសពីពហុភាគី និងទ្វេភាគី។	✓			
		66021	ពហុភាគី	ចំណាយលើការប្រាក់នៃការខ្ចីក្រៅប្រទេសពីពហុភាគី ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង អង្គការអន្តរជាតិផ្សេងៗទៀត។	✓			
		66022	ទ្វេភាគី	ចំណាយលើការប្រាក់នៃការខ្ចីក្រៅប្រទេសពីទ្វេភាគី ដូចជាប្រទេសជប៉ុន បារាំង អាស្រ៊ីម៉ុង និងប្រទេសផ្សេងៗ ទៀត។	✓			
	6698		បន្ទុកហិរញ្ញវត្ថុផ្សេងៗទៀត	ចំណាយលើបន្ទុកហិរញ្ញវត្ថុផ្សេងៗទៀត ក្រៅពីគណនីខាងលើ។	✓			
		66981	ខាតពីការប្តូរប្រាក់	ចំណាយលើការខាតពីការប្តូរប្រាក់។	✓			
		66988	បន្ទុកហិរញ្ញវត្ថុផ្សេងៗទៀត	ចំណាយលើបន្ទុកហិរញ្ញវត្ថុផ្សេងៗទៀត។	✓			
			ប្រភេទទី៣ : អន្តរាគមន៍សាធារណៈ	ចំណាយសម្រាប់អត្ថប្រយោជន៍សង្គម ឧបត្ថម្ភធន និងជំនួយសង្គម។	✓	✓	✓	✓
62			អត្ថប្រយោជន៍សង្គម	ចំណាយលើការផ្តល់អត្ថប្រយោជន៍សង្គម មានដូចជា អត្ថប្រយោជន៍សន្តិសុខសង្គម ជំនួយសង្គមដល់ប្រជា ពលរដ្ឋ ឧបត្ថម្ភដល់អង្គភាពដែលមានលក្ខណៈសង្គមនិងវប្បធម៌ ឧបត្ថម្ភដល់អង្គការមូលដ្ឋាន និងគាំទ្រកម្ម វិធីផ្សេងៗ និងចំណាយអន្តរាគមន៍ផ្នែកសេដ្ឋកិច្ច ជាដើម...។ល។	✓	✓	✓	✓
	6201		អត្ថប្រយោជន៍សន្តិសុខសង្គម	ជាអត្ថប្រយោជន៍ហិរញ្ញវត្ថុដែលបានទទួលដោយកម្មករដែលបានចូលនិវត្តន៍ ដែលបានបង់ប្រាក់ចូលទៅក្នុង ប្រព័ន្ធសន្តិសុខសង្គមក្នុងកំឡុងពេលធ្វើការរបស់គេ។	✓	✓	✓	✓



(Handwritten signature)

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៤៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6202		ជំនួយសង្គមដល់ប្រជាពលរដ្ឋ	ការផ្តល់វិភាគទានសង្គមទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ទៅដល់កិច្ចការពារទាំងមូលឬចំណែកខ្លះនៃប្រជាជន ដែលប្រឈមនឹងហានិភ័យមួយចំនួន ដូចជាហេតុការណ៍ដែលងាយនឹងទទួលផលវិបាក ទទួលផលប៉ះពាល់ជាអវិជ្ជមាន ខាងផ្នែកសុខុមាលភាព ដែលនាំឲ្យកើនឡើងនូវបន្ទុកចំណាយ និងកាត់បន្ថយចំណូលរបស់ប្រជាជន។	✓	✓	✓	✓
		62021	ជំនួយដល់ប្រជាជនសំរាកពេទ្យនិងចំណាយដំណើរការ របស់មណ្ឌលថែទាំសុខភាព	ការផ្តល់វិភាគទានសង្គមទាំងផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ដល់ប្រជាជនក្រីក្រសម្រាកពេទ្យ និងដល់ស្ថាប័នដែលផ្តល់សេវាសុខភាព (ដូចជាមណ្ឌលសុខភាពនិងការចំណាយរបស់ស្រុកប្រតិបត្តិរបស់ក្រសួងសុខាភិបាល) ។	✓	✓	✓	✓
		62022	ឱសថ	ចំណាយលើការទិញឱសថចែកជូនដល់ប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ ដើម្បីព្យាបាលជំងឺ។	✓			
		62023	អាហារនិងសម្ភារៈ (ស្បៀងបំរុងរដ្ឋ)	ចំណាយលើការទិញអង្ករសំរាប់ប្រគល់ជូនកម្មវិធីស្បៀងអាហារពិភពលោក ចំណាយលើការទិញស្បៀងនិងសម្ភារៈ សំរាប់ផ្តល់ជូនប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ ចំណាយលើការទិញស្រូវពូជ ការទិញស្បៀងបំរុង ។	✓			
		62024	ជួយជនរងគ្រោះដោយគ្រោះធម្មជាតិ	អំណោយជាហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សម្រាប់ជួយដល់ប្រជាជនទូទៅដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ (ទឹកជំនន់ រញ្ជួយដី គ្រោះរាំងស្ងួត) ដូចជាចំណាយទិញប្រេង ស្រូវពូជ ជីគីមី ថ្នាំ សំលាប់សត្វល្អិត...។ល។	✓	✓	✓	✓
		62025	អាហារូបករណ៍សម្រាប់ការសិក្សា-ស្រាវជ្រាវក្នុងប្រទេស	អាហារូបករណ៍សម្រាប់ផ្តល់ជូនប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ សិស្ស និងនិស្សិតដើម្បីបំប៉ននិងសិក្សាស្រាវជ្រាវក្នុងប្រទេស។	✓			
		62026	អាហារូបករណ៍សម្រាប់ការសិក្សា-ស្រាវជ្រាវក្រៅប្រទេស	អាហារូបករណ៍សម្រាប់ផ្តល់ជូនប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ គឺជាសិស្សនិងនិស្សិតដើម្បីបំប៉ននិងសិក្សាស្រាវជ្រាវក្រៅប្រទេស ដូចជាចំណាយបង់សិទ្ធិប្រឡង ចំណាយលើសោហ៊ុយធ្វើដំណើរ ហូបចុកស្នាក់នៅ និងផ្សេងៗ ទៀតរបស់សិស្សដែលត្រូវទៅចូលរួមប្រឡង។ រីឯការចំណាយសំរាប់មន្ត្រីរាជការ ដែលត្រូវដឹកនាំសិស្សទៅចូលរួម ត្រូវកាត់ត្រានៅក្នុងគណនី ៦១១៣។	✓			
		62027	សំណងខូចខាតដោយសារឧបទ្វីបហេតុសាធារណៈ	ចំណាយសងការខូចខាតដោយឧបទ្វីបហេតុសាធារណៈផ្សេងៗ ដូចជាសំណងខូចខាតក្នុងព្រឹត្តិការណ៍ កូដកម្មសំណង ការខូចខាតដែលបង្កដោយមន្ត្រីមានសមត្ថកិច្ច នៅក្នុងការបំពេញបេសកកម្ម...។ល។	✓			

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨.៩ សហវ.ប្រក ចុះថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	មរិយា	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		62028	ជំនួយសង្គមផ្សេងៗទៀត	ចំណាយពិសេសរបស់រាជរដ្ឋាភិបាល ជំនួយសង្គម និងប្រាក់វិភាជន៍ផ្សេងៗទៀត និងចំណាយអន្តរាគមន៍ ក្រៅពីអនុគណនីខាងលើ ដូចជា ឧបត្ថម្ភដល់ប្រជាជនក្រីក្រ ដោះស្រាយប្រឆាំងជំងឺ កីឡាករ និងសិស្សដែល ទទួលបានជ័យលាភី បោះអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ។	✓	✓	✓	✓
	6203		ឧបត្ថម្ភដល់អង្គភាពដែលមានលក្ខណៈសង្គមនិងវប្បធម៌	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អង្គភាពដែលមានលក្ខណៈសង្គមនិងវប្បធម៌ ហើយមិន ស្វែងរកប្រាក់ចំណេញនៅក្នុងការផ្តល់សេវានិងជួយប្រជាជន។	✓	✓	✓	✓
		62031	ឧបត្ថម្ភសហគមន៍	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់សហគមន៍ និងចំណាយឧបត្ថម្ភកំលាំងបង្កប់តាមរោង ចក្រដើម្បីទប់ស្កាត់បាតុកម្ម។	✓			
		62032	ឧបត្ថម្ភមណ្ឌលកុមារកំព្រា	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់មណ្ឌលកុមារកំព្រានៅក្នុងការជួយចិញ្ចឹមនិងមើលថែទាំ កុមារកំព្រា។	✓	✓	✓	
		62033	ឧបត្ថម្ភដំណើរលំហែនិងសិក្សា	ចំណាយទស្សនកិច្ចសិក្សានានាក្នុងប្រទេសសម្រាប់ប្រជាជនទូទៅដែលមិនមែនជាមន្ត្រីរាជការ សិស្ស និង និស្សិត។	✓			
		62034	ឧបត្ថម្ភកាកបាទក្រហម	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់កាកបាទក្រហម។	✓	✓	✓	
		62035	ឧបត្ថម្ភសហគមន៍កីឡានិងវប្បធម៌	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់សហគមន៍កីឡានិងវប្បធម៌ ដូចជាប្រាក់ឧបត្ថម្ភកីឡាករ អាហារ កីឡាករ រៀបចំទីលានប្រកួត។	✓	✓	✓	
		62036	ឧបត្ថម្ភមណ្ឌលស្តារលទ្ធភាពពលកម្ម នីតិសម្បទា និងបណ្តុះបណ្តាល អភិវឌ្ឍន៍	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់មណ្ឌលស្តារលទ្ធភាពពលកម្មនីតិសម្បទា និងបណ្តុះ បណ្តាលអភិវឌ្ឍន៍ សម្រាប់ដំណើរការការងារ លើកលែងចំណាយលើទឹកនិងថាមពលអគ្គិសនី។	✓			
		62037	ចំណាយសង្គមកិច្ចរបស់ព្រះមហាក្សត្រ	ចំណាយលើការទិញអំណោយសម្រាប់ព្រះមហាក្សត្រដើម្បីចែកជូនដល់ប្រជាជនក្រីក្រ។	✓			
		62038	ឧបត្ថម្ភដល់អង្គភាពផ្សេងៗទៀត	ឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ដល់អង្គភាពដែលមានលក្ខណៈសង្គមនិងវប្បធម៌ ផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	
	6204		ឧបត្ថម្ភដល់អង្គការមូលដ្ឋាន និងគាំទ្រកម្មវិធីផ្សេងៗ	ឧបត្ថម្ភដល់អង្គការមូលដ្ឋាន និងគាំទ្រកម្មវិធីផ្សេងៗ។		✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៥... សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6205		ចំណាយអន្តរាគមន៍ផ្នែកសេដ្ឋកិច្ច	ចំណាយទាក់ទងនឹងការជំរុញកិច្ចអភិវឌ្ឍន៍ឃុំ សង្កាត់ ដូចជាចំណាយឧបត្ថម្ភគាំទ្រដល់អាជីវកម្មខ្នាតតូច ដែលមានផលប្រយោជន៍ក្នុងមូលដ្ឋាន ចំណាយគាំទ្រដល់ការរៀបចំផ្សារណាត់ ក្នុងការជួយលើកស្ទួយ ផលិតផលរបស់មូលដ្ឋាន។		✓	✓	✓
	6298		អត្ថប្រយោជន៍សង្គមផ្សេងទៀត	ចំណាយលើការឧបត្ថម្ភផ្សេងទៀត ក្រៅពីគណនីខាងលើ ដែលមានឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែន ហិរញ្ញវត្ថុសម្រាប់អត្ថប្រយោជន៍សង្គមផ្សេងៗទៀតដូចជា ឧបត្ថម្ភការប្រជុំគណៈបញ្ជាការឯកភាព ឧបត្ថម្ភការ ប្រឆាំងគ្រឿងញៀន និងឧបត្ថម្ភសម្រាប់ភូមិ ឃុំមានសុវត្ថិភាព...។ល។	✓	✓	✓	✓
65			ឧបត្ថម្ភករណ៍	ចំណាយថវិការដ្ឋសម្រាប់ឧបត្ថម្ភករណ៍ដល់រដ្ឋបាលដែនដី អង្គការសាធារណៈ គ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល សហគ្រាសសាធារណៈនិងអង្គភាពដែលមានលក្ខណៈសង្គមនិងវប្បធម៌ បដិភាគរបស់រដ្ឋាភិបាល ក្នុងការ អនុវត្តន៍គំរោង វិភាគទានរបស់រដ្ឋាភិបាលដល់អង្គការអន្តរជាតិនានា ជំនួយនិងប្រាក់កាជន៍សង្គម។	✓	✓	✓	✓
	6501		ឧបត្ថម្ភករណ៍រដ្ឋបាលសាធារណៈ	ចំណាយថវិការដ្ឋសម្រាប់ឧបត្ថម្ភករណ៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងជាចំណាយថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិនៅពេលដែលពួកគេផ្តល់ឧបត្ថម្ភករណ៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀត។	✓	✓	✓	✓
		65011	ឧបត្ថម្ភករណ៍ដល់រាជធានី ខេត្ត	ចំណាយថវិកាសម្រាប់ឧបត្ថម្ភករណ៍ដល់រាជធានី ខេត្ត។	✓	✓	✓	✓
		65012	ឧបត្ថម្ភករណ៍ដល់ក្រុង ស្រុក ខណ្ឌ	ចំណាយថវិកាសម្រាប់ឧបត្ថម្ភករណ៍ដល់ក្រុង ស្រុក ខណ្ឌ។	✓	✓	✓	✓
		65013	ឧបត្ថម្ភករណ៍ដល់ឃុំ សង្កាត់	ចំណាយថវិកាសម្រាប់ឧបត្ថម្ភករណ៍ដល់ឃុំ សង្កាត់។	✓	✓	✓	✓
		65018	ផ្សេងៗ	ឧបត្ថម្ភករណ៍ផ្សេងទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	✓



Handwritten signature

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6502		ឧបត្ថម្ភកម្មផលិតផលសាធារណៈ	ការឧបត្ថម្ភកម្មផលិតផលសាធារណៈទាំងឡាយ ដែលជាអាជ្ញាធរ អង្គភាពស្ថិតក្រោមអាណាព្យាបាលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួង ស្ថាប័នផ្សេងៗទៀត។	✓			
		65021	ឧបត្ថម្ភកម្មផលិតផលអង្គភាពដែលមានលក្ខណៈសេដ្ឋកិច្ច	ឧបត្ថម្ភកម្មផលិតផលអង្គភាពដែលមានលក្ខណៈសេដ្ឋកិច្ច ដូចជា៖ -ក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ -អាជ្ញាធរប្រែកាតជាតិកម្ពុជា -គណៈកម្មការអភិវឌ្ឍន៍អភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សាតទន្លេមេគង្គ - អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា -គណៈកម្មាធិការជាតិដើម្បីប្រជាជននិងអភិវឌ្ឍន៍ -គណៈកម្មាធិការជាតិជម្រុញចលនាកម្មវិធីផលិតផលមួយ -អាជ្ញាធរជាតិទេសចរណ៍កម្ពុជាជាដើម...។ល។	✓			
		65022	ឧបត្ថម្ភកម្មផលិតផលអង្គភាពដែលមានលក្ខណៈសង្គម	ឧបត្ថម្ភកម្មផលិតផលអង្គភាពដែលមានលក្ខណៈសង្គម ដូចជា៖ -គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា -អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី -គណៈកម្មាធិការជាតិអស្តាប់ -អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ -គណៈកម្មការស្រាវជ្រាវករករកអង្គធាតុផលិតជាតិអាមេរិក និងកងទ័ពវៀតណាមដែលបាត់ខ្លួននៅកម្ពុជា ... ជាដើម ។ល។	✓			
		65023	ឧបត្ថម្ភកម្មផលិតផលអង្គភាពដែលមានលក្ខណៈអប់រំ និងកីឡា	ឧបត្ថម្ភកម្មផលិតផលអង្គភាពដែលមានលក្ខណៈអប់រំ និងកីឡា មានដូចជា៖ -ក្រុមប្រឹក្សាភិបាលខ្មែរ -គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា -សមាគមជាតិកាយវិទ្យាកម្ពុជា -ក្រុមប្រឹក្សាកីឡាកម្ពុជា -អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...ជាដើម។ល។	✓			



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		65024	ឧបត្ថម្ភកម្មផលិតផលដែលមានលក្ខណៈសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម	ឧបត្ថម្ភកម្មផលិតផលដែលមានលក្ខណៈសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម មានដូចជា៖ -អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន -គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ -អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន -មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន -គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ -គណៈកម្មាធិការសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ -គណៈកម្មាធិការជាតិប្រឆាំងអំពើហិង្សា -អង្គភាពព័ត៌មាននិងប្រតិបត្តិការហ្វីស ... ជាដើម។ល។	✓			
		65025	ឧបត្ថម្ភកម្មផលិតផលដែលមានលក្ខណៈវប្បធម៌	ឧបត្ថម្ភកម្មផលិតផលដែលមានលក្ខណៈវប្បធម៌ មានដូចជា៖ -ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ -គណៈកម្មការជាតិយូណេស្កូកម្ពុជា -គណៈកម្មាធិការជាតិបេតិកភ័ណ្ឌពិភពលោក -អាជ្ញាធរជាតិព្រះវិហារ ... ជាដើម។ល។	✓			
		65026	ឧបត្ថម្ភកម្មផលិតផលដែលមានលក្ខណៈរដ្ឋបាល	ឧបត្ថម្ភកម្មផលិតផលដែលមានលក្ខណៈរដ្ឋបាល មានដូចជា៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ - ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល - ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ - អគ្គនាយកដ្ឋានរាជកិច្ចនិងសេវាកុំព្យូទ័រ - គណៈវិស្វកម្ពុជា - គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា - អាជ្ញាធរអាងទន្លេសាប ... ជាដើម ។ល។	✓			
		65027	ឧបត្ថម្ភកម្មផលិតផលដែលមានលក្ខណៈច្បាប់	ឧបត្ថម្ភកម្មផលិតផលដែលមានលក្ខណៈច្បាប់ មានដូចជា៖ ក្រុមប្រឹក្សាអ្នកច្បាប់ - ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ - គណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តតាមច្បាប់ - រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ - គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា - អាជ្ញាធរសវនកម្មជាតិនៃកម្ពុជា ... ជាដើម។ល។	✓			
		65028	ផ្សេងៗ	ឧបត្ថម្ភកម្មផលិតផលផ្សេងៗទៀតក្រៅពីអនុគណនីខាងលើ។	✓			



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ៥៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6503		ឧបត្ថម្ភកម្មដល់គ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល	ការឧបត្ថម្ភកម្មដល់អត្តតាហកៈទាំងឡាយ ដែលជាអង្គភាពសាធារណៈមានលក្ខណៈរដ្ឋបាលស្ថិតក្រោម អាណាព្យាបាលរបស់ក្រសួង មានដូចជា៖ -បេឡាជាតិអតីតយុទ្ធជន -បេឡាជាតិរបបសន្តិសុខសង្គម -មូលនិធិជនពិការ -អាជ្ញាធរអប្សរា ... ជាដើម។ល។	✓			
	6504		ឧបត្ថម្ភកម្មដល់សហគ្រាសសាធារណៈ	ការឧបត្ថម្ភកម្មដល់សហគ្រាសសាធារណៈរបស់រដ្ឋដែលមានចំណែកមូលធនភាគច្រើន ។	✓			
	65041		ឧបត្ថម្ភកម្មដល់ក្រុមហ៊ុនរដ្ឋ	ឧបត្ថម្ភកម្មដល់ក្រុមហ៊ុនរដ្ឋ មានដូចជា៖ -កំពង់ផែស្វយ័តក្រុងព្រះសីហនុ -កំពង់ផែស្វយ័តភ្នំពេញ -ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) -អាជ្ញាធរអគ្គិសនីកម្ពុជា -ក្រុមហ៊ុនហ្គ្រីនត្រេដ -ទូរគមនាគមន៍កម្ពុជា -ធនាគារអភិវឌ្ឍន៍ជនបទ...ជាដើម។ល។	✓			
	65042		ឧបត្ថម្ភកម្មដល់ក្រុមហ៊ុនចម្រុះ	ឧបត្ថម្ភកម្មដល់ក្រុមហ៊ុនចម្រុះ មានដូចជា៖ -ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជាវី) -ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត -ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា -ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអែរ ... ជាដើម។ល។	✓			



(Handwritten signature)

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៥៧ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		65043	ឧបត្ថម្ភធនដល់គ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច	ឧបត្ថម្ភធនដល់គ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច មានដូចជា៖ -ចំការកៅស៊ូស្នូល -ចំការកៅស៊ូបឹងកេត -រដ្ឋាករទឹកស្វយ័តភ្នំពេញ -មន្ទីរពិសោធន៍សំណង់ សាធារណការ -រដ្ឋាករទឹកស្វយ័តសៀមរាប -អគ្គិសនីកម្ពុជា ... ជាដើម។	✓			
	6505		ឧបត្ថម្ភធនដល់សហគ្រាសឯកជន	ការឧបត្ថម្ភធនដល់សហគ្រាសឯកជនក្នុងប្រទេសដែលនៅក្នុងខ្លឹមសារផលិតទំនិញនិងសេវាកម្ម ដើម្បីឲ្យយសហគ្រាស នោះអាចប្រកួតប្រជែងលើទីផ្សារបាន។	✓			
	6506		វិភាគទានដល់អង្គការអន្តរជាតិនានា	ការបង់វិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកអង្គការអន្តរជាតិ និងប្រាក់វិភាគទានសង្គមដល់អង្គការអន្តរជាតិនានា។	✓	✓	✓	
		65061	អង្គការសហប្រជាជាតិ	ការបង់វិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកអង្គការសហប្រជាជាតិ និងប្រាក់វិភាគទានសង្គមដល់អង្គការនេះ។	✓			
		65062	ធនាគារពិភពលោក	ប្រាក់វិភាគទានសង្គមរបស់រដ្ឋ ដល់ធនាគារពិភពលោក។	✓			
		65063	ធនាគារអភិវឌ្ឍន៍អាស៊ី	ប្រាក់វិភាគទានសង្គមរបស់រដ្ឋ ដល់ធនាគារអភិវឌ្ឍន៍អាស៊ី។	✓			
		65064	សហព័ន្ធអន្តរជាតិខាងកីឡាផ្សេងៗ	ការបង់វិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកសហព័ន្ធអន្តរជាតិខាងកីឡាផ្សេងៗ និងប្រាក់វិភាគទានសង្គមដល់សហព័ន្ធនេះ។	✓			
		65065	អង្គការអាស៊ាន	ការបង់វិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកអង្គការអាស៊ាន និងប្រាក់វិភាគទានសង្គមដល់អង្គការនេះ។	✓			
		65068	អង្គការអន្តរជាតិផ្សេងៗទៀត	ការបង់វិភាគទានរបស់រដ្ឋក្នុងការចូលជាសមាជិកអង្គការអន្តរជាតិផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	
	6507		ការចូលរួមក្នុងការអនុវត្តគម្រោង	ចំណាយចរន្តថវិកាបដិភាគរបស់រដ្ឋក្នុងការចូលរួមអនុវត្តគម្រោងវិនិយោគដោយហិរញ្ញប្បទានក្រៅប្រទេសផ្ទាល់ដែលទាក់ទងទៅនឹងកិច្ចដំណើរការ ដូចជា៖ ការបណ្តុះបណ្តាល បេសកកម្ម....	✓	✓	✓	✓
	6598		ឧបត្ថម្ភធនផ្សេងៗ	ចំណាយលើឧបត្ថម្ភធនផ្សេងៗទៀត ក្រៅពីគណនីខាងលើ។	✓	✓	✓	✓
			ប្រភេទទី៤ : ចំណាយផ្សេងៗ	ចំណាយលើពន្ធនិងអាករ និងការសងនិងការបង្វិលវិញ។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ០៥៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
63			ពន្ធ និងអាករ	ពន្ធនិងអាករដែលបង់ដោយរដ្ឋក្នុងក្របខ័ណ្ឌនៃដំណើរការសេវារបស់ខ្លួន។	✓	✓	✓	
	6301		លតាប័ត្រ	ចំណាយលើការបង់ពន្ធយានយន្តប្រចាំឆ្នាំដែលជាភស្តុតាងសម្រាប់បង់ប្រាក់ប្រចាំថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ។	✓	✓	✓	
	6302		បន្ទុកពន្ធគយលើការនាំចូលទំនិញនិងសម្ភារៈ	ចំណាយរបស់ក្រសួង-ស្ថាប័នរដ្ឋក្នុងការបង់ពន្ធគយលើការនាំចូលទំនិញ និងសម្ភារៈដែលផ្តល់ដោយបណ្តា ប្រទេសជាដៃគូអភិវឌ្ឍន៍។	✓			
	6303		បន្ទុកពន្ធប្រថាប់ត្រា	ចំណាយរបស់ក្រសួង ស្ថាប័នរដ្ឋទាំងរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការបង់ពន្ធដើម្បីទទួលបាននូវ កម្មសិទ្ធិស្របច្បាប់ ដូចជាចំណាយលើការធ្វើប្លង់កម្មសិទ្ធិដីធ្លី។	✓	✓	✓	
	6304		បន្ទុកពន្ធលើផលទុននៃដីធ្លី ផ្ទះសម្បែង	ចំណាយរបស់ក្រសួង ស្ថាប័នរដ្ឋ ទាំងរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការបង់ពន្ធលើផលទុនដែល ទទួលបានពីការផ្តល់ដីធ្លី ផ្ទះសម្បែង។	✓	✓	✓	
	6305		បន្ទុកពន្ធគយលើការនាំចូលទំនិញនិងសម្ភារៈកសិកម្ម (ជាបន្ទុករបស់រដ្ឋ)	បន្ទុកពន្ធគយលើការនាំចូលទំនិញនិងសម្ភារៈកសិកម្ម ជាបន្ទុករបស់រដ្ឋ (ការកាត់ត្រាជាចំណាយក្នុងអនុ គណនីនេះ គឺដើម្បីមានតុល្យភាពរវាងចំណូលជាបន្ទុករបស់រដ្ឋ)	✓			
	6306		បន្ទុកពន្ធគយលើការនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ (ជាបន្ទុករបស់រដ្ឋ)	បន្ទុកពន្ធគយលើការនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ ជាបន្ទុករបស់រដ្ឋ (ការកាត់ត្រាជា ចំណាយក្នុងអនុគណនីនេះ គឺដើម្បីមានតុល្យភាពរវាងចំណូលជាបន្ទុករបស់រដ្ឋ)	✓			
	6398		ពន្ធនិងអាករផ្សេងៗ	ចំណាយរបស់ក្រសួង ស្ថាប័នរដ្ឋ ទាំងរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការបង់ពន្ធនិងអាករ ផ្សេងៗ ក្រៅពីគណនីខាងលើ។	✓	✓	✓	
	7009		ការបង្វិលសងវិញនូវពន្ធនិងអាករផ្សេងៗ	ការបង្វិលសងវិញនូវអាករលើតម្លៃបន្ថែម (VAT)	✓			
			ក្រុមទី២ : ចំណាយតាមដីកា និងចំណាយមិនបាន គ្រោងទុក (ប្រភេទទី៥ + ប្រភេទទី៦)	ចំណាយមិនឆ្លងកាត់សាច់ប្រាក់ និងជាប្រតិបត្តិការនៃការបង្វែរ ឬ ផ្ទេរថវិកា។	✓	✓	✓	✓
			ប្រភេទទី៥ : ចំណាយតាមដីកា (មិនឆ្លងកាត់សាច់ប្រាក់)	ចំណាយមិនឆ្លងកាត់សាច់ប្រាក់ និងជាប្រតិបត្តិការនៃការបង្វែរ ឬ ផ្ទេរថវិកា។	✓	✓	✓	✓
67			បន្ទុកពិសេស	ជំពូកនេះកាត់ត្រាប្រតិបត្តិការនៃថវិកាតាមដីកាដែលធ្វើជាភស្តុតាងនៃការបោះផ្សាយអាណត្តិ ប៉ុន្តែការបោះផ្សាយ នេះមិនឆ្លង កាត់ចលនាសាច់ប្រាក់របស់រដ្ឋាភិបាលទេ។ ប្រតិបត្តិការនេះគឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ឬ អាណាប័ក។	✓	✓	✓	✓



២២

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ១២ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	6701		ឥណទេយ្យដែលទទួលស្គាល់តែទារមិនបាន	គណនីនេះកត់ត្រាសម្រាប់ការចំណាយមួយនៃថវិកាតាមដីកា ដើម្បីធ្វើឲ្យត្រឹមត្រូវតាមច្បាប់នូវ ឱនភាព ឬ ឥណទេយ្យគណនេយ្យផ្ទុកមុនដែលត្រូវបានលុបចោល។	✓	✓	✓	
		67011	ការកាត់កង បំណុលតឹងទារ ដែលទារមិនបាន	ជាបំណុលដែលមិនអាចប្រមូលបាន ដូច្នេះហើយវាមិនមានតម្លៃទៀតទេចំពោះម្ចាស់បំណុល។ រាជរដ្ឋាភិបាលជាធម្មតាមានទឹកប្រាក់ចំណូលដែលនឹងត្រូវទទួល ប៉ុន្តែទឹកប្រាក់នោះ ត្រូវបានលុបចោលនៅ ពេលដែលរដ្ឋាភិបាលមានភស្តុតាងថាកូនបំណុលមិនមានលទ្ធភាពសងបំណុលរបស់គេ។ ឧទាហរណ៍ ប្រាក់ ពន្ធត្រូវទទួល...។ល។	✓	✓	✓	
		67012	ផលចំណេញពីការលក់អចលកម្ម ដែលទារមិនបាន	ចំណាយនេះសំដៅដល់ចំណេញពីការលក់ចោលទ្រព្យសកម្មរយៈពេលវែងដែលអ្នកទិញ បដិសេធមិនព្រមបង់ ប្រាក់ ឬ មិនអាចមានលទ្ធភាពបង់ប្រាក់ ឬ បាត់ខ្លួន។ ចំណេញលើការលក់ចោលទ្រព្យសកម្មរយៈពេលវែង កើតមានឡើងនៅពេលដែលចំណូលពីការលក់លើស តម្លៃយោងនៃទ្រព្យសកម្មនោះ។	✓	✓	✓	
	6705		តំលៃគណនេយ្យនៃចំណែកសកម្មបានលក់ (តំលៃនៅសល់)	គណនីនេះកត់ត្រាតំលៃពិតគណនេយ្យនៃទ្រព្យអចលកម្ម ដែលបានលក់ក្រោយពីអស់អាយុកាលប្រើប្រាស់ ដែលបានកំណត់នៅក្នុងការកាត់រំលស់។	✓	✓	✓	✓
68			ទាយជួទានឲ្យដល់រំលស់អចលកម្ម	ជំពូកនេះកត់ត្រាប្រតិបត្តិការថវិកាតាមដីកា (មិនពាក់ព័ន្ធសាច់ប្រាក់) គឺជាការចំណាយសម្រាប់រំលស់អចល កម្មដែលបានប្រើប្រាស់។	✓	✓	✓	✓
	6801		ទាយជួទានឲ្យដល់រំលស់អចលកម្មអរូបី	ចំណាយសម្រាប់ការរំលស់អចលកម្មអរូបី។	✓	✓	✓	✓
	6802		ទាយជួទានឲ្យដល់រំលស់អចលកម្មរូបី	ចំណាយសម្រាប់ការរំលស់អចលកម្មរូបី។	✓	✓	✓	✓
	6803		ទាយជួទានឲ្យដល់រំលស់ទ្រព្យសម្បត្តិវិនិយោគ	ជាចំណាយពីការប្រើប្រាស់ទ្រព្យវិនិយោគ ប្រសិនបើរដ្ឋាភិបាលបានជ្រើសរើសវិធីសាស្ត្រ ថ្លៃដើមដើម្បីវាស់វែង ទ្រព្យវិនិយោគបន្ទាប់ពីការទទួលស្គាល់លើកដំបូង។	✓			
	6804		សំវិធានធនសម្រាប់ហានិភ័យនិងចំណាយ	សំវិធានធនជាបំណុលដែលមានទឹកប្រាក់ និងពេលវេលាមិនច្បាស់លាស់។ រាជរដ្ឋាភិបាល ធ្វើសំវិធានធន ចំពោះកាតព្វកិច្ចរបស់ខ្លួនដែលកើតឡើងពីព្រឹត្តិការណ៍ពីអតីតកាល ដូចជា សំវិធានធនសំរាប់ការធានាជាដើម។	✓			
	6805		ទាយជួទានឲ្យដល់ការធ្លាក់ចុះតម្លៃអចលកម្មអរូបី	ចំណាយសម្រាប់ការធ្លាក់ចុះតម្លៃអចលកម្មអរូបី។	✓			
	6806		ទាយជួទានឲ្យដល់ការធ្លាក់ចុះតម្លៃអចលកម្មរូបី	ចំណាយសម្រាប់ការធ្លាក់ចុះតម្លៃអចលកម្មរូបី។	✓			



5

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨៩ សហវ.ប្រក ចុះថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
			ប្រភេទទី៦ : ចំណាយមិនបានគ្រោងទុក	គឺជាគណនីដែលសក្តានុពលអនុម័តសម្រាប់ចំណាយលើការងារចាំបាច់របស់រដ្ឋាភិបាល។	✓	✓	✓	✓
69			ចំណាយមិនបានគ្រោងទុក	គណនីច្បាប់អនុម័តនៅក្នុងក្នុងនេះ មិនត្រូវបានប្រើប្រាស់សម្រាប់បោះផ្សាយអាណត្តិបើកប្រាក់ទេ គឺទុកសម្រាប់តែធ្វើនិយ័តភាពតែប៉ុណ្ណោះ។	✓	✓	✓	✓
	6901		ចំណាយត្រៀមបំប៉ន	គណនីច្បាប់អនុម័តនៅក្នុងគណនីនេះ គឺទុកសម្រាប់តែធ្វើនិយ័តភាពដើម្បីបម្រើឲ្យសកម្មភាពត្រៀមបំប៉នចាំបាច់របស់រដ្ឋាភិបាល ដូចជាគ្រោះធម្មជាតិ ការរៀបចំការបោះឆ្នោត។	✓			
	6902		ចំណាយផ្សេងៗ	គណនីច្បាប់អនុម័តនៅក្នុងគណនីនេះ គឺទុកសម្រាប់តែធ្វើនិយ័តភាពជូនក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើឲ្យសកម្មភាពចាំបាច់ ដែលពុំអាចដឹងមុនបាន ហើយដែលសកម្មភាពទាំងនោះមិនបានគ្រោងទុកនៅក្នុងកញ្ចប់ថវិការបស់ខ្លួន។	✓	✓	✓	✓
			ខ.សរុបចំណាយមូលធន (ក្រុមទី១ + ក្រុមទី២)	ចំណាយលើការទូទាត់ប្រាក់ខ្ចី និងបំណុលប្រហាក់ប្រហែល ដើម្បីធ្វើហិរញ្ញប្បទានដល់ការវិនិយោគ និងរាល់ចំណាយ ដើម្បីទទួលបាននូវបេតិកភណ្ឌ ឬ ទ្រព្យសម្បត្តិរបស់រដ្ឋ (ការទិញសម្ភារៈប្រើប្រាស់យូរឆ្នាំ សំណង់ការរៀបចំអគារជា ទ្រង់ទ្រាយធំ ការងារហេដ្ឋារចនាសម្ព័ន្ធ) ចំណាយនេះរួមមាន៖ ចំណាយពិត និងចំណាយតាមដីកា។	✓	✓	✓	✓
			ក្រុមទី១ : ចំណាយពិត (ប្រភេទទី១ + ប្រភេទទី២)	ចំណាយជាសាច់ប្រាក់ជាក់ស្តែង។ ចំណាយនេះរួមមាន៖ ការទូទាត់ប្រាក់ខ្ចី និងបំណុលប្រហាក់ប្រហែល និងចំណាយលើអចលនកម្ម។	✓	✓	✓	✓
			ប្រភេទទី១ : ការទូទាត់ប្រាក់ខ្ចី និងបំណុលប្រហាក់ប្រហែល	ចំណាយរួមលើការទូទាត់សងកម្ចី និងបំណុលហិរញ្ញវត្ថុប្រហាក់ប្រហែល។	✓	✓	✓	✓
50			ការខ្ចី	ជំពូកនេះកត់ត្រាលក់កម្ចី និងបំណុលហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងកម្ចី។	✓			
	5001		ការខ្ចី ក្នុងប្រទេស	ចំណាយសងប្រាក់ដើមនៃកម្ចីក្នុងប្រទេសដែលដល់ពេលកំណត់សង។	✓			
		50011	ធនាគារជាតិនៃកម្ពុជា	ចំណាយសងប្រាក់ដើមនៃកម្ចីពីធនាគារជាតិនៃកម្ពុជាដែលដល់ពេលកំណត់សង។	✓			
		50012	ធនាគារពាណិជ្ជ	ចំណាយសងប្រាក់ដើមនៃកម្ចីពីធនាគារពាណិជ្ជដែលដល់ពេលកំណត់សង។	✓			
		50018	ផ្សេងៗ	ចំណាយសងប្រាក់ដើមនៃកម្ចីក្នុងប្រទេសផ្សេងៗទៀតដែលដល់ពេលកំណត់សង។	✓			
	5002		ការខ្ចី ក្រៅប្រទេសពីពហុភាគី	ចំណាយសងប្រាក់ដើមនៃកម្ចីពីពហុភាគីដែលដល់ពេលកំណត់សង ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងបណ្តាអង្គការអន្តរជាតិនានា។	✓			



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	5003		ការខ្ចី ក្រៅប្រទេសពីទ្វេភាគី	ចំណាយសងប្រាក់ដើមនៃកម្ចីពីទ្វេភាគីដែលដល់ពេលកំណត់សង ដូចជា ជប៉ុន អាជ្ញាម៉ង់ បារាំង និងបណ្តា ប្រទេសផ្សេងៗទៀត។	✓			
	5004		ការខ្ចី ពីទីផ្សារហិរញ្ញវត្ថុរយៈពេលវែង	ចំណាយលើការសងប្រាក់ដើមនៃការបោះផ្សាយសញ្ញាប័ណ្ណ និងប័ណ្ណរដ្ឋាភិបាលដែលដល់ពេលកំណត់សង។	✓			
		50041	សញ្ញាប័ណ្ណ	ចំណាយលើការសងប្រាក់ដើមនៃការបោះផ្សាយសញ្ញាប័ណ្ណ ដែលដល់ពេលកំណត់សង។	✓			
		50042	ប័ណ្ណរដ្ឋាភិបាល	ចំណាយលើការសងប្រាក់ដើមនៃការបោះផ្សាយប័ណ្ណរដ្ឋាភិបាល ដែលដល់ពេលកំណត់សង។	✓			
			ប្រភេទទី ២ : អចលកម្ម	ចំណាយលើអចលកម្មអរូបី អចលកម្មរូបី ភាគកម្ម និងឥណទេយ្យពាក់ព័ន្ធទៅនឹងអចលកម្ម ហិរញ្ញវត្ថុផ្សេងៗ។	✓	✓	✓	✓
20			អចលកម្មអរូបី	គឺជាអចលកម្មផ្សេងៗទៀតក្រៅពីរូបិយភូមិ និងហិរញ្ញវត្ថុ ហើយអចលកម្មនេះរួមមាន សោហ៊ុយសិក្សាស្រាវជ្រាវនិង អភិវឌ្ឍន៍ ប្រកាសនីយប័ត្រ អាជ្ញាប័ណ្ណ និងសិទ្ធិប្រហាក់ប្រហែល។ ជំពូកនេះគឺជាប្រតិបត្តិការតាមដីកា នៅ ពេលការងារចប់សព្វ គ្រប់ជំពូកនេះត្រូវបានធ្វើនិយ័តកម្មទៅក្នុងជំពូក ២១។	✓	✓	✓	
	2003		សោហ៊ុយសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍	ចំណាយទៅឲ្យសហគ្រាសឬក្រុមហ៊ុនឯកជន ជានីតិបុគ្គលនិងរូបវន្តបុគ្គល លើការសិក្សាស្រាវជ្រាវ និង អភិវឌ្ឍន៍ ដើម្បីធ្វើឲ្យសម្រេចនូវការងារវិនិយោគមួយ។ នៅពេលការងារត្រូវបានបញ្ចប់សព្វគ្រប់គណនី ២០០៣នេះ ត្រូវធ្វើនិយ័តកម្មទៅក្នុងជំពូក២១។	✓	✓	✓	
		20031	សោហ៊ុយសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍	ចំណាយទៅឲ្យសហគ្រាសឬក្រុមហ៊ុនឯកជន ជានីតិបុគ្គលនិងរូបវន្តបុគ្គល លើការសិក្សាស្រាវជ្រាវ និង អភិវឌ្ឍន៍ ដើម្បីធ្វើឲ្យសម្រេចនូវការងារវិនិយោគមួយ។	✓	✓	✓	
		20038	ផ្សេងៗ	ចំណាយផ្សេងៗទៀត ទាក់ទងនឹងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យសម្រេចនូវការងារ វិនិយោគមួយ។	✓	✓	✓	
	2005		ប្រកាសនីយប័ត្រ អាជ្ញាប័ណ្ណ និងសិទ្ធិប្រហាក់ប្រហែល	ចំណាយទៅលើការស្នើសុំប្រកាសនីយប័ត្រ អាជ្ញាប័ណ្ណ និងសិទ្ធិប្រហាក់ប្រហែលដើម្បីធ្វើឲ្យ សម្រេចនូវការងារវិនិយោគមួយ។ នៅពេលការងារចប់សព្វគ្រប់ គណនីនេះត្រូវបានធ្វើនិយ័តកម្មទៅក្នុងជំពូក ២១។	✓	✓	✓	
		20051	ប្រកាសនីយប័ត្រ	ចំណាយទៅលើការស្នើសុំប្រកាសនីយប័ត្រ ដើម្បីធ្វើឲ្យសម្រេចនូវការងារវិនិយោគមួយ។	✓	✓	✓	



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		20052	អាជ្ញាប័ណ្ណ	ចំណាយទៅលើការស្នើសុំអាជ្ញាប័ណ្ណ ដើម្បីធ្វើឲ្យសម្រេចនូវការងារវិនិយោគមួយ។	✓	✓	✓	
		20053	សិទ្ធិប្រហាក់ប្រហែល	ចំណាយទៅលើការស្នើសុំសិទ្ធិប្រហាក់ប្រហែល ដើម្បីធ្វើឲ្យសម្រេចនូវការងារវិនិយោគមួយ។	✓	✓	✓	
		20054	កម្មវិធីកុំព្យូទ័រ	ចំណាយទៅលើកម្មវិធីកុំព្យូទ័រ។	✓	✓	✓	
		20058	ផ្សេងៗ	ចំណាយផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	
21			អចលនកម្មរូបី	ជំពូកនេះកត់ត្រាលំដាប់ចំណាយលើការទិញនិងកែលម្អដីធ្លី និងធនធានធម្មជាតិ ចំណាយលើការសាងសង់ អគារនិង ហេដ្ឋារចនាសម្ព័ន្ធ ចំណាយលើបឋមកម្ម បច្ចេកទេស សម្ភារៈ និងហត្ថបករណ៍ និងចំណាយលើការ ទិញអចលនកម្មផ្សេងៗទៀតដែលត្រូវបានចាត់ថ្នាក់នៅក្នុងចំណាយជាមូលធន។	✓	✓	✓	✓
	2101		ដីធ្លី ដីវៃ និងសម្បត្តិធម្មជាតិផ្សេងៗ	ចំណាយលើការទិញដីធ្លី ដីវៃ និងសម្បត្តិធម្មជាតិ ដើម្បីបម្រើឲ្យការងារផ្អាកិចារ។	✓	✓	✓	
		21011	ដីធ្លី	ចំណាយលើការទិញដីធ្លី។ ដីធ្លីមាន ដី និងផ្ទៃទឹក។ ផ្ទៃទឹកមានបឹង ព្រែក និងផ្លូវទឹកខាងក្នុង។ ដីធ្លីអាច មាន សណ្ឋាន ជាដីធម្មជាតិ (សម្រាប់ការដាំដុះ) ដីសម្រាប់សាងសង់គ្រប់ប្រភេទ។	✓	✓	✓	
		21012	ដីវៃ	ចំណាយលើការទិញដីវៃ។ ដីវៃគឺជាដីបំរុងដែលត្រូវបានទទួលស្គាល់ថាមានប្រភេទដូចជា ប្រេង ឧស្ម័ន ធម្មជាតិ ធុងថ្ម វ៉ែដែក (វ៉ែដែក និងវ៉ែមានតំលៃ) និងវ៉ែមិនមែនដែក (កន្លែងយកថ្ម ដីឥដ្ឋ ដីខ្សាច់ ដីបំរុង ដែលមានសារធាតុគីមី វ៉ែសម្រាប់ធ្វើដី ដីស្រែអំបិល កន្លែងស្តុកប្រាស ត្បូង កៅស៊ូក្រាលថ្នល់ ធុងថ្មនៅ...)។ ប្រសិនបើការចំណាយលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីធ្វើអាជីវកម្មនៃស្រទាប់លោហធាតុក្រោមដី ការចំណាយនោះត្រូវកត់ត្រាក្នុងគណនី ២១០៤។	✓			
		21018	សម្បត្តិធម្មជាតិផ្សេងៗ	ចំណាយលើការទិញសម្បត្តិធម្មជាតិផ្សេងៗ ដូចជាធនធានដីសាស្ត្រមិនមានលក្ខណៈដាំដុះ ដូចជាសត្វគ្រប់ ប្រភេទ និងដើមឈើ។	✓	✓	✓	
	2102		ការរៀបចំកែលម្អ ដីធ្លី ដីវៃ និងសម្បត្តិធម្មជាតិផ្សេងៗ	ចំណាយលើការកែលម្អដីធ្លី ដីវៃ និងសម្បត្តិធម្មជាតិផ្សេងៗដែលរដ្ឋជាកម្មសិទ្ធិករ ហើយការកែលម្អនេះ បាន ធ្វើឲ្យកើន ឡើងនូវតំលៃដីធ្លី ដីវៃ និងសម្បត្តិធម្មជាតិទាំងនោះ។ ការកែលម្អនេះ បានបង្កើននូវវិសាលភាព គុណភាពនិងផលិតភាពនៃដី ឬ រាវរាំងដល់ការបំផ្លាញរបស់វា។	✓	✓	✓	✓

(Signature)

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		21021	ការរៀបចំកែលម្អដីធ្លី	ចំណាយលើការរៀបចំកែលម្អដីធ្លីក្នុងទ្រង់ទ្រាយធំ ហើយការងារកែលម្អនេះបានធ្វើឲ្យកើនឡើងនូវតំលៃដីនោះដូចជា ការចាក់ដីបំពេញ។	✓	✓	✓	✓
		21022	ការរៀបចំកែលម្អដីវៃ	ចំណាយលើការរៀបចំកែលម្អដីវៃក្នុងទ្រង់ទ្រាយធំ ហើយការងារកែលម្អនេះបានធ្វើឲ្យកើនឡើងនូវវិសាលភាពនៃការធ្វើអាជីវកម្ម។	✓			
		21028	ការរៀបចំកែលម្អសម្បត្តិធម្មជាតិផ្សេងៗ	ចំណាយលើការរៀបចំកែលម្អសម្បត្តិធម្មជាតិផ្សេងៗក្នុងទ្រង់ទ្រាយធំ ហើយការងារកែលម្អនេះបានបង្កើននូវវិសាលភាព គុណភាព និងផលិតភាពនៃធនធានធម្មជាតិ ឬ រាងកាយដល់ការបម្លាញរបស់វា។	✓	✓	✓	✓
	2103		សំណង់អគាររដ្ឋបាល និងការកែលម្អ	ចំណាយលើការសាងសង់អគារ និង សំណង់ផ្សេងៗទៀត និង ចំណាយលើការកែលម្អអគារ ដែលរដ្ឋជាកម្មសិទ្ធិករ។	✓	✓	✓	✓
		21031	សំណង់អគាររដ្ឋបាល	ចំណាយលើការសាងសង់អគាររដ្ឋបាលសម្រាប់បម្រើការងាររដ្ឋាភិបាល។	✓	✓	✓	✓
		21032	ការកែលម្អអគាររដ្ឋបាល	ចំណាយលើការរៀបចំកែលម្អអគារក្នុងទ្រង់ទ្រាយធំ ហើយការងារនេះបានធ្វើឲ្យកើនឡើងនូវតំលៃអគារនោះដូចជា ការជួសជុលដំបូល ការជួសជុលរួមនៃប្រព័ន្ធអគ្គិសនី។ល។ រីឯការជួសជុលតូចតាចដូចជា ការបន្ថែមផ្ទាំងគំនូរការជួស ជុលបង្អួច ការលាបពណ៌ ត្រូវបញ្ចូលក្នុងថ្នាក់ ៦ (ចំណាយចរន្ត)។	✓	✓	✓	✓
		21038	សំណង់ផ្សេងៗ	ចំណាយលើការសាងសង់ផ្សេងៗ ដែលមិនមែនជាអគារ ដូចជា វិមានឯករាជ្យ ជញ្ជាំងព្រះបរមរាជវាំង។	✓	✓	✓	✓
	2104		ហេដ្ឋារចនាសម្ព័ន្ធ	ចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។	✓	✓	✓	✓
		21041	ផ្លូវថ្នល់	ចំណាយលើការសាងសង់ផ្លូវថ្នល់ ដូចជា ផ្លូវឡាន ផ្លូវថ្មីជើង ស្ពាន ការដាក់ប្រព័ន្ធលូ ដែលពាក់ព័ន្ធទៅនឹងការសាងសង់ផ្លូវថ្នល់។	✓	✓	✓	✓
		21042	ធារាសាស្ត្រ	ចំណាយលើការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដូចជា ផ្លូវទឹក ទំនប់ ព្រែកដឹក ការដឹកស្រះ។	✓	✓	✓	✓
		21043	អាយស្ម័យយាន	ចំណាយលើការសាងសង់អាយស្ម័យយាន និងលើការសាងសង់ផ្សេងៗទៀតដែលបម្រើអាយស្ម័យយាន ដូចជាផ្លូវដែក ព្រែកដឹកសម្រាប់ថតភ្លើងឆ្នងកាត់។	✓			



[Handwritten signature]

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ៩៨ ៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		21044	អាកាសយានដ្ឋាន	ចំណាយលើការសាងសង់អាកាសយានដ្ឋាន និងលើការសាងសង់ផ្សេងៗទៀតដែលបម្រើឲ្យអាកាសយានដ្ឋាន ដូចជា កន្លែងចុះចតយន្តហោះ។	✓			
		21045	ទូរគមនាគមន៍	ចំណាយលើការតំលើងប្រព័ន្ធទូរគមនាគមន៍ ដូចជា ខ្សែទូរគមនាគមន៍ អង្គភាពសម្រាប់ទទួល ផ្ទាយរណប ខ្សែកាប។	✓			
		21046	អគ្គិសនី	ចំណាយលើការសាងសង់អគ្គិសនី និងចំណាយផ្សេងៗទៀតដើម្បីបម្រើឲ្យការងារអគ្គិសនី ដូចជាខ្សែភ្លើង ទប់អគ្គិសនី កំលាំងខ្ពស់។	✓	✓	✓	
		21047	បណ្តាញបង្ហូរទឹក និងអនាម័យ	ចំណាយលើការសាងសង់បណ្តាញបង្ហូរទឹកដូចជា ការដាក់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ការដឹកអាងស្តុកទឹក សម្រាប់ការធ្វើបន្ទុះទឹកកខ្វក់។	✓	✓	✓	✓
		21048	ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ	ចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ ដូចជា ពហុកីឡដ្ឋាន មជ្ឈមណ្ឌលកំសាន្ត លូទឹកស្អុយ អណ្តូង និងកន្លែងធ្វើអាជីវកម្មស្រទាប់រ៉ែនៅក្រោមដី។	✓	✓	✓	✓
2105			បំបែកកម្ម បច្ចេកទេស សម្ភារៈ និងហត្ថបករណ៍	ចំណាយលើបំបែកកម្មបច្ចេកទេស សម្ភារៈ និងហត្ថបករណ៍ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងចំណាយជាមូលធន។	✓	✓	✓	
		21051	បំបែកកម្ម បច្ចេកទេស	ចំណាយលើបំបែកកម្មបច្ចេកទេស ដូចជាកន្លែងសម្រាប់បំពង់បូមទឹកពន្លត់អគ្គិសនី និងសម្ភារៈរបស់វា និង យានដ្ឋាន។	✓	✓	✓	
		21052	សម្ភារៈ	ចំណាយលើការទិញសម្ភារៈផ្សេងៗ ដូចជាសម្ភារៈសម្រាប់ធ្វើរោងទំនិញ រោងជាង និងយានដ្ឋាន សម្ភារៈអគ្គិសនី សម្ភារៈ ផ្លូវថ្នល់ និងសម្ភារៈការងារសាធារណៈ ដែលទំហំទឹកប្រាក់ចំណាយនោះត្រូវបានចាត់ ជាចំណាយមូលធន។	✓	✓	✓	
		21053	គ្រឿងឧបករណ៍ (ហត្ថបករណ៍)	ចំណាយលើគ្រឿងឧបករណ៍ ដែលមានឯកតាខ្ពស់រៀបរៀងទៅនឹងដែនកំណត់អចលកម្ម។	✓	✓	✓	
		21058	ផ្សេងៗ	ចំណាយលើបំបែកកម្មបច្ចេកទេស សម្ភារៈ និងហត្ថបករណ៍ផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓	✓	✓	
2106			ស្នាដៃសិល្បៈនិងការប្រមូល (សន្សំ)	ចំណាយលើស្នាដៃសិល្បៈ និងការប្រមូល ដូចជាផ្ទាំងគំនូរ រូបដ៏មា ការប្រមូលកាក់លុយ ការប្រមូលសៀវភៅ ចាស់ៗ។	✓			
2108			អចលកម្មប្តីផ្សេងៗទៀត	ចំណាយលើអចលកម្មប្តីផ្សេងៗទៀតដូចជា សម្ភារៈឧបករណ៍ដឹកជញ្ជូន សម្ភារៈការប្រមូល សម្ភារៈព័ត៌មាន វិទ្យា និងទូរគមនាគមន៍ សង្ហារឹម ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយ ជាមូលធន ដោយផ្អែកទៅលើ ទំហំទឹកប្រាក់ និងអាយុកាល។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨ សហវ.ប្រក ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		21081	សម្ភារៈ ឧបករណ៍ដឹកជញ្ជូន	ចំណាយលើការទិញសម្ភារៈឧបករណ៍ដឹកជញ្ជូន ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន។	✓	✓	✓	
		21082	សម្ភារៈ ឧបករណ៍ការិយាល័យ	ចំណាយលើការទិញសម្ភារៈឧបករណ៍ការិយាល័យ ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន។	✓	✓	✓	✓
		21083	សម្ភារៈ ព័ត៌មានវិទ្យា និងទូរគមនាគមន៍	ចំណាយលើការទិញសម្ភារៈព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន។	✓	✓	✓	✓
		21084	សង្ហារឹម	ចំណាយលើការទិញសង្ហារឹម ដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន។	✓	✓	✓	✓
		21088	អចលកម្មរូបិយផ្សេងៗ	ចំណាយលើការទិញអចលកម្មរូបិយផ្សេងៗដែលត្រូវបានចាត់ថ្នាក់នៅក្រោមចំណាយជាមូលធន ហើយដែលមិនមាននៅក្នុងអនុគណនីខាងលើ។	✓	✓	✓	✓
22			ទ្រព្យសម្បត្តិវិនិយោគរយៈពេលវែង	ទ្រព្យវិនិយោគគឺជាទ្រព្យ (ដី ឬ អគារ ឬ ផ្នែកនៃអគារ ឬ ទាំងពីរ) ត្រូវបានរក្សាទុកដើម្បី រកចំណូលតាមការជួល ឬ សំរាប់បង្កើនដើមទុន ឬ ក៏ទាំងពីរ។	✓			
	2201		ទ្រព្យសម្បត្តិវិនិយោគ ដីធ្លី	ដីដែលត្រូវបានរក្សាទុកសំរាប់ការបង្កើនដើមទុនរយៈពេលវែងជាជាងសំរាប់ការលក់ក្នុង រយៈពេលខ្លីនៅក្នុងកិច្ចដំណើរការធម្មតា។ ឧទាហរណ៍ ដីដែលត្រូវបានរក្សាទុកដោយ មន្ទីរពេទ្យសំរាប់ការបង្កើនដើមទុនដែលអាចត្រូវបានលក់នៅពេលមានអត្ថប្រយោជន៍នាពេលអនាគត។	✓			
	2202		ទ្រព្យសម្បត្តិវិនិយោគ អគារ និងសំណង់	អគារនិងរចនាសម្ព័ន្ធត្រូវបានរក្សាទុកដើម្បីរកចំណូលតាមការជួល ឬ សំរាប់ការបង្កើនដើមទុន ឬ ទាំងពីរ។ ឧទាហរណ៍ សាកលវិទ្យាល័យមួយអាចមានអគារដែលខ្លួនជួលទៅឲ្យភាគីខាងក្រៅដោយផ្អែកលើមូលដ្ឋានពាណិជ្ជកម្ម។	✓			
23			អចលកម្មកំពុងដំណើរការ	ចំណាយពាក់ព័ន្ធនឹងអចលកម្មដើម្បីធ្វើឲ្យសម្រេចនូវការងារវិនិយោគមួយ ដែលការងារនោះនឹងត្រូវបញ្ចប់ក្នុងរយៈពេល យូរនិងត្រូវធ្វើការទូទាត់ចំណាយច្រើនលើក ដូចជាការសាងសង់ផ្លូវមួយខ្សែដែលត្រូវបញ្ចប់ក្នុងរយៈពេលបីឆ្នាំ។ ដូច្នេះ នៅក្នុងអំឡុងពេលអនុវត្តការងារវិនិយោគនេះដែលមិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយ រាល់ការចំណាយលើអចល កម្មរូបិយផ្សេងៗ ត្រូវបានកត់ត្រានៅក្នុងជំពូកនេះ។ ប៉ុន្តែនៅពេលដែលការងារនេះត្រូវបានបញ្ចប់ អាណាប័កជូនព័ត៌មាន ទៅគណនា (បញ្ជាក់ពីការងារបានបញ្ចប់ ឬ ការទូទាត់ចុងក្រោយ) ហើយការចំណាយដែលបានកត់ត្រាក្នុងជំពូក ២៣ នេះ ត្រូវបានធ្វើនិយ័តកម្មទៅគណនីអចលកម្មពាក់ព័ន្ធនៃជំពូក ២០ និង២១ ។	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
	2300		អចលកម្មអរូបី (កំពុងដំណើរការ)	ចំណាយលើអចលកម្មអរូបីកំពុងដំណើរការ រួមមាន សោហ៊ុយសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ប្រកាសនីយប័ត្រ អាជ្ញាប័ណ្ណ និងសិទ្ធិប្រហាក់ប្រហែល។	✓	✓	✓	
		23003	សោហ៊ុយសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ (កំពុងដំណើរការ)	ចំណាយទៅឲ្យសហគ្រាសឬក្រុមហ៊ុនឯកជន ជានីតិបុគ្គលនិងរូបវន្តបុគ្គល លើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យសម្រេចនូវការងារវិនិយោគមួយ (កំពុងដំណើរការ)។	✓	✓	✓	
		23005	ប្រកាសនីយប័ត្រ អាជ្ញាប័ណ្ណ និងសិទ្ធិប្រហាក់ប្រហែល (កំពុងដំណើរការ)	ចំណាយទៅលើការស្នើសុំប្រកាសនីយប័ត្រ អាជ្ញាប័ណ្ណ និងសិទ្ធិប្រហាក់ប្រហែលដើម្បីធ្វើឲ្យសម្រេចនូវការងារវិនិយោគមួយ កំពុងដំណើរការ។	✓	✓	✓	
	2302		ការកែលម្អ ដីធ្លី ដីវៃ និងសម្បត្តិធម្មជាតិផ្សេងៗ (កំពុងដំណើរការ)	ចំណាយលើការកែលម្អដីធ្លី ដីវៃ និងសម្បត្តិធម្មជាតិផ្សេងៗដែលរដ្ឋជាកម្មសិទ្ធិករ ហើយការកែលម្អនេះ បានធ្វើឲ្យកើនឡើងនូវតំលៃដីធ្លី ដីវៃ និងសម្បត្តិធម្មជាតិទាំងនោះ។ ការកែលម្អនេះ បានបង្កើននូវវិសាលភាពគុណភាព និងផលិតភាពនៃដី ឬ រាវកំពុងដល់ការបំផ្លាញរបស់វា (កំពុងដំណើរការ)។	✓	✓	✓	✓
		23021	ការកែលម្អដីធ្លី (កំពុងដំណើរការ)	ចំណាយលើការរៀបចំកែលម្អដីក្នុងទ្រង់ទ្រាយធំ ហើយការងារកែលម្អនេះបានធ្វើឲ្យកើនឡើងនូវតំលៃដីនោះដូចជាការ ចាក់ដីបំពេញ (កំពុងដំណើរការ)។	✓	✓	✓	✓
		23022	ការកែលម្អដីវៃ (កំពុងដំណើរការ)	ចំណាយលើការរៀបចំកែលម្អដីវៃក្នុងទ្រង់ទ្រាយធំ ហើយការងារកែលម្អនេះបានធ្វើឲ្យកើនឡើងនូវវិសាលភាពនៃការធ្វើអាជីវកម្ម (កំពុងដំណើរការ)។	✓			
		23028	ការកែលម្អសម្បត្តិធម្មជាតិផ្សេងៗ (កំពុងដំណើរការ)	ចំណាយលើការរៀបចំកែលម្អសម្បត្តិធម្មជាតិផ្សេងៗក្នុងទ្រង់ទ្រាយធំ ហើយការងារកែលម្អនេះបានបង្កើននូវវិសាលភាព គុណភាព និងផលិតភាពនៃធនធានធម្មជាតិ ឬរាវកំពុងដល់ការបំផ្លាញរបស់វា (កំពុងដំណើរការ)។	✓	✓	✓	✓
	2303		សំណង់អគាររដ្ឋបាល និងការកែលម្អ (កំពុងដំណើរការ)	ចំណាយលើការសាងសង់អគារ និង សំណង់ផ្សេងៗទៀត និង ចំណាយលើការកែលម្អអគារ ដែលរដ្ឋជាកម្មសិទ្ធិករ។ (កំពុងដំណើរការ)	✓	✓	✓	✓
		23031	សំណង់អគាររដ្ឋបាល (កំពុងដំណើរការ)	ចំណាយលើការសាងសង់អគាររដ្ឋបាលសម្រាប់បម្រើឲ្យការងាររដ្ឋាភិបាល។ (កំពុងដំណើរការ)	✓	✓	✓	✓
		23032	ការកែលម្អអគាររដ្ឋបាល (កំពុងដំណើរការ)	ចំណាយលើការរៀបចំកែលម្អអគារក្នុងទ្រង់ទ្រាយធំ ហើយការងារនេះបានធ្វើឲ្យកើនឡើងនូវតំលៃអគារនោះដូចជា ការជួសជុលដំបូល ការជួសជុលរួមនៃប្រព័ន្ធអគ្គិសនី។ល។ រីឯការកែលម្អដល់រូបរាងដូចជា ការបន្ថែមផ្ទាំងគំនូរ ការជួសជុលបង្អួច ការលាបពណ៌ ត្រូវបញ្ចូលក្នុងថ្នាក់ ២ (ចំណាយលើអគារ) (កំពុងដំណើរការ)	✓	✓	✓	✓



ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		23038	សំណង់ផ្សេងៗ (កំពុងដំណើរការ)	ចំណាយលើការសាងសង់ផ្សេងៗ ដែលមិនមែនជាអគារ ដូចជា ម៉ាស៊ីនឯករាជ្យ ជញ្ជាំងព្រះបរមរាជវាំង។ (កំពុងដំណើរការ)	✓	✓	✓	✓
	2304		ហេដ្ឋារចនាសម្ព័ន្ធ (កំពុងដំណើរការ)	ចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ (កំពុងដំណើរការ)។	✓	✓	✓	✓
		23041	ផ្លូវថ្នល់ (កំពុងដំណើរការ)	ចំណាយលើការសាងសង់ផ្លូវថ្នល់ ដូចជា ផ្លូវឡាន ផ្លូវថ្មីជើង ស្ពាន ការដាក់ប្រព័ន្ធលូ ដែលពាក់ព័ន្ធនឹងការសាងសង់ ផ្លូវថ្នល់ ... (កំពុងដំណើរការ)។	✓	✓	✓	✓
		23042	ធារាសាស្ត្រ (កំពុងដំណើរការ)	ចំណាយលើការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដូចជា ផ្លូវទឹក ទំនប់ ព្រែកជីក ការដឹកស្រះ ... (កំពុងដំណើរការ)។	✓	✓	✓	✓
		23043	អាយស្ម័យយាន (កំពុងដំណើរការ)	ចំណាយលើការសាងសង់អាយស្ម័យយាន និងលើការសាងសង់ផ្សេងៗទៀតដែលបម្រើឲ្យអាយស្ម័យយាន ដូចជាផ្លូវដែក ព្រែកជីកសម្រាប់ថតភ្លើងឆ្នងកាត់ ... (កំពុងដំណើរការ)។	✓			
		23044	អាកាសយានដ្ឋាន (កំពុងដំណើរការ)	ចំណាយលើការសាងសង់អាកាសយានដ្ឋាន និងលើការសាងសង់ផ្សេងៗទៀតដែលបម្រើឲ្យអាកាសយានដ្ឋាន ដូចជា កន្លែងចុះចតយន្តហោះ ... (កំពុងដំណើរការ)។	✓			
		23045	ទូរគមនាគមន៍ (កំពុងដំណើរការ)	ចំណាយលើការតំលើងប្រព័ន្ធទូរគមនាគមន៍ ដូចជា ខ្សែទូរគមនាគមន៍ អង់តែនសម្រាប់ទទួលផ្កាយរណប ខ្សែកាប ... (កំពុងដំណើរការ)។	✓			
		23046	អគ្គិសនី (កំពុងដំណើរការ)	ចំណាយលើការសាងសង់អគ្គិសនី និងចំណាយផ្សេងៗទៀតដើម្បីបម្រើឲ្យការងារអគ្គិសនី ដូចជាខ្សែភ្លើងទប់អគ្គិសនី កំលាំងខ្ពស់ (កំពុងដំណើរការ)។	✓	✓	✓	
		23047	បណ្តាញបង្ហូរទឹក និងអនាម័យ (កំពុងដំណើរការ)	ចំណាយលើការសាងសង់បណ្តាញបង្ហូរទឹកដូចជា ការដាក់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ការដឹកអាងស្តុកទឹកសម្រាប់ការធ្វើ បន្សុតទឹកកខ្វក់ (កំពុងដំណើរការ)។	✓	✓	✓	✓
		23048	ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ (កំពុងដំណើរការ)	ចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ ដូចជា ពហុកីឡដ្ឋាន មជ្ឈមណ្ឌលកំសាន្ត លូទឹកស្អុយ អណ្តូង និងកន្លែងធ្វើអាជីវកម្មស្រទាប់រ៉ែនៅក្រោមដី (កំពុងដំណើរការ)។	✓	✓	✓	✓
	2305		បំបែកកម្ម បច្ចេកទេស សម្ភារៈ និងហត្ថបករណ៍ (កំពុងដំណើរការ)	ចំណាយលើបំបែកកម្មបច្ចេកទេស សម្ភារៈ និងហត្ថបករណ៍ ដែលត្រូវបានចាត់ទុកថាជាចំណាយជាមូលធន (កំពុងដំណើរការ)។	✓	✓	✓	
		23051	បំបែកកម្ម បច្ចេកទេស (កំពុងដំណើរការ)	ចំណាយលើបំបែកកម្មបច្ចេកទេស ដូចជាកន្លែងសម្រាប់បំពង់បូមទឹកពន្លត់អគ្គិសនី និងសម្ភារៈ ឬស្រទាប់រ៉ែ យានដ្ឋាន (កំពុងដំណើរការ)។	✓	✓	✓	



ភ្ជាប់ជាមួយប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ ៧ ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
		23052	សម្ភារៈ (កំពុងដំណើរការ)	ចំណាយលើការទិញសម្ភារៈផ្សេងៗ ដូចជាសម្ភារៈសម្រាប់ធ្វើរោងទំនិញ រោងជាង និងឃាតដ្ឋាន សម្ភារៈអគ្គិភ័យ សម្ភារៈផ្លូវថ្នល់ និងសម្ភារៈការងារសាធារណៈ ដែលទំហំទឹកប្រាក់ចំណាយនោះត្រូវបានចាត់ ជាចំណាយមូលធន (កំពុងដំណើរការ)។	✓	✓	✓	
		23053	គ្រឿងឧបករណ៍ (ហត្ថូបករណ៍) (កំពុងដំណើរការ)	ចំណាយលើគ្រឿងឧបករណ៍ធំ ដែលមានឯកតាខ្ពស់ធៀបទៅនឹងដែនកំណត់អចលកម្ម (កំពុងដំណើរការ)។	✓	✓	✓	
		23058	ផ្សេងៗ (កំពុងដំណើរការ)	ចំណាយលើបឋមកម្មបច្ចេកទេស សម្ភារៈ និងហត្ថូបករណ៍ផ្សេងទៀត ក្រៅពីអនុគណនីខាងលើ (កំពុង ដំណើរការ)។	✓	✓	✓	
26			ការវិនិយោគ	ការវិនិយោគក្នុងក្រុមហ៊ុនសម្ព័ន្ធនិងការវិនិយោគទុនរួមគ្នា ចំណែកភាគកម្មតាមសមាមាត្ររបស់អ្នកវិនិយោគដែល មាននៅក្នុងក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនរួមទុន...	✓			
	2601		ការវិនិយោគក្នុងក្រុមហ៊ុនសម្ព័ន្ធនិងការវិនិយោគទុនរួមគ្នា	ការវិនិយោគក្នុងក្រុមហ៊ុនសម្ព័ន្ធនិងការវិនិយោគទុនរួមគ្នា	✓			
		26011	ការវិនិយោគក្នុងក្រុមហ៊ុនសម្ព័ន្ធ	ជាការវិនិយោគមួយដែលធ្វើឡើងដោយអង្គភាពមួយទៅលើអង្គភាពមួយទៀតដែលអ្នកវិនិយោគមានឥទ្ធិ ពលសំខាន់ និង មិនមែនជាអង្គភាពគ្រប់គ្រងរួម និង មិនមែនជាភាគកម្មនៅ ក្នុងក្រុមហ៊ុនរួមទុន។	✓			
		26012	ការវិនិយោគទុនរួមគ្នា	រៀបរាប់អំពីការវិនិយោគមួយដែលត្រូវបានចងដោយកិច្ចសន្យាដែលកាតិពីរ ឬ ច្រើន បានប្តេជ្ញា អនុវត្តសកម្មភាពដែលជាភាគម្ចាស់នៃការគ្រប់គ្រងរួម។	✓			
		26013	ការវិនិយោគក្នុងសហគ្រាសសាធារណៈ	ការវិនិយោគនៅក្នុងសហគ្រាសសាធារណៈជាទំរង់នៃភាគហ៊ុនត្រូវបានគេពន្យល់ថា ជាការវិនិយោគដែលរដ្ឋកិ ចារណាដាក់ទុនវិនិយោគដើម្បីទិញចំណែកខ្លះនៃភាគកម្មនៅក្នុងសហគ្រាសសាធារណៈ។ ឧទាហរណ៍ ការវិ និយោគរបស់រាជរដ្ឋាភិបាលនៅក្នុងទូរគមនាគមន៍កម្ពុជា (Telecom Cambodia) ជាដើម ។ល។	✓			
	2602		ការបែងចែកប្រាក់ចំណេញឬខាតនៃក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធនិងក្រុមហ៊ុន ដាក់ទុនរួមគ្នា	ជាចំណែកភាគកម្មតាមសមាមាត្ររបស់អ្នកវិនិយោគដែលមាននៅក្នុងក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនរួមទុ ន។	✓			
		26021	ការបែងចែកប្រាក់ចំណេញឬខាតនៃក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធ	ជាចំណែកភាគកម្មតាមសមាមាត្ររបស់អ្នកវិនិយោគដែលមាននៅក្នុងក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធ។	✓			
		26022	ការបែងចែកប្រាក់ចំណេញឬខាតនៃក្រុមហ៊ុនដាក់ទុនរួមគ្នា	ជាចំណែកភាគកម្មតាមសមាមាត្ររបស់អ្នកវិនិយោគដែលមាននៅក្នុងក្រុមហ៊ុនក្រុមហ៊ុនរួមទុន។	✓			
		26023	ការបែងចែកប្រាក់ចំណេញឬខាតនៃសហគ្រាសសាធារណៈ	ជាចំណែកភាគកម្មតាមសមាមាត្ររបស់អ្នកវិនិយោគដែលមាននៅក្នុងសហគ្រាសសាធារណៈ។	✓			

ឧបសម្ព័ន្ធទី២ មាតិកាចំណាយថវិកា

ភ្ជាប់ជាមួយប្រកាសលេខ ២៨៥ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣

ជំពូក	គណនី	អនុគណនី	បរិយាយ	សេចក្តីពន្យល់ពីមាតិកាថវិកា	ថ្នាក់ ជាតិ	ថ្នាក់ ខេត្ត	ថ្នាក់ ស្រុក	ថ្នាក់ ឃុំ
27			អចលកម្មហិរញ្ញវត្ថុផ្សេងៗ	អចលកម្មហិរញ្ញវត្ថុផ្សេងៗទៀតរួមមាន ១-តំលៃទទួលបានក្នុងក្របខ័ណ្ឌនៃការចល័តថវិកាជាមួយនឹងតំលៃដែលទទួលបាន ដោយការឲ្យ (ភាគហ៊ុន សញ្ញាប័ណ្ណ) ២-កម្ចីដែលជាមូលនិធិដែលត្រូវបង្វែរទៅគតិយជន អាស្រ័យដោយបទបញ្ញត្តិ នៃកិច្ចសន្យាដែលអនុញ្ញាតដោយអត្ថបទច្បាប់ ឬ បទបញ្ជា ដែលរដ្ឋបានបង្វែរទៅឲ្យ រូបវន្តបុគ្គល ឬ នីតិបុគ្គលក្នុងការប្រើ ប្រាស់ជាមធ្យោបាយទូទាត់ក្នុងរយៈពេលមួយ កំណត់ ៣-ប្រាក់បញ្ញើនិង កិច្ចសន្យាធានារ៉ាប់រង។ មាតិកាថវិកាខ្ទង់បំរុង ប្រើប្រាស់គណនីជាមូលដ្ឋាន ២៧១។ គណនី ២៧១ ត្រូវបាន កត់ត្រាខាងឥណទានទឹកប្រាក់ឲ្យខ្ចី និងកត់ត្រាខាងឥណទានទឹកប្រាក់ត្រូវសងជាមូលធននៃកម្ចី។	✓			
	2701		ការឲ្យខ្ចី	គណនីមូលធនឲ្យខ្ចីត្រូវកត់ត្រាខាងឥណទាន រីឯទឹកប្រាក់បានទទួលពីការខ្ចីត្រូវកត់ត្រាខាង ឥណទាន។ ចំណូលពីការប្រាក់ឲ្យខ្ចីត្រូវកត់ត្រាក្នុងអនុគណនី ៧៦០១១។	✓			
		27011	ការឲ្យខ្ចី ទៅសហគ្រាសសាធារណៈ	ការឲ្យខ្ចី ទៅសហគ្រាសសាធារណៈ។	✓			
		27012	ការឲ្យខ្ចី ទៅសហគ្រាសឯកជន	ការឲ្យខ្ចី ទៅសហគ្រាសឯកជន។	✓			
		27013	ការឲ្យខ្ចី ទៅអង្គការមិនមែនរដ្ឋាភិបាល	ការឲ្យខ្ចី ទៅអង្គការមិនមែនរដ្ឋាភិបាល។	✓			
		27018	ការឲ្យខ្ចីផ្សេងៗ	ការឲ្យខ្ចីផ្សេងៗទៀត ក្រៅពីអនុគណនីខាងលើ។	✓			
	2702		អចលកម្មហិរញ្ញវត្ថុផ្សេងៗទៀត	អចលកម្មហិរញ្ញវត្ថុផ្សេងៗទៀត	✓			
		27022	មូលប័ត្រ	សំដៅដល់មូលប័ត្រដែលរួមបញ្ចូលនូវឧបករណ៍បំណុល (សញ្ញាប័ណ្ណ) និងឧបករណ៍មូលធន (ភាគហ៊ុន)	✓			
		27028	ផ្សេងៗ	ជាទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតក្រៅពីការឲ្យខ្ចី និងមូលប័ត្រ	✓			
			ក្រុមទី ២ : ចំណាយតាមដីកា (ប្រភេទទី៣)	ចំណាយមិនឆ្លងកាត់សាច់ប្រាក់ គឺជាការបង្វែរ ឬ ការផ្ទេរនូវសមិទ្ធផលដែលអនុវត្តដោយដៃគូអភិវឌ្ឍន៍។	✓	✓	✓	✓
			ប្រភេទទី ៣ : ចំណាយតាមដីកា	ចំណាយមិនឆ្លងកាត់សាច់ប្រាក់ គឺជាការបង្វែរ ឬ ការផ្ទេរនូវសមិទ្ធផលដែលអនុវត្តដោយដៃគូអភិវឌ្ឍន៍។	✓	✓	✓	✓



២៥